

ក្នុងឱកាសដ៏មហានក្ខត្តបូករៀនទិវាបុណ្យព្រឹកខួបអនុស្សាវរីយ៍ លើកទី ៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

(២៨.៦.១៩៥១-២៨.៦.២០១៦)



សម្តេចអគ្គមហាសេនាបតីតេជោ

ហេង សំរិន

ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា



សម្តេចអគ្គមហាសេនាបតីតេជោ

ហ៊ុន សែន

ប្រធានគណបក្សប្រជាជនកម្ពុជា



សម្តេចក្រឡាហោម

ស ខេង

អនុប្រធានគណបក្សប្រជាជនកម្ពុជា

យើងខ្ញុំសូមសម្តែងការអភ័ក្តិ និងកតញ្ញាតាមដំណើរការប្រជាប្រិយបំផុតជូន **សម្តេច** មគ្គុទ្ទេសក៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ក្នុងបុព្វហេតុសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ កសាង និងការពារមាតុភូមិកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាពប្រជាធិបតេយ្យអព្យាក្រឹត និងវឌ្ឍនភាពសង្គម ។

សូមគោរពជូនពរ **សម្តេច** សូមបានប្រកបដោយសុខភាពបរិបូរ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយ៉ែនយូរ ដើម្បីបន្តដឹកនាំមាតុភូមិ និងប្រជាជនកម្ពុជា ឆ្ពោះទៅរកជោគជ័យធំៗថ្មីៗទៀត ។



សម្តេចវិបុលសេនាភក្តី

សាយ ឈុំ

អនុប្រធានគណបក្សប្រជាជនកម្ពុជា

គោរពជូនដោយភ្នំកិត្យានុភាពដ៏ជ្រាលជ្រៅបំផុត

នស្សនាវដ្តីប្រជាជន



លោក សាក ស៊ីនធី

អារម្ភកថា

សូមគោរពសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រិយមិត្តអ្នកអាន ជាតិគោរព !

ទស្សនាវដ្តីប្រជាជន មានអាយុគម្រប់ ១៥ ឆ្នាំហើយ ចាប់ពីបង្កើតឡើងនៅខែមិថុនាឆ្នាំ២០០១ មក ។ ក្នុងរយៈពេលនេះ **ទស្សនាវដ្តីប្រជាជន** បានប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ ខិតខំអភិវឌ្ឍខ្លួន ជាប្រចាំឲ្យឈានទៅកាន់ទីតាំងមួយដែលជាអ្នកផ្តល់ព័ត៌មានត្រឹមត្រូវ និងមានការវិភាគប្រកប ដោយការទទួលខុសត្រូវចំពោះដំណើរការវិវត្តន៍របស់ប្រទេសជាតិ ។ ជាមួយការវិវត្តខ្លួន ១៥ ឆ្នាំ នៃថ្ងៃកំណើតរបស់ខ្លួន **ទស្សនាវដ្តីប្រជាជន** ក៏សូមចូលរួមជាមួយប្រជាជនកម្ពុជាទូទាំងប្រទេស អបអរសាទរយ៉ាងក្លៀវក្លាខួបអនុ- ស្សាវរីយ៍លើកទី ៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៦) ។

ក្នុងរយៈពេល ១៥ ឆ្នាំមកនេះ **ទស្សនាវដ្តីប្រជាជន** បានអនុវត្តភារកិច្ចបម្រើឲ្យការងារយោសនាអប់រំរបស់គណបក្សតាមរយៈការ រួមចំណែកផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ គោលការណ៍គោលនយោបាយ និងសេចក្តីសម្រេចផ្សេងៗរបស់គណបក្ស និងរាជ- រដ្ឋាភិបាល, ទស្សនៈនយោបាយ, អត្ថបទស្តីពីការរីកចម្រើនលើគ្រប់វិស័យរបស់សង្គមជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជាដែលមានសម្តេចតេជោ **ហ៊ុន សែន** ជាប្រមុខ, ផ្សព្វផ្សាយអំពីសកម្មភាពរបស់ថ្នាក់ដឹកនាំគណបក្ស ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងសកម្មភាពរបស់មន្ត្រីនៅគ្រប់ថ្នាក់ ក្នុងការចុះជួបជាមួយប្រជាជន និងជួយដោះស្រាយបញ្ហា នានាជូនប្រជាជន ។ **ទស្សនាវដ្តីប្រជាជន** ក៏បានយកចិត្តទុកដាក់បង្ហាញការពិតតបទៅនឹងការយោសនាអកុសលផ្សេងៗរបស់ក្រុម ប្រឆាំង និងមជ្ឈដ្ឋានអតតិរិយា ដែលតែងតែមូលបង្កាច់ការពិត បំភាន់សាធារណមតិ បង្កបញ្ហាឲ្យជះឥទ្ធិពលមិនល្អលើសភាព- ការណ៍ទូទៅ វាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា មកលើរាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍នយោបាយប្រកប ដោយគ្រោះថ្នាក់របស់ខ្លួន ។ ការខិតខំទាំងអស់នេះ គឺក្នុងទិសដៅចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និង សណ្តាប់ធ្នាប់សង្គម, ពង្រឹងលទ្ធិប្រជាធិបតេយ្យសិទ្ធិសេរីភាពរបស់ពលរដ្ឋនិងនីតិវិធី, ជំរុញការអភិវឌ្ឍសង្គមជាតិ និងការពារលើក ស្ទួយជីវភាពដ៏សុខសាន្តរបស់ប្រជាជន ព្រមជាមួយនេះ ចូលរួមសកម្មភាពកសាងពង្រឹងគណបក្ស ។

លទ្ធផលដែល**ទស្សនាវដ្តីប្រជាជន** សម្រេចបានកន្លងមកនេះ គឺអាស្រ័យដោយមានការជួយឧបត្ថម្ភទាំងផ្នែកស្មារតីនិងសំភារៈពី សំណាក់សម្តេច ឯកឧត្តម លោកជំទាវ លោកលោកស្រី និងប្រិយមិត្តទាំងអស់ ដែលធ្វើឲ្យការផ្សាយមាននិរន្តរភាព និងបង្កើនបាន នូវគុណភាពជាបន្តបន្ទាប់ ។

យើងខ្ញុំទាំងអស់គ្នាជាបុគ្គលិកនៃ**ទស្សនាវដ្តីប្រជាជន** សូមសម្តែងការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភ គាំទ្រនេះ ហើយមានជំនឿថានឹងទទួលបានការរួមវិភាគទានដ៏ថ្លៃថ្លានេះជាបន្តទៀត ។

បណ្តាឆ្នាំខាងមុខគឺជាដំណាក់កាលដ៏សំខាន់នៃការអភិវឌ្ឍកម្ពុជាឲ្យឈានទៅកាន់ភាពខ្លាំងក្លារឹងមាំគ្រប់វិស័យជាមួយនឹងការ ធានានូវចីរភាពនៃសន្តិភាពជាពិសេសរយៈពេល ២ ឆ្នាំបន្តទៀតនេះ គឺជាពេលវេលាដ៏សំខាន់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៤ ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី ៤ និងការបោះឆ្នោតសកលថ្នាក់ជាតិនីតិកាលទី ៥ ។ ក្នុង ន័យនេះ **ទស្សនាវដ្តីប្រជាជន** នឹងបន្តខិតខំកសាង ពង្រឹង និងពង្រីកខ្លួនឲ្យបានកាន់តែប្រសើរថែមទៀត សំដៅចូលរួមដ៏សកម្ម ក្នុង ការងារអប់រំនយោបាយសតិអារម្មណ៍នៅដំណាក់កាលថ្មីនេះ ដើម្បីជោគជ័យរបស់ប្រជាជនកម្ពុជា និងជោគជ័យរបស់គណបក្ស ប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ជាប្រធាន សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ** ជាប្រធានកិត្តិយស សម្តេចក្រឡាហោម **ស ខេង** និងសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ជាអនុប្រធាន ដែលជាថ្នាក់ដឹកនាំប្រកប ដោយគតិបណ្ឌិត និងទឹកចិត្តស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុត ។

នៅក្នុងឱកាសដ៏ថ្លៃថ្លានេះយើងខ្ញុំសូមគោរពជូនពរសម្តេចឯកឧត្តមលោកជំទាវលោកលោកស្រីនិងប្រិយមិត្តអ្នកអានទាំងអស់ សូមបានប្រកបតែនឹងពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ដោយសេចក្តីគោរព ព័នសូនាវដ្តីប្រជាជន



គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យសង្គមជាតិ មានការផ្លាស់ប្តូរយ៉ាងធំធេង នៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា

The Cambodian People's Party Brings About Changes in Cambodia's History

ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៦ នេះ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប ព្រមទាំងប្រជាជនទូទាំងប្រទេស ចូលរួមអបអរសាទរយ៉ាងក្លៀវក្លាខួបអនុស្សាវរីយ៍លើកទី ៦៥ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៦) ដែលនៅពេលដំបូងមានឈ្មោះថា បក្សប្រជាជនបដិវត្តន៍ខ្មែរ "ខួបអនុស្សាវរីយ៍នេះប្រព្រឹត្តឡើងស្របពេលដែលប្រជាជនយើងសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនទៀតលើគ្រប់វិស័យ ក្នុងការអភិវឌ្ឍសង្គមជាតិរយៈពេល១៣០ឆ្នាំកន្លងមកនេះក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៥ ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី ។

ប្រវត្តិសាស្ត្របានបង្ហាញថា គណបក្សប្រជាជនកម្ពុជាបានបដិសន្ធិឡើងពីចលនាតស៊ូរបស់ប្រជាជន ដើម្បីដោះជាតិពីពួកអាណានិគមនិយមបារាំងដែលបានចូលមកឈ្លានពាន និងដាក់នីមត្តត្រាយ៉ាងយោរយៅលើកម្ពុជាតាំងពីឆ្នាំ ១៨៦៣ មក ។ ចាប់ពីពេលបដិសន្ធិឡើង គណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺផ្សារភ្ជាប់ រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ពុះពាររាល់ឧបសគ្គ ហ៊ានធ្វើពលកម្មឥតព្រួយដើម្បីប្រទេសកម្ពុជាឯករាជ្យសន្តិភាពសេរីភាពប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ។ គណបក្សបានដឹកនាំចលនាតស៊ូយ៉ាងប្តេជ្ញាថាវាយបណ្តេញពួកអាណានិគមនិយម ដែលបានរួមវិភាគទានយ៉ាងធំធេងចំពោះជ័យជម្នះ ក្នុងការដណ្តើមបានមកវិញនូវឯករាជ្យជាតិនាថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ។ បន្ទាប់មកគណបក្សបានបន្តធ្វើសកម្មភាពនយោបាយដ៏សកម្ម ដើម្បីការពារឯករាជ្យសន្តិភាព និងអព្យាក្រឹតភាពរបស់កម្ពុជា នៅក្នុងសម័យសង្គមរាស្ត្រនិយម ប្រឆាំងការជ្រៀកជ្រែករបស់បរទេស ហើយបានបន្តតស៊ូប្រយុទ្ធក្នុងសង្គ្រាមដែលបង្កឡើងដោយរបបសាធារណរដ្ឋខ្មែរ និងពួកបរទេសឈ្លានពានពីឆ្នាំ ១៩៧០-១៩៧៥ ។ ក្នុងពេលមាតុភូមិត្រូវធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍របស់ពួកប៉ុល ពត បន្ទាប់ពីថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ កម្ពុជាបាន បង្កជន យុទ្ធជនដ៏បរិសុទ្ធរបស់បក្សប្រជាជនបដិវត្តន៍ខ្មែរ ដែលបានរៀបចំស្តង់ដារធុរកិច្ចការកាប់សម្លាប់របស់ពួក ប៉ុល ពត គឺជាគម្លាំងនយោបាយតែមួយគត់ដែលបានក្រោកឈរតស៊ូប្រមូលកម្លាំងប្រជាជាតិទាំងមូល វាយរបបដ៏យង់ឃ្នងនេះឲ្យដួលរលំនៅថ្ងៃ ៧ ខែមករា ឆ្នាំ ១៩៧៩ ។ ក្រោយថ្ងៃជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គណបក្សបានដឹកនាំប្រទេសឆ្លងកាត់ដំណាក់កាលនានាដ៏សែនលំបាកបំផុត ដើម្បីស្តារ កសាងនិងការពារមាតុភូមិ, ការពារការរស់ឡើងវិញរបស់ប្រជាជាតិ, ស្តារនិងលើកកម្ពស់ឡើងវិញនូវសិទ្ធិ សេរីភាព និងប្រជាធិបតេយ្យដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុលពត, ពុះពារស្វែងរកសន្តិភាព

On 28 June 2016, members of the Cambodian People's Party, together with people all over the country, celebrate the 65th founding anniversary of the Cambodian People's Party (28 June 1951 – 28 June 2016), initially known as the Khmer Revolutionary Party. We celebrate the anniversary at a time when people realized numerous new achievements in every field in the past one year under the leadership of the fifth legislative-term Royal Government of Cambodia headed by Samdech Techo Hun Sen, President of the Cambodian People's Party, as Prime Minister.

History shows that the Cambodian People's Party came to being from a people's resistant movement for national liberation from the French colonialism, which invaded and placed a brutal yoke of power on Cambodia since 1863. From its inception, the Party adheres strictly to its goals, objectives and ideals, which are to stay attached to people in time of sadness as well as in happiness in all circumstances, to overcome obstacles, and to sacrifice without hesitation for the country, independence, peace, freedom, democracy, neutrality and social progress. The Party has led a determinedly resistant movement to fight and expel the colonialism, making huge contribution to the victory of gaining national independence on 9 November 1953.

The Party thereafter continued active political activities in defending independence, peace and neutrality of Cambodia in the time of Sangkum Reastr Niyum (popular socialist society) against foreign intervention, while fighting in a war created by the Khmer Republic and foreign aggression in between 1970 and 1975. When our motherland fell into the Pol Pot's regime of genocide after 17 April 1975, faithful cadres, party members, and soldiers of the Khmer Revolutionary Party, who fled from and survived Pol Pot's killing, had become sole political force that rose and mobilized national forces to fight and downfall the brutal regime on 7 January 1979.

After this historic victory, the Party led our country through various stages of hardships to restore, build and defend our motherland, to safeguard national revival, to restore and to ensure rights, freedom and democracy that were lost completely under the Pol Pot's regime. The Party searched for peace and national reconciliation until the country achieved full peace, national unity, territorial reunification, all of which are preconditions for national progress in the present. Cambodia – a country sunk in sea of tears and blood, torn by protracted wars, destructed socio-economic infrastructure to its root, and left with ashes of war and the genocidal regime – has now stepped out of the shadow of the suffering past and is making energetic, proud and confident steps on the path of peace, democracy and development.

At present, under the light of peace, our people are living harmoniously in families, in communities as well as in the whole society. They are making physical, mental and intellectual efforts for the country's development, and tirelessly changing and improving their living conditions. Cambodia has moved from the status of low-income to a lower-middle-income country, and is striving to become a higher-middle-income country by 2030, and developed country by 2050. Recently, the Asian Development Bank stated that Cambodia is moving forward to become one of

និងបង្រួបបង្រួមជាតិ រហូតបង្កើតបានសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនដូចបច្ចុប្បន្ននេះ ។ កម្ពុជាពីទឹកដីមួយដែលលិចលង់ក្នុងសមុទ្រឈាម និងទឹកភ្នែក និងហែកហូរដោយសង្គ្រាមឥតស្រាកស្រាន្ត ពីរចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម មួយដែលត្រូវបំផ្លាញខ្ទេចខ្ទីដល់បួសគល់ ពីគំនរឆេះផងដែលសង្គ្រាម និងរបប ប៉ុល ពត បានបន្សល់ទុក ឥឡូវនេះកម្ពុជាបានចេញផុតហើយពីស្រមោលនៃអតីតកាលដ៏ឈឺចាប់ និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ លើមាត់សន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ប្រកបដោយមោទនភាព និងការជឿជាក់ ។

បច្ចុប្បន្នក្រោមពន្លឺនៃសន្តិភាពប្រជាជនយើងកំពុងរស់នៅយ៉ាងសុខដុមរមនាទាំងក្នុងគ្រួសារ ទាំងក្នុងសហគមន៍ ក៏ដូចសង្គមជាតិទាំងមូលហើយកំពុងប្រឹងប្រែងបញ្ចេញអស់កម្លាំងកាយកម្លាំងចិត្ត និងបញ្ញាស្មារតី ដើម្បីអភិវឌ្ឍប្រទេស និងកែប្រែជីវភាពរស់នៅរបស់ខ្លួនឲ្យបានកាន់តែប្រសើរឡើងឥតឈប់ឈរ ។ កម្ពុជាបានឈានពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងមានមហិច្ឆតាប្រឹងប្រែងធ្វើឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ។ កាលពីពេលថ្មីៗនេះធនាគារអភិវឌ្ឍន៍អាស៊ីបានប្រកាសថាកម្ពុជានឹងក្លាយជាខ្នាសេដ្ឋកិច្ចថ្មីមួយរបស់អាស៊ី។ ការវាយតម្លៃនេះ ផ្អែកលើកំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាដែលមានកំណើន ៧,៧%ក្នុងរយៈពេល១១ ទសវត្សកន្លងមកហើយនៅតែសម្រេចបាន ៧% ឬច្រើនជាងចាប់ពីឆ្នាំ ២០១៣ មកនិងរំពឹងថា បន្តសម្រេចបានកំណើនក្នុងរង្វង់ ៧% ទៀតនៅឆ្នាំ ២០១៦-២០១៧ ។

នៅលើកំណាត់ផ្លូវដែលពេញដោយឧបសគ្គ តែប្រកបដោយជ័យជំនះនេះ គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងធំធេងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបាននាំប្រទេសជាតិឲ្យធ្វើដំណើរលើគន្លងដ៏ត្រឹមត្រូវឆ្ពោះទៅរកអនាគតដ៏រុងរឿង ។ នេះគឺជាសក្ខីភាពប្រវត្តិសាស្ត្រ ដែលគ្មានជនណាម្នាក់ ឬអានុភាពណាមួយមកបដិសេធ ឬបំផ្លាញបានឡើយ ។

ទោះបីជាកម្ពុជាកំពុងមានសុខសន្តិភាព និងមានការអភិវឌ្ឍយ៉ាងនេះក្តីក៏៣៧ឆ្នាំមកនេះពួកប្រឆាំងនិងមជ្ឈដ្ឋានអគតិមិនដែលទុកឲ្យប្រជាជនកម្ពុជាបានរស់នៅដោយស្ងប់សុខឡើយ ពួកគេតែងតែរកគ្រប់វិធីដើម្បីផ្តួលរំលំគណបក្សប្រជាជនកម្ពុជា ដែលជាកម្លាំងស្នូលនៃសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍ ។ ពួកគេខិតខំញុះញង់អុជអាលបំបែកបំបាក់សាមគ្គីភាពរវាងគណបក្សនិងប្រជាជនក្នុងគោលបំណងធ្វើឲ្យប្រជាជនដកដំន្លើទុកចិត្តពីការដឹកនាំរបស់គណបក្ស ។ ប្រសិនបើឧបាយកលនេះបានសម្រេចនោះ ពួកគេនឹងនាំប្រទេសទៅរកភាពរីករ អស្ថិរភាព និងសង្គ្រាមជាថ្មីទៀត ។ ប៉ុន្តែពួកប្រឆាំងកាន់តែបរាជ័យក្នុងឧបាយ-

កលរបស់ខ្លួន និងស្ថិតក្នុងស្ថានភាពទ្រុឌទ្រោមខ្លាំងឡើង ព្រោះថាអ្វីដែលពួកគេបានធ្វើ និងកំពុងធ្វើ គឺផ្ទុយពីផលប្រយោជន៍ជាតិ និងប្រជាជន ។

ឆ្លងកាត់ប្រវត្តិសាស្ត្រ ៦៥ ឆ្នាំនៃអតីតភាពរបស់ខ្លួន ជាពិសេសរយៈពេលជាង ៣៧ ឆ្នាំ ក្នុងការដឹកនាំប្រទេស គណបក្សប្រជាជនកម្ពុជា បានបង្ហាញច្បាស់នូវសារជាតិឥតប្រែប្រួលរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន ស្ថិតស្ថេរ និងរីកចម្រើនដោយសារប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាជន ។ គោលបំណង និងឧត្តមគតិរបស់គណបក្ស ត្រូវបានគណបក្សគ្រប់ថ្នាក់ មន្ត្រី និងសមាជិកគណបក្សថែរក្សាពន្លឺជ្រួតជ្រាបចាំងជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈនិងស្ថានភាពណាក្តី។ បន្តនូវប្រពៃណីដ៏ថ្លៃថ្លានេះមន្ត្រីគណបក្សគ្រប់រូប គប្បីរក្សាខ្លួនបន្តទុក្ខមគតិស្នេហាជាតិ និងគោរពស្រឡាញ់ប្រជាជន ខិតខំពង្រឹងផ្ទៃសាមគ្គីភាពក្នុងផ្ទៃក្នុងឲ្យបានរឹងមាំ ដែលនោះហើយគឺជាមូលដ្ឋាននៃអតីតភាព ប្រជាប្រិយភាព និងជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាជារៀងរាល់ ។

ឥស្សរាប្បឌីប្រជាជន

the new tiger economies in Asia. The Bank makes such evaluation based upon Cambodia's GDP growth of 7.7% per annum over the past one decade, and of or above 7% since 2013. The country expects to realize growth within 7% for the 2016-17 period.

On the path segment that is full of obstacles, yet yielding many successes, the Cambodian People's Party has brought about significant changes in the Cambodian history leading our nation to make advancement on a correct path to brilliant future. This is an historic truth. No one or power could deny or destroy it.

Even though Cambodia is in peace and development, in the past 37 years, those in the opposition and ill-willed circles never let the Cambodian people live in peace. They have sought all means to overthrow the Cambodian People's Party, which is the central force of peace, stability, national reconciliation and development. They tried to provoke, to inflame, to divide and break solidarity between the Cambodian People's Party and our people aimed at challenging them to withdraw confidence from the leadership of the Party. If the tricks were to succeed, they would lead the country to turmoil, stability and war again. However, the opposition failed deeper in their tricks and is in its bad shape because what they have been doing is running against national and people's interest.

Passing through a history of 65 years of its existence, especially the last 37 years of leading the country, the Cambodian People's Party clearly shows an irreversible nature as the Party of the people, lasting and progressing by the people, and doing everything for the people. The Party committees at all levels, officials and members of the Party, have promoted always the goals and ideals of the Party, in whatever circumstance it may be. Let us continue this brilliant tradition. Let every Party's officials adhere strictly to patriotic ideals, respect and love our people, while making efforts to strengthen strand of solidarity, firm internal unity, which are forever the foundations of existence, popularity and victory of the Cambodian People's Party./.

ឧបនាយករដ្ឋមន្ត្រី គ្រាន់ ងាយ គ្វាង ដើម្បីពង្រឹងចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយុទ្ធនយោបាយប្រទេសទាំងពីរកម្ពុជា-វៀតណាម



ឯកឧត្តម គ្រាន់ ងាយ គ្វាង ប្រធានរដ្ឋវៀតណាម ចូលថ្វាយ បង្គំគាល់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

តាមការអញ្ជើញរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គ្រាន់ ងាយ គ្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកជំទាវ ឡឺង ធីឡឺង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៦ ។


ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម គ្រាន់ ងាយ គ្វាង ប្រធានរដ្ឋវៀតណាមបានចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅព្រះបរមរាជវាំង និងបានអញ្ជើញទៅជាកត់ត្រាផ្តោតនៅវិមានឯករាជ្យ មណ្ឌលព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះបរមរាជវាំង និងទីស្នាក់ការកណ្តាល ព្រះបរមរាជវាំង និងស្តុបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម ។

នៅរសៀលថ្ងៃទី ១៥ ខែមិថុនា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបសវនាការជាមួយ ឯកឧត្តម គ្រាន់ ងាយ គ្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅវិមានព្រឹទ្ធសភា ។ សម្តេចវិបុលសេនាភក្តីបានអបអរសាទរយ៉ាងកក់ក្តៅ និងស្មោះស្ម័គ្របំផុតជូនចំពោះឯកឧត្តម គ្រាន់ ងាយ គ្វាង ដែលត្រូវបានរដ្ឋសភាវៀតណាម ជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងចាត់ទុកថាដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋវៀតណាមនាឱកាសនេះ ជាទស្សនកិច្ចប្រវត្តិសាស្ត្រដែលនាំមកនូវគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសយើងទាំងពីរក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត ។

ឯកឧត្តម គ្រាន់ ងាយ គ្វាង បានបញ្ជាក់ថាបក្ស និងរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមតែងតែយកចិត្តទុកដាក់អំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងខិតខំធ្វើឲ្យទំនាក់ទំនងនេះកាន់តែរីកចម្រើនឡើង និងស៊ីជម្រៅថែមទៀត ។ ឯកឧត្តមបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា ឆ្នាំ២០១៧ គឺជាឧបត្ថម្ភប្រចាំឆ្នាំនៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ឯកឧត្តមសង្ឃឹមថាភាគីវៀតណាម និងកម្ពុជានឹងសហការរៀបចំពិធីនេះដើម្បីបង្ហាញដល់ប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែយល់ដឹងអំពីសារសំខាន់ និងតម្លៃដ៏ខ្ពង់ខ្ពស់នៃទំនាក់ទំនងដ៏ល្អប្រពៃនេះថែមទៀត ។ សម្តេចភក្តី សាយ ឈុំ បានរំលឹកឡើងវិញអំពីការតស៊ូរបស់ប្រជាជនប្រទេសទាំងពីរ ដែលបានឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាង និងបានជួយគាំទ្រគ្នាទៅវិញទៅមក ។

ប្រជាជនកម្ពុជាសូមថ្លែងអំណរគុណ និងជឿជាក់ជានិច្ចចំពោះបក្ស រដ្ឋ និង ប្រជាជនវៀតណាមដែលបានជួយដោះស្រាយបញ្ហាជាប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍នាថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ។ សម្តេចវិបុលសេនាភក្តីបានថ្លែងអំណរគុណចំពោះឯកឧត្តម គ្រាន់ ងាយ គ្វាង ដែលបានអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាមនាពេលខាងមុខនេះ ។

នៅក្នុងជំនួបពិភាក្សាការងារ ជាមួយសម្តេចអគ្គមហាេណាព្យាបាល



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជួបសវនាការជាមួយ ឯកឧត្តម គ្រាន់ ងាយ គ្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានព្រឹទ្ធសភា

ហេង សំរិទ្ធ ប្រធានរដ្ឋសភានៃសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៦ នៅវិមានរដ្ឋសភាឯកឧត្តម គ្រាន់ ងាយ គ្វាង បានសម្តែងការរីករាយ និងអំណរព្រះគុណអរគុណថ្វាយព្រះករុណាព្រះមហាក្សត្រ ចំពោះសម្តេចប្រធានរដ្ឋសភាសម្តេចប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាលកម្ពុជាដែលបានទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅពេលនេះ ។ ដំណើរទស្សនកិច្ចនៅកម្ពុជានេះបញ្ជាក់ពីការរីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ។ ក្នុងនាមជាប្រទេសមិត្តជិតខាងភូមិផង និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ឯកឧត្តមប្រធានរដ្ឋវៀតណាមបានសន្យាថា ប្រទេសទាំងពីរនឹងបន្តរក្សាចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែល្អថែមទៀត ។

សម្តេចចក្រី ហេង សំរិទ្ធ ប្រធានរដ្ឋសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម គ្រាន់ ងាយ គ្វាង និងគណប្រតិភូដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជាសក្ខីភាពបង្ហាញពីការបន្តរីកចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីកម្ពុជា-វៀតណាមដែលមានយុទ្ធសាស្ត្រយ៉ាង ឲ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ។ សម្តេចចក្រីបានអបអរសាទរចំពោះឯកឧត្តម គ្រាន់ ងាយ គ្វាង ដែលបានជាប់ឆ្នោតជាប្រធានរដ្ឋសម្រាប់អាណត្តិឆ្នាំ ២០១៦-២០២១ ។ សម្តេចចក្រីមានជំនឿថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម ប្រជាជនវៀតណាម នឹងសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនទៀតពិសេស ការជំរុញឧស្សាហកម្ម ពាណិជ្ជកម្មរបស់ជាតិឆ្ពោះទៅរកការរីកចម្រើន ។ សម្តេចចក្រីបានកត់សម្គាល់ដោយពេញចិត្តក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាមទាំងក្នុងក្របខណ្ឌបក្ស ប្រជាជន និងរដ្ឋាភិបាល ត្រូវបានជំរុញឥតឈប់ឈរ ។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានអនុវត្តនៅគ្រប់កម្រិត និង



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជួបសវនាការជាមួយ ឯកឧត្តម **ត្រាន់ ងាយក្លាង** ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភា

យូរអង្វែងសម្រាប់ជាជលប្រយោជន៍របស់ប្រជាជាតិទាំងពីរ។ ស្ថាប័ននីតិបញ្ញត្តិទាំងពីរកម្ពុជា-វៀតណាម នៅតែបន្តពង្រឹងពង្រីកតំណភ្ជាប់យុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក ។ ក្នុងនាមប្រជាជនកម្ពុជា សម្តេចចក្រីបានថ្លែងអំណរគុណបក្សរដ្ឋ និងប្រជាជនវៀតណាម ដែលនៅតែបន្តគាំទ្រចំពោះប្រជាពលរដ្ឋកម្ពុជា ក្នុងបុព្វហេតុការពារជាតិ និងដំណើរការអភិវឌ្ឍកម្ពុជា ។ សម្តេចចក្រី **ហ៊ុន សែន** ប្រធានរដ្ឋសភាបានទទួលយកការអញ្ជើញរបស់ឯកឧត្តម **ត្រាន់ ងាយក្លាង** ដើម្បីទៅទស្សនកិច្ចនៅវៀតណាមក្នុងពេលខាងមុខ។

នៅក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី ១៥ ខែមិថុនា នៅវិមានសន្តិភាព ឯកឧត្តមប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបង្ហាញនូវជំហរមិនដាក់ពន្ធនាគារការណ៍នៅក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ ឯកឧត្តម **ត្រាន់ ងាយក្លាង** បានមានប្រសាសន៍ថា បន្ទាប់ពីបានធ្វើជាប្រធានរដ្ឋមក ឯកឧត្តមបានទៅធ្វើទស្សនកិច្ចនៅប្រទេសឡាវ និងកម្ពុជា គឺដើម្បីឆ្លុះបញ្ចាំងនូវគោលការណ៍មិនដាក់ពន្ធនាគារការណ៍ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ ឯកឧត្តមបានជម្រាបជូនសម្តេចតេជោថា ពីមុនឯកឧត្តមបានមកទស្សនកិច្ចនៅកម្ពុជាជាញឹកញាប់ ហើយលើកនេះទៀត ឯកឧត្តមបានមើលឃើញកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** និងជូនពរឲ្យកម្ពុជាទទួលបាននូវការរីកចម្រើនបន្ថែមទៀត ។

ឯកឧត្តម **ត្រាន់ ងាយក្លាង** បានសម្តែងនូវការអបអរសាទរចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយបានបញ្ជាក់ថា កិច្ចព្រមព្រៀងកន្លងមករវាងគណបក្សទាំងពីរ និងរដ្ឋាភិបាលប្រទេសទាំងពីរអនុវត្តទទួលបានលទ្ធផលយ៉ាងល្អ ហើយយើងត្រូវបន្តអនុវត្តកិច្ចព្រមព្រៀងទាំងឡាយដែលនៅសេសសល់ឲ្យទទួលបានជោគជ័យថែមទៀត ។ ឯកឧត្តម **ត្រាន់ ងាយក្លាង** បានអញ្ជើញសម្តេចតេជោ **ហ៊ុន សែន** ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ។

ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានទទួលយកនូវការអញ្ជើញនេះ ។ សម្តេចតេជោបានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាម។ សម្តេចតេជោបានស្នើឲ្យឯកឧត្តមប្រធានរដ្ឋវៀតណាមធ្វើយ៉ាងណាបន្តជំរុញកិច្ចពិភាក្សាលើបញ្ហាភ្ជាប់ខាងសេដ្ឋកិច្ច ជំរុញឲ្យមានកិច្ចព្រមព្រៀងលើកិច្ចប្រតិបត្តិការសង្គ្រោះបន្ទាន់នៅតាមព្រំដែន ការប្រើប្រាស់ទឹកនៅតាមព្រំដែន និងធ្វើឲ្យមានកិច្ចព្រមព្រៀងដើម្បីប្រជាជនកម្ពុជាបានព្យាបាលនៅប្រទេសវៀតណាមតាមតម្លៃដូចប្រជាជនវៀតណាមដែរ។ ឯកឧត្តមប្រធានរដ្ឋវៀតណាមបានឯកភាពជាមួយទស្សនៈរបស់សម្តេចតេជោ **ហ៊ុន សែន** និងបានស្នើ



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបសវនាការជាមួយ ឯកឧត្តម **ត្រាន់ ងាយក្លាង** ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានសន្តិភាព

ធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការនេះ ឲ្យបានទទួលជោគជ័យក្នុងពេលឆាប់ៗខាងមុខ ។

ក្រោយជំនួបនោះ ឯកឧត្តម **ត្រាន់ ងាយក្លាង** បានអញ្ជើញប្រគល់ជូននូវអគារសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងខេត្តព្រៃវែង ដែលជាអំណោយរបស់ឯកឧត្តមប្រធានរដ្ឋ ដែលមានតម្លៃមួយលានដុល្លារអាមេរិកជូនដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះក៏មានចេញសេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះបានបញ្ជាក់ថា ជំនួបរវាងឯកឧត្តម **ត្រាន់ ងាយក្លាង** ជាមួយថ្នាក់ដឹកនាំកម្ពុជា ភាគីទាំងពីរបានសន្យាថា នឹងបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ស្របតាមពាក្យស្លោក "ភាពជាអ្នកដឹកនាំខាងល្អមិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង" អនុវត្តយ៉ាងពេញលេញនូវគោលការណ៍ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមកម្ពុជា-វៀតណាម ឆ្នាំ ១៩៩៩, ឆ្នាំ ២០០៥, ឆ្នាំ ២០០៩, ឆ្នាំ ២០១១ និងឆ្នាំ ២០១៤ ដើម្បីគោរពគ្នាទៅវិញទៅមកនូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា និងមិនអនុញ្ញាតឲ្យមានកម្លាំងអមិត្តភាពមួយប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីគំរាមកំហែងសន្តិសុខប្រទេសមួយទៀត និងដោះស្រាយរាល់បញ្ហាដែលកើតឡើងរវាងប្រទេសទាំងពីរតាមរយៈការចរចាដោយសន្តិវិធី។ ភាគីទាំងពីរបានឯកភាពក្នុងការណែនាំឲ្យក្រសួង-ស្ថាប័ន និងទីភ្នាក់ងារពាក់ព័ន្ធធ្វើកិច្ចសហការជាមួយគ្នាលើការកែសម្រួលយន្តការ និងកិច្ចព្រមព្រៀងដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីការវិនិយោគ និងការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ។ ប្រទេសទាំងពីរបានឯកភាពពិនិត្យឡើងវិញ នូវគោលនយោបាយទាំងឡាយ ក្នុងគោលបំណងសម្រេចឲ្យបាននូវពាណិជ្ជកម្មទ្វេភាគី ៥ ពាន់លានដុល្លារអាមេរិកនាបណ្តាឆ្នាំខាងមុខ ។ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីថានឹងបន្តអនុវត្តឲ្យបានពេញលេញនូវបណ្តាសន្និសីទកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ និងបានប្តេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយជាស្ថាពរនូវចំណុចព្រំដែនសេសសល់តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ដើម្បីបញ្ចប់ការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោកឲ្យបានឆាប់តាមដែលអាចធ្វើបាន ក្នុងគោលបំណងកសាងខ្សែបន្ទាត់ព្រំដែននៃសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍដោយចីរភាពរវាងកម្ពុជា និងវៀតណាម ។

ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម **ត្រាន់ ងាយក្លាង** ជាព្រឹត្តិការណ៍មួយដ៏សំខាន់ក្នុងការជំរុញចំណងសាមគ្គីភាពមិត្តភាពជាប្រពៃណី និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរប្រកបដោយចីរភាព ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ២៥
ស្តីពីអាស៊ាន និងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី
*** កម្ពុជាកំពុងប្រែក្លាយខ្លួនទៅជា " ខ្លាសេដ្ឋកិច្ចថ្មីមួយនៅតំបន់អាស៊ី " "**



ឯកឧត្តម **ណាហ៊ីម រ៉ាហ្សាក់** នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ទទួលស្វាគមន៍យ៉ាងរាក់ទាក់ក្នុងក្តៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ

ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ចាប់ពីថ្ងៃទី១-៤ ខែមិថុនាឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុនសែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ប៊ុន រ៉ានី ហ៊ុន សែន** បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ស្តីពីអាស៊ាន និងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៊ី ។

វេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ស្តីពីអាស៊ានក្រោមប្រធានបទ "ការរៀបចំរបៀបវារៈអាស៊ាន សម្រាប់ប្រជាជនទាំងអស់ និងការរីកចម្រើន" បានប្រារព្ធធ្វើឡើងនៅថ្ងៃទី ១ ខែមិថុនា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម **ណាហ៊ីម រ៉ាហ្សាក់** នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Rui Maria de Araujo នាយករដ្ឋមន្ត្រីនៃប្រទេសទីម័រឡេស្ត ឯកឧត្តម Jusuf Kalla អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តម Trinh Dinh Dung ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Phillipp Rosler សមាជិកក្រុមប្រឹក្សាភិបាលនៃវេទិកាសេដ្ឋកិច្ចពិភពលោក ។

នៅក្នុងវេទិកានោះ ឯកឧត្តម **ណាហ៊ីម រ៉ាហ្សាក់** នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីបានប្រសាសន៍ថា អាស៊ានត្រូវតែពង្រឹងនូវភាពជាដៃគូថ្មីក្នុងជីវិតមាំ ដើម្បីឈានទៅដោះស្រាយបញ្ហាប្រឈមនៃវិបត្តិសេដ្ឋកិច្ចពិភពលោក ក្នុងនោះត្រូវរួមគ្នាសាងសង្គមធម៌ស្មោះត្រង់ និងការពង្រឹងស្ថាប័នរបស់ខ្លួន ពិសេសផ្តល់នូវជំនឿទុកចិត្តដល់ផលរំលង ដែលពាក់



គណៈប្រតិភូជាន់ខ្ពស់ក្នុងឱកាសអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ២៥ ស្តីពីអាស៊ាន

ព័ន្ធទៅនឹងកំណើនចីរភាពសេដ្ឋកិច្ច ។ វេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ២៥ ស្តីពីអាស៊ាននេះ បានប្រារព្ធធ្វើឡើងក្នុងបរិបទមួយដែលអាស៊ានបានប្រែក្លាយខ្លួនទៅជាសហគមន៍អាស៊ានជាផ្លូវការកាលពីចុងឆ្នាំ ២០១៥ ។ ឯកឧត្តមនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ជាសហគមន៍ដែលមានប្រជាជនរួមគ្នាប្រមាណ ៦៣០ លាននាក់ និងជាទីផ្សារដ៏សំខាន់បំផុតមួយរបស់ពិភពលោក តំបន់អាស៊ានបាននឹងកំពុងរីកលូតលាស់ ធ្វើនូវកម្រិតជីវភាពរស់នៅ និងការឱ្យស្របយកបច្ចេកវិទ្យាថ្មីៗ ។ តំបន់អាស៊ានកំពុងតែផ្តោតទៅលើនិម្មាបនកម្មសេដ្ឋកិច្ចតំបន់ថ្មីមួយ ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ បានលេចជាប្រឡងឡើង ។ ឯកឧត្តមក៏បានសម្តែងនូវការព្រួយបារម្ភរបស់អាស៊ាន ដែលនឹងត្រូវប្រឈមបញ្ហាសំខាន់ៗដូចជា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក ការប្រែប្រួលភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចពិភពលោក និងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មឱ្យកាន់តែស៊ីជម្រៅជាដើម ។ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានផ្តល់នូវចំណុចគន្លឹះមួយចំនួនក្នុងការរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមរបស់តំបន់ និងបានលើកឡើងពីបទពិសោធន៍មួយចំនួន ដែលប្រទេសម៉ាឡេស៊ីសម្រេចបានក្នុងរយៈពេលកន្លងមក ។ វាគ្មិនដែលបានឡើងមានមតិសន្យាតែបានបញ្ជាក់ថា បទពិសោធន៍និងរាល់យោបល់ទាំងអស់ គឺមានធាតុចូលពីគ្រប់ផ្នែកសម្រាប់ជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍរបស់បណ្តាប្រទេសក្នុងតំបន់អាស៊ានប្រកបដោយបរិយាប័ន្ន និងមិនគ្រាន់តែជាវេទិកាដើម្បីជួបជុំគ្នាប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីធ្វើយ៉ាងណាធានាបាននូវភាពស្មោះត្រង់នៃការអភិវឌ្ឍប្រទេស ក្រោមគំនិតផ្តួចផ្តើមនៃការផ្សារភ្ជាប់គ្នាលើហេដ្ឋារចនាសម្ព័ន្ធ ។ វាគ្មិនទាំងអស់ក៏បានគូសបញ្ជាក់ដែរថា ការពិភាក្សារបស់យើងក្នុងរយៈពេល ២ ថ្ងៃនេះ គឺមានការលើកទឹកចិត្តខ្លាំងណាស់ ពោលគឺយើងមានសន្ទុះចិត្តដើម្បីធានាថា នឹងមានការចូលរួមរបស់ប្រជាជនកាន់តែច្រើនឡើងតាមរយៈការធ្វើពាណិជ្ជកម្មពីគ្នាទៅវិញទៅមក ការបង្កើនតម្លៃនៃសេវាកម្មដែលអាចធ្វើពាណិជ្ជកម្មជាមួយនឹងសហគមន៍ខាងក្រៅរបស់អាស៊ាន ។ អាស៊ានមិនមែនជាអ្នកប្រើប្រាស់នោះទេ តែផ្ទុយទៅវិញអាស៊ានគឺជាអ្នកផលិតសម្រាប់តំបន់ទាំងអស់នៅជុំវិញពិភពលោក ។ កម្លាំងពល-



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជញ្ជីងវេទិកា (Forum Cowbell) ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ២៦ ស្តីពីអាស៊ាន

កម្មវិធីរៀបចំរបស់អាស៊ាន គឺជាកម្លាំងជំរើងមាំមួនក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ស្ថាប័នកម្ពុជារយៈពេល ៣០ ឆ្នាំខាងមុខ ។ មានការរំលេចឡើងពីគោលដៅ និងចក្ខុវិស័យវែងឆ្ងាយនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ។ នៅក្នុងអាស៊ានសមត្ថភាពនៃការគាំទ្រ និងការលើកទឹកចិត្តពីគ្នាទៅវិញទៅមក នឹងកាន់តែទទួលបាននូវជោគជ័យខ្ពស់ថែមទៀត នៅពេលអនាគត ។ វាក្មេងទាំងអស់ក៏បានលើកឡើងគំនិតផ្តួចផ្តើមនិងគំនិតថ្មីៗរបស់ខ្លួនក្នុងការចូលរួមចំណែកពិសោធន៍កម្មវិធីរៀបចំ ការចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នៅក្នុងការធ្វើបដិវត្តន៍ឧស្សាហកម្មរបស់តំបន់។ បដិវត្តន៍ឧស្សាហកម្ម ដែលយើងកំពុងធ្វើការចាប់ផ្តើមនេះ នឹងកាន់តែមានសន្ទុះជឿនលឿនទៅមុខជាងការរំពឹងទុក ។

បន្ទាប់ពីទទួលបានកណ្តឹងវេទិកា (Forum Cowbell) សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញថ្លែងសុន្ទរកថាខ្លី៖ និងប្រកាសអំពីការទទួលធ្វើម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ២៦ ស្តីពីអាស៊ាន ក្នុងឆ្នាំ ២០១៧ ។

សម្តេចតេជោ **ហ៊ុន សែន** បានថ្លែងថា ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក កម្ពុជាមានការវិវត្តប្រែប្រួលគួរជាទីមោទនៈ ទាំងផ្នែកនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់ក៏ដូចជាផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចផងដែរ ដោយបានឈានចេញពីប្រទេស មានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនិងកំពុងប្រែក្លាយខ្លួនទៅជា ខ្នាសេដ្ឋកិច្ចថ្មីមួយនៅតំបន់អាស៊ី " ។ យ៉ាងណាក៏ដោយសេដ្ឋកិច្ចកម្ពុជានៅមានសក្តានុពលវិកលុតលាស់ខ្ពស់និងមានកាលានុវត្តភាពធ្វើពិពិធកម្មវិស័យជាច្រើន ដែលគូសបញ្ជាក់អំពីវិសាលភាពទូលំទូលាយសម្រាប់ការវិនិយោគ ។ បច្ចុប្បន្នកំណើនសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើវិស័យប្រពៃណីមួយចំនួន ដូចជា វិស័យកាត់ដេរ, ទេសចរណ៍, សំណង់, និងវិស័យកសិកម្ម ។ ប្រការនេះចង្អុលបង្ហាញពីភាពចាំបាច់ និងភាពបន្ទាន់ក្នុងការធ្វើពិពិធកម្មទៅកាន់វិស័យថ្មីៗផ្សេងទៀតពិសេសវិស័យឧស្សាហកម្ម, កសិ-ឧស្សាហកម្មនិងសិប្បកម្មដែលទាមទារនូវការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ សម្រាប់វិនិយោគិន, ខ្ញុំយល់ថានេះគឺជា " ឱកាសមាស " ដែលមិនអាចមើលរំលងបាន។

មួយវិញទៀត នៅក្នុងបរិការណ៍នៃការផ្លាស់ប្តូរនិម្មាបនកម្មតំបន់ពិសេសគឺការបង្កើតឡើងនូវសហគមន៍សេដ្ឋកិច្ចអាស៊ាន និងការរៀបចំ ភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ " ក៏ដូចជាការរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនិងប្រទេស និងតំបន់មួយចំនួនផ្សេងទៀត, កម្ពុជាកំពុងប្រែក្លាយខ្លួនជាបេតិកភណ្ឌប្រកបដោយសក្តានុពលសម្រាប់ការអភិវឌ្ឍ



សម្តេចតេជោ **ហ៊ុន សែន** អនុញ្ញាតឲ្យលោក Phillipp Rosler សមាជិកក្រុមប្រឹក្សាភិបាលនៃវេទិកាសេដ្ឋកិច្ចពិភពលោក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

វិស័យឧស្សាហកម្មដែលផ្សារភ្ជាប់ទៅនឹងអ្វីដែលគេហៅថា " រោងចក្រពិភពលោក " នៅតំបន់អាស៊ីតាមរយៈការខិតខំជំរុញការតភ្ជាប់ទាំងខាងរូបវន្ត, ឌីជីថល និងស្ថាប័ន ។ ក្នុងន័យនេះវិនិយោគិនពិតជាងងឹតអាចទទួលបានអត្ថប្រយោជន៍ច្រើនពីការចូលរួមវិនិយោគលើវិស័យសេដ្ឋកិច្ចសក្តានុពលសំខាន់ៗរបស់កម្ពុជាដែលជាប្រទេសបើកចំហ, មានកម្លាំងពលកម្មវ័យក្មេងហើយមានការស្រុកឃ្លានចំណេះដឹងខ្ពស់, មានហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរឡើង, មានកំណើននៃស្រទាប់ប្រជាជនថ្នាក់កណ្តាល, មានកំណើននៃកម្លាំងទិញដោយសារចង្វាក់ដ៏លឿននៃចំណូល, មានភាពអំណោយផលពីកត្តាភូមិសាស្ត្រនយោបាយ និងមានកិច្ចសហប្រតិបត្តិការល្អជាមួយសហគមន៍អន្តរជាតិ ។

បន្ទាប់មកបណ្តាមេដឹកនាំទាំងអស់ក៏បានទស្សនាខ្សែសង្វាក់វីដេអូអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ពិសេសការទទួលធ្វើជាម្ចាស់នៃការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ២៦ ក្នុងឆ្នាំ ២០១៧ ខាងមុខ។

បន្ទាប់មកសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត **រ៉ូម៉ា ម៉ារ៉ា ឡេ អូរ៉ូ** (Rui Maria de Araujo) នាយករដ្ឋមន្ត្រីនៃប្រទេសទីម័រឡេស្តេ ខណៈដែលឯកឧត្តមនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ២៥ ស្តីពីអាស៊ាន នៅទីក្រុងគូឡូឡាញ ប្រទេសម៉ាឡេស៊ី ។ គោលបំណងនៃជួបពិភាក្សាគ្នានេះ គឺដើម្បីផ្លាស់ប្តូរមតិជុំវិញការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីសម្រាប់ប្រទេសទាំងពីរកម្ពុជាទីម័រឡេស្តេ។ សម្តេចតេជោមានប្រសាសន៍ថា សម្តេចចង់ឃើញទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរមានការរីកចម្រើនឲ្យកាន់តែខ្លាំងក្លាថែមទៀត។ ឯកឧត្តម Rui Maria de Araujo បានថ្លែងនូវអំណរគុណជូនចំពោះសម្តេចតេជោដែលបានទទួលជួបជាមួយឯកឧត្តម ដើម្បីបង្កើនការពិភាក្សាសម្រាប់ប្រទេសទាំងពីរ។ កន្លងមកប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសទីម័រឡេស្តេ បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាពេលនេះ ឯកឧត្តមសូមអញ្ជើញសម្តេចតេជោទៅបំពេញទស្សនកិច្ចនៅប្រទេសទីម័រឡេស្តេ ក្នុងឆ្នាំ ២០១៦ នេះ។ ឯកឧត្តមក៏បានថ្លែងនូវអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលតែងតែគាំទ្រ និងបន្តគាំទ្រនូវបេតិកភណ្ឌរបស់ប្រទេសទីម័រឡេស្តេ ក្នុងការចូលជាសមាជិកទី ១១ របស់អាស៊ាន ។ សម្តេចតេជោមានប្រសាសន៍ថាកម្ពុជាចូលជាសមាជិកទី ១០ របស់អាស៊ានហើយបើប្រទេសទីម័រឡេស្តេចូលជាសមាជិកទី ១១ គឺប្រៀបដូចជាបងប្អូននឹងគ្នាក្នុងក្រប-



សម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ប៊ុន រ៉ានី ហ៊ុន សែន** ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

ខណ្ឌអាស៊ាន ។ មេដឹកនាំទាំងពីរក៏បានធ្វើការផ្លាស់ប្តូរមតិ និងពិភាក្សាគ្នា ជុំវិញបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ សម្តេច តេជោបានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រី ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ២៦ ស្តីពីអាស៊ាន ដែលនឹងប្រារព្ធឡើងនៅខែឧសភាឆ្នាំ ២០១៧ ក្នុងប្រទេសកម្ពុជា ។

នៅថ្ងៃទី ៣ ខែមិថុនា សម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ប៊ុន រ៉ានី ហ៊ុន សែន** បានចាប់ផ្តើមទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី ។ នៅក្នុងជំនួបចរចា ទ្វេភាគីសម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើទៅឯកឧត្តម **ដាតុត្រី ម៉ូង ណាដិម ឌុនលេងខុល វ៉ាហ្សាក់** នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើបញ្ហា ៤ ចំណុច គឺទី១.ធ្វើឲ្យមានការបង្កើតឡើងនូវការផ្លាស់ប្តូរទស្សនកិច្ចទៅ វិញទៅមកដែលមានកម្រិតមេដឹកនាំប្រទេស កម្រិតនៃអ្នកវិនិយោគ និង ប្រជាពលរដ្ឋ ទី២.ស្នើឲ្យម៉ាឡេស៊ីជំរុញអ្នកវិនិយោគរបស់ខ្លួនមកកាន់ ប្រទេសកម្ពុជាឲ្យបានច្រើន ពិសេសការវិនិយោគទៅវិស័យកសិកម្ម ការកែ ច្នៃអង្ករ ទេសចរណ៍ ពាណិជ្ជកម្មរួមទាំងប្រេងឥន្ធនៈ និង អាហារហាឡាល់ ទី៣.ស្នើឲ្យម៉ាឡេស៊ីបន្តនាំចូលផលិតផលកសិកម្មរបស់កម្ពុជា ចូលទៅ ក្នុងទីផ្សារម៉ាឡេស៊ី និងទី៤.ស្នើឲ្យអ្នកឯកទេសនៃប្រទេសទាំងពីរធ្វើសេចក្តី ព្រាងអនុស្សរណៈនៃការយោគយល់គ្នាមួយ ធ្វើយ៉ាងណាកុំឲ្យមានការ យកពន្ធត្រួតគ្នា ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានស្នើឲ្យម៉ាឡេស៊ីបន្ត ផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរទៅរៀននៅប្រទេសម៉ាឡេស៊ី និងជំរុញ ឲ្យមានកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ការជួញដូរមនុស្ស ។ សម្តេច តេជោបានថ្លែងអំណរគុណចំពោះប្រទេសម៉ាឡេស៊ីក្នុងការគាំទ្រកម្ពុជាជា សមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមនៃអង្គការសហប្រជាជាតិ ពីឆ្នាំ ២០១៧ ដល់ ឆ្នាំ ២០១៩ ។ នៅក្នុងជំនួបនោះឯកឧត្តម **ណាដិម បាន** បង្ហាញនូវការគាំទ្រចំពោះការលើកឡើងរបស់កម្ពុជា និងថ្លែងកោតសរសើរ ចំពោះសម្តេចតេជោ **ហ៊ុន សែន** ដែលបានដឹកនាំប្រទេសកម្ពុជាឲ្យមាន ការរីកចម្រើន ដោយមានកំណើនសេដ្ឋកិច្ចប្រមាណជាង ៧ ភាគរយ នា រយៈពេល២០ឆ្នាំចុងក្រោយនេះ ។ ឯកឧត្តមក៏បានអរគុណចំពោះរាជរដ្ឋា ភិបាលកម្ពុជា ដែលបានគាំទ្រចំពោះវិនិយោគិនម៉ាឡេស៊ីដែលមកវិនិ- យោគនៅកម្ពុជា ដែលគិតមកដល់ពេលនេះមានក្រុមហ៊ុនម៉ាឡេស៊ីបាន បោះទុនវិនិយោគនៅកម្ពុជាប្រមាណ ៤.៣០០ លានដុល្លារអាមេរិក ហើយ បានសន្យាថានឹងជំរុញឲ្យវិនិយោគិនម៉ាឡេស៊ីមកវិនិយោគនៅកម្ពុជា ឲ្យ បានច្រើនថែមទៀត ។ វិនិយោគិនម៉ាឡេស៊ីមានការសប្បាយរីករាយយ៉ាង



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Rui Maria de Araujo នាយករដ្ឋមន្ត្រីនៃប្រទេសទីម័រឡេស្តេ

ខ្លាំងចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ។ ឯកឧត្តម **ណាដិម វ៉ាហ្សាក់** បានឯកភាពចំពោះការពង្រឹង និងពង្រីកនូវទំហំពាណិជ្ជកម្មនៃប្រទេស ទាំងពីរ និងឯកភាពឲ្យយន្តការនៃគណកម្មការចម្រុះប្រទេសទាំងពីរចាប់ ផ្តើមធ្វើការងាររបស់ខ្លួនឡើងវិញ ។ ឯកឧត្តម **ណាដិម វ៉ាហ្សាក់** ក៏បាន ទទួលយកសំណើរបស់សម្តេចតេជោ **ហ៊ុន សែន** ក្នុងការជំរុញឲ្យក្រុម ហ៊ុនរបស់ម៉ាឡេស៊ីមកធ្វើការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា និង សន្យាជួយកម្ពុជាក្នុងការផលិតម្ហូបហាឡាល់បម្រើឲ្យការនាំចេញ ព្រម ទាំងបានបង្ហាញការពេញចិត្ត ចំពោះពលករកម្ពុជាដែលមកធ្វើការនៅម៉ា- ឡេស៊ីអាចចាត់ទុកជាពលករគំរូ ហើយវត្តមានពលករកម្ពុជាក៏បានចូលរួម ធ្វើឲ្យសេដ្ឋកិច្ចម៉ាឡេស៊ីមានការរីកចម្រើនផងដែរ ។ បច្ចុប្បន្នមានពលករ កម្ពុជាប្រមាណជាង ៧.០០០ នាក់កំពុងធ្វើការងារនៅក្នុងប្រទេសម៉ាឡេ- ស៊ី ។ ចំពោះសេចក្តីព្រាងនៃកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ឯកឧត្តម បានឯកភាពជាមួយសម្តេចតេជោ **ហ៊ុន សែន** ហើយបានលើកឡើងថា នៅពេលកិច្ចព្រមព្រៀងនេះចេញជាផ្លូវការសង្ឃឹមថា នឹងអាចទាក់ទាញ វិនិយោគិនម៉ាឡេស៊ីកាន់តែច្រើនមកកាន់ប្រទេសកម្ពុជាថែមទៀត ។ ឯក- ឧត្តមក៏បានសន្យាបង្កើនចំនួនអាហារូបករណ៍ ដល់និស្សិតកម្ពុជាបន្ថែម ទៀត ។ ពាក់ព័ន្ធកិច្ចព្រមព្រៀងអ្នកស្ម័គ្រចិត្តមកជួយកម្ពុជា ឯកឧត្តមនា- យករដ្ឋមន្ត្រីបានបន្តថា ឆ្នាំ ២០១៦ នេះ ម៉ាឡេស៊ីមានផែនការបញ្ជូនអ្នក ស្ម័គ្រចិត្តនូវ ១០០ នាក់មកជួយដល់កម្ពុជាហើយដែលកន្លងមកបានបញ្ជូន ៥០ នាក់ហើយ និងបញ្ជូនបន្ថែម ៥០ នាក់ទៀតនៅខែតុលាខាងមុខ ។ វិស័យទេសចរណ៍ក៏ជាផ្នែកមួយដ៏សំខាន់ ហើយអ្នកទេសចរណ៍ម៉ាឡេស៊ី ក៏បានមកទស្សនាប្រទេសកម្ពុជាជាច្រើនផងដែរ ជាក់ស្តែងក្នុងឆ្នាំ ២០១៥ មានចំនួន ១៥០.០០០ នាក់ ។

បន្ទាប់ពីបញ្ចប់ជំនួបចរចាទ្វេភាគី សម្តេចតេជោ **ហ៊ុន សែន** នាយក- រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម **ណាដិម វ៉ាហ្សាក់** នា- យករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើ ឯកសារសំខាន់ៗចំនួន ៣ ក្នុងនោះរួមមានទី ១.អនុស្សរណៈនៃការយោគ យល់គ្នាស្តីពីកិច្ចវិធីអ្នកស្ម័គ្រចិត្តអន្តរជាតិនៃ MYCORPS នៅប្រទេស កម្ពុជា ទី២.អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យព័ត៌មាន និងការផ្សាយតាមរលកធាតុអាកាស និងទី៣.លិខិត បញ្ជាក់បំណង (Letter of Intent) ដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃ ការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មក្នុងពេល ខាងមុខ ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់អំពីជំហរដ្ឋានការបស់កម្ពុជាចំពោះបញ្ហាសមុទ្រចិនខាងត្បូង

* គ្មានការចោទជាមួយបក្សប្រឆាំង បើពិភាក្សាលើដែនសមត្ថកិច្ចតុលាការ



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យកាត់ប្រសាសន៍ប្រារព្ធឡើងវិញនូវការស្តិតក្នុងឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ

ក្នុងខែមិថុនា ឆ្នាំ ២០១៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងវេទិកាមួយចំនួននៅក្នុងប្រទេស ។ សារនយោបាយសំខាន់ៗរបស់សម្តេចតេជោនៅក្នុងខែមិថុនា នេះដែរ គឺទាក់ទងទៅនឹងជំហរដ្ឋានការបស់កម្ពុជាអំពីបញ្ហាសមុទ្រចិនខាងត្បូង, បញ្ហាចរាចរជាមួយគណបក្សប្រឆាំងនៅកម្ពុជានិងការព្រមានមួយចំនួន ។

* ព្រឹកថ្ងៃទី ៦ ខែមិថុនា សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យកាត់ប្រសាសន៍ប្រារព្ធឡើងវិញនូវការស្តិតក្នុងឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។ នៅទីនោះសម្តេចបានថ្លែងជាប្រយោលទៅរកការទទួលខុសត្រូវជាថ្នាក់ដឹកនាំម្នាក់ ដែលមិនត្រូវយករឿងបុគ្គលទៅភ្ជាប់ជាមួយនឹងបក្សនយោបាយ និងបំភ្លៃឲ្យទៅជាជ័យនយោបាយ ។

សម្តេចតេជោថ្លែងថា អង្គការចាត់តាំងនយោបាយ ឬអង្គការចាត់តាំងមនុស្សធម៌មួយចំនួនមិនគួរទុកឲ្យមនុស្សម្នាក់ ឬពីរនាក់បំផ្លាញបក្សនយោបាយមួយ ឬបំផ្លាញនូវអង្គការចាត់តាំងនយោបាយមួយ តាមរយៈនៃការការពារអំពីខុសច្បាប់របស់បុគ្គលនោះទេ ។ អ្នកខុសគឺត្រូវចេញមុខមកទទួលខុស ដូចជាព្រះសង្ឃបរាជិត ត្រូវទទួលស្គាល់ថាខ្លួនបរាជិត កុំយកវត្តទាំងមូលមកការពារដែលនាំឲ្យស្តុយឈ្មោះវត្តទៅទៀត ។ អ្នកខ្លះខុសខ្លួនឯង ទៅយកទីកន្លែងដទៃជាអង្គការចាត់តាំង, ជាមនុស្សមួយក្រុម, ជាតួអង្គចាត់តាំងមួយ ដើម្បីការពារខ្លួន ហើយអង្គការនោះក៏ការពារមនុស្សខូច រឿងនេះនឹងត្រូវគិតគូរឲ្យបានច្បាស់ ។

សម្តេចតេជោ **ហ៊ុន សែន** ក៏បានថ្លែងទាក់ទងទៅដល់កត្តាសន្តិភាពផងដែរ ។ សម្តេចមានប្រសាសន៍ថា សន្តិភាពមានសារសំខាន់ណាស់ ។ ដោយសារតែកម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ ទើបប្រទេសនានាគេហ៊ានដាក់ទុនមកវិនិយោគនៅកម្ពុជា ។ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ២៥ នៅប្រទេសម៉ាឡេស៊ី អ្នករៀបចំវេទិកាបានដាក់សំណួរមួយសួរមកសម្តេចតេជោថា តើមានរបៀបយ៉ាងណា បានជាកម្ពុជាមានការរីកចម្រើនខាងសេដ្ឋកិច្ចក្នុងរង្វង់ ៧,៧% ក្នុងរយៈ ២០ ឆ្នាំ ជាប់គ្នា ។ សម្តេចបន្តថា នេះជាចំណុចដែលគេចង់ស្វែងយល់ពីការរីកចម្រើនរបស់កម្ពុជាដែលការរីកចម្រើនក្នុងមធ្យមភាគ៧,៧%ក្នុងរយៈពេល២០ឆ្នាំជាប់គ្នា នេះ កម្រមានប្រទេសណាធ្វើបានណាស់ ។

សម្តេចតេជោបន្តថា តាមរយៈនោះយើងក៏មើលឃើញច្បាស់ថា សន្តិភាពដែលយើងរកបាននេះ គឺមានតម្លៃខ្លាំងណាស់សម្រាប់ការរីកចម្រើននៃជីវភាពរបស់ប្រជាជន តាមរយៈការអភិវឌ្ឍជាច្រើន ។ ប្រជាពលរដ្ឋរបស់យើង សុទ្ធតែបានដឹង បានយល់អំពីអតីតកាលដ៏ជួរតំបន់របស់យើងឆ្លងកាត់ការឈឺចាប់ទាំងនោះ ហើយមានថ្ងៃ

នេះ និងកំពុងឈានឆ្ពោះទៅរកអនាគត ។ សង្គ្រាមបានដាក់ឲ្យប្រទេសយើងនៅក្នុងភាពខ្ទេចខ្ទាំ មិនថាតែផ្នែកអាណាចក្រទេ ខាងសាសនាក៏ទទួលរងនូវវិនាសកម្មដូចគ្នាដែរ ។ ទីអារាម ព្រះវិហារ បានរងការខូចខាតនៅក្នុងសម័យសង្គ្រាម និងរបបប្រល័យពូជសាសន៍ ។ ទំនាក់ទំនងរវាងសន្តិភាព និងសង្គ្រាម សន្តិភាព និងការអភិវឌ្ឍសំខាន់ណាស់ ដែលទាមទារឲ្យប្រជាពលរដ្ឋរបស់យើងរួមគ្នារក្សាសន្តិភាពឲ្យបាន ។ បើគ្មានសន្តិភាព កុំនិយាយពីការអភិវឌ្ឍ,កុំនិយាយលទ្ធិប្រជាធិបតេយ្យ, កុំនិយាយពីសិទ្ធិមនុស្ស និងកុំនិយាយពីអ្វីផ្សេង ។

* ព្រឹកថ្ងៃទី ៧ ខែមិថុនា សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងចូលរួមក្នុងពិធីអបអរសាទរដល់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលទទួលសហគ្រាសទី ១០០ នៅខេត្តព្រះសីហនុ ។

សម្តេចតេជោមានប្រសាសន៍ថា " ខ្ញុំចង់បង្កើតនូវក្របខណ្ឌនៃនយោបាយឧស្សាហកម្មរបស់កម្ពុជាដែលអនុវត្តក្នុងចន្លោះឆ្នាំ២០១៥-២០២៥ ។ យើងចង់ឲ្យតំបន់ក្រុងព្រះសីហនុទៅជាតំបន់ឧស្សាហកម្ម ព្រមជាមួយដំណើរលូតលាស់នៃវិស័យឧស្សាហកម្មវិស័យសេវាកម្មដែលមានសណ្តាគារដ៏ច្រើននិងភ្ញៀវទេសចរណ៍ ។ ការបង្កើតឡើងនូវតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុគឺជាការចាប់ផ្តើមមួយដ៏ល្អតាមរយៈនៃការចាប់ដៃគូរវាងវិស័យឯកជនកម្ពុជា និងចិន ឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសតាមបែបតំបន់សេដ្ឋកិច្ចពិសេសស៊ិនជិនរបស់ចិន " ។ សម្តេចតេជោបានពន្យល់ថា អ្វីទៅជាតំបន់សេដ្ឋកិច្ចពិសេសស៊ិនជិន? គឺជាទីក្រុងមួយនៅមិនឆ្ងាយពីក្រុងហុងកុងប៉ុន្មានទេ ដែលកាលពីអតីតកាល ស៊ិនជិនមិនមែនជាតំបន់អភិវឌ្ឍន៍ទេ ក៏ប៉ុន្តែតាមរយៈគំនិតផ្តួចផ្តើមរបស់លោក **គេង ស៊ិនជិន** នៃកំណែទម្រង់សេដ្ឋកិច្ច ស៊ិនជិនបានក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ដែលមានការអភិវឌ្ឍ និងប្រាក់ចំណូលខ្ពស់បំផុតសម្រាប់ប្រជាជនចិន ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ភាពស្រមើស្រមៃរបស់កម្ពុជាហាក់ដូចជាឆ្ងាយ ក៏ប៉ុន្តែប្រសិនបើយើងគ្មានមហិច្ឆតាទេ ពិបាកមិនអាចកើតឡើងនូវអ្វីដែលយើងចង់បាននោះទេ ។ ស្ថានភាពវាមិនដូចគ្នារវាងខេត្តព្រះសីហនុនិងក្រុងស៊ិនជិនទេ ក៏ប៉ុន្តែយើងមានគោលដៅដូចគ្នាឆ្ពោះទៅកាន់ទីនោះ ។ សម្តេចតេជោបញ្ជាក់ថា ខ្ញុំពិតជាមានមោទនភាព ដោយសារតែការចាប់ផ្តើមនេះចេញពីវិស័យឯកជននៃប្រទេសទាំងពីរធ្វើការរួមគ្នា ដើម្បីបង្កើតឡើងនូវតំបន់សេដ្ឋកិច្ចពិសេសនេះឡើង ។ តំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុ មិនត្រឹមតែផ្តល់ការងារធ្វើដល់កម្មករ កម្មករវិនិ ១១.៥០០ នាក់ (ក្នុងនោះកម្មករក្នុងខេត្តព្រះសីហនុប្រមាណ ៧០%) នាពេលបច្ចុប្បន្នប៉ុណ្ណោះទេ តែតំបន់សេដ្ឋកិច្ចពិសេសនេះ បានបង្កើតជាប្រភពទីផ្សារមួយយ៉ាងធំរបស់ប្រជាពលរដ្ឋខេត្តព្រះសីហនុផងដែរ ។

នៅទីនោះ សម្តេចក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាការពារសន្តិភាព ។ សម្តេចមានប្រសាសន៍ថា " ក្នុងឋានៈខ្ញុំជាប្រធានគណបក្សប្រជាជនកម្ពុជា, ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ត្រីនាពេលនេះ និងនៅពេលក្រោយទៀត ខ្ញុំប្តេជ្ញាការពារសន្តិភាពស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍឲ្យមានការលូតលាស់ជាងនេះទៀត " ។ សម្តេចតេជោបន្តថា ទោះបីក្នុងតម្លៃណាក៏ដោយសម្តេចនឹងមិនអនុញ្ញាតឲ្យជនណាក៏ដោយ ទោះបីអាស្រ័យវិនិច្ឆ័យក៏ដោយ មកបំផ្លាញសន្តិភាពដែលរកបានទាំងលំបាក ។ តម្លៃណាក៏ដោយ គឺបង់ថ្លៃដើម្បីការពារសន្តិភាព ។ បង់ថ្លៃដើម្បីការអភិវឌ្ឍន៍ ។ បង់ថ្លៃសម្រាប់ការរីកចម្រើនរបស់ប្រជាជនកម្ពុជាគ្រប់រូប ។

* ព្រឹកថ្ងៃទី ១៣ ខែមិថុនា សម្តេចតេជោបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៣ ពាន់នាក់ នៅវិទ្យាស្ថានព្រះព្រហ្ម រាជធានីភ្នំពេញ ។ នៅទីនោះសម្តេចតេជោ **ហ៊ុនសែន** មានប្រសាសន៍ថា រឿងដែលជាការប្រមាថហួសហេតុគឺការចោទប្រពន្ធរបស់ខ្ញុំជាប្រពន្ធរបស់មេដឹកនាំវៀតណាមឈ្មោះ ឡេ ឌីក ។ កូនរបស់ខ្ញុំ **ហ៊ុន ម៉ាណែត** ជាកូនរបស់មេដឹកនាំវៀតណាម ។ តើអ្នកទាំងអស់អាចទទួលយកបាន



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរសេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ដែលទទួលសហគ្រាសទី ១០០ នៅខេត្តព្រះសីហនុ



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ ខ្ពង់ខ្ពស់នៃពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៣ ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ

ទេការប្រមាថបែបនេះ " ។ មេដឹកនាំសង្គ្រោះជាតិ និងសកម្មជនរបស់គេ គឺជាអ្នកធ្វើ តែម្តង ។ នេះជាការប្រមាថដែលមិនអាចអត់អោនឲ្យបានទេ ។ ភរិយាខ្ញុំវេទនាពេក ហើយ ។ កូនរបស់ខ្ញុំវេទនាពេកហើយ មិនគួរឡើយពួកគេអាចធ្វើបែបនេះចំពោះខ្ញុំ ចំពោះក្រុមគ្រួសារខ្ញុំទៅតើ ? ខ្ញុំនឹងឲ្យពួកមន្ត្រីការទូតនានាឆ្លើយឲ្យខ្ញុំថា តើនេះជា សិទ្ធិបញ្ចេញមតិ ឬអត់ ? ខ្ញុំនឹងឆ្លើយសារនេះទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ ទៅមេដឹកនាំគ្រប់ប្រទេស ទៅអង្គទូតទាំងអស់ថា បើគេចោទប្រពន្ធអ្នកឯងថាជាស្រី ខូច, កូនអ្នកឯងមិនមែនជាកូនអ្នកឯង តើអ្នកឯងចាត់ទុករឿងនេះជាសិទ្ធិបញ្ចេញ មតិ ឬជាការមូលបង្គាប់ដែលត្រូវមានកំហុស " ។

សម្តេចតេជោបន្តថា ខ្ញុំមិនអត់អោនឲ្យទេ ។ ខ្ញុំទាមទារឲ្យគេប្រើពាក្យថាឧក្រិដ្ឋ- ជន ។ គេនៅទាមទារឲ្យមានការពិនិត្យ ឌីអិនអេ (DNA) រវាង **ហ៊ុន សែន** និង ខ្ញុំទៀត និងចុងក្រោយនេះ គេថាកូនស្រីពៅរបស់ខ្ញុំមិនមែនជាកូនរបស់ខ្ញុំទៀត ។ សម្តេចតេជោក៏បានបង្ហាញឲ្យដឹងថា ពេលមុនសម្តេចធ្លាប់បានគិតថានឹងមានការ សម្រួលបរិយាកាសនយោបាយនៅកម្ពុជាឲ្យមានភាពប្រសើរឡើងបន្តិច ។ តែការ ប្រមាថបែបនេះ ជាការមិនអាចអត់អោនឲ្យបានទេ ព្រោះមនុស្សទាំងអស់នោះជា បុព្វកូនតែមួយ ។

សម្តេចបានបញ្ជាក់ច្បាស់ ទាក់ទងទៅនឹងកិច្ចចរចាជាមួយគណបក្សសង្គ្រោះ ជាតិ ខណៈដែលមន្ត្រីនៃគណបក្សនេះបានលើកឡើងជាបន្តបន្ទាប់ ។ សម្តេចតេជោ បញ្ជាក់ថា ទី១. នឹងមិនមានការចរចាណាមួយរវាងគណបក្សទាំងពីរនៅពេលខាង មុខនោះទេ ។ ដោយសារថា ច្រកចេញតែមួយគត់គឺនៅសភាប៉ុន្តែត្រូវបានគណបក្ស សង្គ្រោះជាតិបានបោះបង់ចោលរួចទៅហើយ ។ ទី២. ប្រសិនបើមានការពិភាក្សាណា មួយនៅពេលខាងមុខ គឺគណបក្សប្រជាជនកម្ពុជាមិនពិភាក្សាលើបញ្ហាដែលស្ថិត នៅក្នុងដែនសមត្ថកិច្ចរបស់តុលាការ និងពួកអ្នកជាប់គុកនោះទេ ។ សម្តេចតេជោ បានបន្តថា បើអ្នកឯងបបួលខ្ញុំចរចា គួរធ្វើច្បាប់បន្ថែម នោះខ្ញុំអាចយល់ព្រមភ្លាម ។ ប៉ុន្តែនេះរឿងអ្នកខ្លះបន្តិចនេះទី ១ ជាសមត្ថកិច្ចតុលាការ ។

សម្តេចតេជោក៏បានដាស់តឿនដល់ជនបរទេសមួយចំនួន ដែលមកតម្រូវឲ្យ កម្ពុជាធ្វើទៅតាមខ្លួន ដោយមិនបានដឹងពីអង្គហេតុនៃសាច់រឿងរាល់ផងនោះ ។ សម្តេចបញ្ជាក់ថា ជនបរទេសខ្លះត្រូវស្តាប់ឲ្យបាន ។ បើក្តាប់សំណុំរឿងមិនបាន, មិន ស្គាល់អង្គហេតុ សូមកុំនិយាយ ព្រោះប៉ះពាល់ដល់សិទ្ធិក្នុងឋានៈរដ្ឋអធិបតេយ្យ ។ អ្នកឯងត្រូវជួយនិយាយប្រាប់អ្នកធ្វើខុស ឲ្យកែខ្លួនទៅទើបវាត្រូវជាង ។ សម្តេចតេ- ជោធ្លាប់ប្រាប់ទុកមួយដែលសម្តេចសូមមិនបញ្ចេញឈ្មោះថា ជម្រើសមានតែពីរទេ ។ ទី១. ទុកឲ្យមនុស្សម្នាក់ញុះញង់ចលាចលនាំទៅដល់សង្គ្រាមរវាងកម្ពុជា វៀត- ណាម ។ ទី២. ចាប់មនុស្សហ្នឹងយកទៅកាត់ទោស តាមរយៈនៃការក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារបន្លំ ។ តើឯកឧត្តមចង់បានមួយណា ? ចង់បានសង្គ្រាមរវាង កម្ពុជា និងវៀតណាម ? ព្រោះការចោទដល់រាជរដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែង-

ក្លាយ រហូតដល់រដ្ឋាភិបាលមុនលុបចោលព្រំដែនរវាងកម្ពុជា និងវៀតណាម ។ អញ្ជឹងសង្គ្រាមវានឹងផ្ទុះ ។

សម្តេចសង្កត់ធ្ងន់ថា ពាក្យបាតុកម្ម សូមកុំគំរាម មិនអត់អោនឲ្យទេ ។ មុននេះ ដើម្បីគ្រាន់តែចង់បានតំណែងរដ្ឋសភា, ចង់ធ្វើប្រធានរដ្ឋសភា, ចង់បានតំណែងក្នុង រដ្ឋសភា អ្នកឯងធ្វើបាតុកម្មបង្កចលាចល ។ តែលើកនេះរឿងស្រី អ្នកឯងក៏យក មនុស្សមកធ្វើបាតុកម្ម តើសមហេតុសមផលទេ ? ។

សម្តេចតេជោ **ហ៊ុន សែន** បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាជាអង្គការចាត់ តាំងនយោបាយមួយដែលបាន និងកំពុងដឹកនាំប្រទេស ក៏ប៉ុន្តែគណបក្សប្រជាជន គោរពនូវអង្គនីតិបញ្ញត្តិនីតិប្រតិបត្តិ និងអង្គតុលាការ ។ គណបក្សប្រជាជនកម្ពុជាមិន ធ្វើជាអាយ៉ង និងមិនធ្វើជាឈ្លានពានអ្នកណាមួយប្រើប្រាស់ក្បាល ដើម្បីដោះស្រាយ បញ្ហាផ្ទាល់របស់ពួកអ្នកធ្វើកំហុសនោះទេ ។ គណបក្សប្រជាជនកម្ពុជាមានបទ ពិសោធន៍គ្រប់គ្រាន់ក្នុងការដឹកនាំប្រទេស និងគ្រប់គ្រងប្រទេសជាង ៣៧ ឆ្នាំរួចមក ហើយ ។ យើងត្រៀមខ្លួនដោះស្រាយបញ្ហាក៏ប៉ុន្តែយើងមិនបម្រើឲ្យការខុសឆ្គងណា មួយ, លើកលែងឲ្យការខុសឆ្គងណាមួយទេ ។ ករណីនោះគឺជាករណីរបស់តុលាការ ។

* ល្ងាចថ្ងៃទី ១៤ ខែមិថុនា សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធ- បណ្ឌិត **ឌីណ ហ៊ុន សែន** បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីស្រាយបួស ជាមួយបងប្អូនសាសនិកអ៊ីស្លាមកម្ពុជាចំនួនជាង ៤.០០០ នាក់នៅមជ្ឈមណ្ឌលកោះ ពេជ្រ ។ នេះជាលើកទីបីហើយដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចូលរួមក្នុងពិធី ស្រាយបួសរបស់សាសនិកអ៊ីស្លាមកម្ពុជា ។

សម្តេចតេជោបានមានប្រសាសន៍ក្នុងឱកាសនេះថា នៅក្នុងអាណត្តិរបស់សម្តេច ពិធីស្រាយបួសថ្នាក់ជាតិនៅតែបន្តរហូត ។ សម្តេចតេជោក៏បានបញ្ជាក់ដែរថា សម្តេច បន្តឈរឈ្មោះជានាយករដ្ឋមន្ត្រីកម្ពុជាសម្រាប់អាណត្តិក្រោយទៀតពីឆ្នាំ ២០១៨ និងអាណត្តិ ២០២៣ ទៀត ហើយប្រសិនបើសម្តេចនៅតែជានាយករដ្ឋមន្ត្រីនោះ ពិធីស្រាយបួសថ្នាក់វាម៉ាខុន នឹងនៅតែបន្តទៀត ។ នៅកម្ពុជាយើងមានមោទនភាព ណាស់ មិនត្រឹមតែបញ្ហានិកាយខុសគ្នាប៉ុណ្ណោះទេ ប៉ុន្តែសាសនាខុសគ្នា ដែលរួម មានសាសនាទី១២ពីគ្នាក៏ប៉ុន្តែមិនមានបញ្ហាជាមួយគ្នានោះទេ ។ សម្តេចតេជោមាន មោទនភាពយ៉ាងខ្លាំង នៅពេលដែលសម្តេចអញ្ជើញទៅសម្តោចសមិទ្ធផលខាង សាសនាអ៊ីស្លាម មានពុទ្ធសាសនិកចូលរួម ហើយនៅពេលដែលសម្តេចទៅសម្តោច សមិទ្ធផលព្រះពុទ្ធសាសនាមានសាសនិកអ៊ីស្លាមចូលរួមដែរ ។ នេះជាការបង្ហាញ ពីសាមគ្គីភាពនៅក្នុងប្រទេសរបស់យើង ។

សម្តេចបានអំពាវនាវឲ្យសាសនិកអ៊ីស្លាមកម្ពុជាចូលរួមទាំងអស់ ធ្វើសកម្មភាព ព្រមៗគ្នា ជាមួយនឹងប្រជាជនកម្ពុជាទាំងអស់ ដែលមានសាសនា និងនិន្នាការខុស គ្នា ដើម្បីរក្សានូវសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិក្រោយ ។

* ព្រឹកថ្ងៃទី ២០ ខែមិថុនា សម្តេចតេជោបានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ

ប្រគល់សញ្ញាបត្រដល់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី២គតិជាតិសិស្សមន្ត្រីក្រុមការ
ជំនាន់សាមគ្គីជាតិ និងវិញ្ញាបនបត្រកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ មន្ត្រីមជ្ឈមណ្ឌល
២០១៥ សិក្សាកម្មមន្ត្រីក្រសួងបរិស្ថាន សិក្សាកម្មថ្នាក់ដឹកនាំជាតិស្រី ព្រមទាំងបើកវគ្គ
បណ្តុះបណ្តាលឆ្នាំ ២០១៦ របស់សាលាភូមិន្ទរដ្ឋបាលនៅវិទ្យាស្ថានជាតិអប់រំ។ នៅ
ទីនោះសម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់អំពីជំហររបស់កម្ពុជា ចំពោះបញ្ហា
សមុទ្រចិនខាងត្បូង ។

សម្តេចតេជោបញ្ជាក់ថា តំបន់ណាដែលប៉ះពាល់ទ្វេភាគី គឺទុកឲ្យទ្វេភាគីដោះ-
ស្រាយ ។ រីឯតំបន់ណាដែលមានបញ្ហាពហុភាគី គឺទុកឲ្យពហុភាគីជាអ្នកដោះ-
ស្រាយ ។ កម្ពុជាមិនមែនជាចៅក្រមកាត់សេចក្តីទេ ប៉ុន្តែកម្ពុជាដើរតួនាទីក្នុងការ
សម្របសម្រួលប្រទេសក្នុងតំបន់ ឲ្យបានរស់នៅក្នុងសុខដុមនីយកម្មជាមួយគ្នា។ ខ្ញុំ
សូមឲ្យប្រទេសទាំងអស់កុំប្រើកម្លាំងដោះស្រាយ ប៉ុន្តែរួមគ្នាធ្វើក្រមប្រតិបត្តិ(COC)។
ជំហររបស់កម្ពុជាគឺមិនចេញសេចក្តីគាំទ្រលើសេចក្តីសម្រេច ឬសេចក្តីថ្លែងការណ៍
របស់តុលាការទេ ។ ខ្ញុំមិនឲ្យប្រទេសប្រមាថម្នាក់ងាយកម្ពុជាទេ ហើយក៏ខ្ញុំមិនអាច
ទទួលការចោទប្រកាន់ទម្លាក់កំហុសរឿងសមុទ្រចិនខាងត្បូង មកលើកម្ពុជា
ដែរ ។ ខ្ញុំសូមអរព្យាក្រឹត និងយុត្តិធម៌លើរឿងនេះ ។

សម្តេចបានធ្វើសេចក្តីអធិប្បាយអំពីចំណុចបញ្ហាសមុទ្រចិនខាងត្បូង ដោយបាន
អំពាវនាវឲ្យភាគីទាំងស្រុង បន្តប្រើប្រាស់យន្តការអាស៊ានចិន ដើម្បីអនុវត្តឲ្យបានត្រឹម
ត្រូវនូវDOCសេចក្តីថ្លែងការណ៍សមុទ្រចិនខាងត្បូង។ ទីពីរខិតខំរវាងអាស៊ាននិងចិន
ដើម្បីធ្វើចេញនូវក្រមប្រតិបត្តិដែលហៅថា COC និងទីបី ប្រទេសដែលមានការពាក់-
ព័ន្ធជាមួយគ្នាត្រូវដោះស្រាយជាមួយគ្នា ។

សម្តេចតេជោបានបញ្ជាក់ថាអាស៊ានមិនអាចទៅវាស់ដីឲ្យបានទេ។ វាអយុត្តិធម៌
ពេកហើយសម្រាប់កម្ពុជាដែលកម្ពុជាបានជួបប្រទះ។ កម្ពុជាមិនមែនជាផ្នែកមួយនៃ
ការបំផ្លាញអាស៊ានទេ ។ តើប្រទេសណាជាអ្នកបំផ្លាញអាស៊ានពិតប្រាកដ? ។ ដំបូង
ខ្ញុំសុំនិយាយអំពីទំនាក់ទំនងអាស៊ានចិន ។ ទំនាក់ទំនងអាស៊ានចិនមិនមែននិយាយ
ត្រឹមបញ្ហាសមុទ្រចិនខាងត្បូងនោះទេ មានរាប់រយជំនួញដែលត្រូវពាក់ព័ន្ធជាមួយគ្នា។
ទំហំពាណិជ្ជកម្មអាស៊ាន ចិន មានទំហំធំណាស់ ផ្តល់ផលប្រយោជន៍ឲ្យប្រទេស
អាស៊ានច្រើនណាស់ ។ ចិនជាទីផ្សារដ៏ធំរបស់អាស៊ាន ។ សម្តេចតេជោក៏បាន
បញ្ជាក់បន្ថែមថា មានប្រទេសដែលពាក់ព័ន្ធ និងប្រទេសដែលមិនពាក់ព័ន្ធ ។ នេះគឺ
ជារឿងពិត សូម្បីពេលដែលអគ្គលេខាធិការរៀបចំការបកស្រាយកិច្ចកម្ពុជា, វៀត-
ណាមមានចេតនាចេញសេចក្តីថ្លែងការណ៍រួមមួយរវាងកម្ពុជា ។ កម្ពុជាមានការ
ទើបទាល់ណាស់ ។ ទីចុងបំផុតសម្តេចក៏បានយកគោលជំហរគឺ ឬមួយដកបញ្ហា
សមុទ្រចិនខាងត្បូងចេញ ឬមួយអត់ចេញសេចក្តីថ្លែងការណ៍តែម្តង? ។ ពេលនោះ
ខ្ញុំនិយាយច្បាស់ព្រោះវៀតណាមខ្លួនឯងពេលដែលអគ្គលេខាធិការបកស្រាយកិច្ច
នៅប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍រួមមួយថា តំបន់ណាដែលពាក់ព័ន្ធ
បញ្ហាទ្វេភាគី គឺដោះស្រាយដោយទ្វេភាគី, តំបន់ណាមានការពាក់ព័ន្ធដោយពហុភា-
គី ត្រូវដោះស្រាយដោយពហុភាគី ។ វៀតណាម និងចិនខ្លួនឯងនិយាយគ្នាបែបនេះ
ហើយមកឲ្យកម្ពុជាទៅគាំទ្រយ៉ាងម៉េច? ។

សម្តេចតេជោបញ្ជាក់ថា ខ្ញុំមិនមែនចេះតែគាំទ្រដោយមិនបានគិតពីយុត្តិធម៌
និងមិនគិតពីប្រទេសជាតិរបស់ខ្លួនទេ ។ ប្រជុំនៅភ្នំពេញចេញសេចក្តីថ្លែងការណ៍
មិនរួច មិនមែនមកពីកម្ពុជាទេ ។ អ្នកខ្លះថា មកពីកម្ពុជាជិតចិនពេកទើបចេញសេច-
ក្តីថ្លែងការណ៍មិនបាន ឬធ្វើក្រមប្រតិបត្តិមិនបាន ។ ប៉ុន្តែខ្ញុំសូមត្រឡប់ទៅវិញថា អ្នក
ធ្វើប្រធានអាស៊ានមុនកម្ពុជា រួមមាន វៀតណាមឆ្នាំ ២០១០, ឥណ្ឌូនេស៊ីឆ្នាំ ២០១១
តើធ្វើចេញឬអត់? ម៉េចមិនធ្វើឲ្យចេញទៅ? ហើយឆ្នាំ ២០១៣ ប្រទេសព្រុយណេ,
២០១៤ មីយ៉ាន់ម៉ា, ២០១៥ ម៉ាឡេស៊ីធ្វើប្រធានអាស៊ាន ម៉េចមិនធ្វើឲ្យចេញទៅ?
វាអយុត្តិធម៌សម្រាប់កម្ពុជា ។ តើហ៊ានស្តីបន្ទោសឲ្យស៊ីលតង់ព្រុយណេទេ? អត់
ហ៊ានទេ ។ ប៉ុន្តែយើងជាប្រទេសតូចត្រូវគេប្រមាថ ។ ខ្ញុំមិនឲ្យអ្នកណាប្រមាថជាតិ
ខ្មែរទេ ។ ខ្ញុំអត់មានគាំទ្រអ្នកណាទេ ។ ខ្ញុំសុំត្រឹមយុត្តិធម៌។ ខ្ញុំសុំឲ្យប្រទេសទាំងអស់
អត់ធ្មត់កុំប្រើកម្លាំង ឬគំរាមប្រើប្រាស់កម្លាំងនៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង ហើយ
រួមគ្នាដើម្បីធ្វើនូវក្រមប្រតិបត្តិCOCប៉ុន្តែដែលសំខាន់ជាងនេះទៀតអំពាវនាវប្រទេស



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ទទួលមេដាយជាសមាជិកកិត្តិយស
នៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប ដែលជាសមាជិកនៃបណ្ឌិតសភា

អង្គការសហប្រជាជាតិ

ដែលជាប់ពាក់ព័ន្ធចរចាគ្នាទៅ។ វៀតណាមចរចាជាមួយចិន, ចិនចរចាជាមួយហ្វីលី-
ពីន, ហ្វីលីពីនចរចាជាមួយវៀតណាម។ សម្តេចបញ្ជាក់ថា ពួកលោកឯងមិនចរចាឲ្យ
ខ្ញុំទៅចរចាជួសលោកឯងឬ? ។

សម្តេចតេជោក៏បានបង្ហាញអំពីទុក្ខមួយដែលបានមកជួបសម្តេចដល់ផ្ទះ។ សម្តេច
បានរំលឹកនិងបានបង្ហាញអំពីចម្ងល់ទៅលើទុក្ខនៃប្រទេសមួយនោះផងដែរ។ សម្តេច
មានប្រសាសន៍ថា នៅពេលជួបសម្តេច ទុកនោះបានស្នើឲ្យសម្តេចមានសម្លេងតែ
មួយជាមួយអាស៊ានក្នុងការគាំទ្រសាលដីការបស់តុលាការអន្តរជាតិ នៅ
ពេលដែលសាលដីការមិនទាន់បានចេញមកផង ។ នេះជាការយុបយិតខាងនយោ-
បាយប្រឆាំងនឹងប្រទេសចិន មិនមែនជារឿងផ្លូវច្បាប់នោះទេ ។

សម្តេចតេជោបានប្រកាសជំហរកម្ពុជាពាក់ព័ន្ធបញ្ហាតុលាការនេះថា កម្ពុជាមិន
ចូលរួមចេញសេចក្តីថ្លែងការណ៍ណាទាំងអស់លើការគាំទ្រសេចក្តីសម្រេចរបស់តុ-
លាការ ។ ព្រោះវាជារឿងជម្លោះរវាងហ្វីលីពីនប្តឹងចិន ទុកឲ្យហ្វីលីពីន និងចិនដោះ-
ស្រាយជាមួយគ្នាទៅ ម៉េចក៏ចាំបាច់ឲ្យអាស៊ានមកគាំទ្រ? ហើយរឿងឲ្យអាស៊ានគាំ-
ទ្ររឿងដែលគួរឲ្យស្មារតីតុលាការមិនដឹងបែបមុខទៅណាផង មកស្នើឲ្យយើងគាំទ្រ។
ចុះបើតុលាការកាត់ឲ្យចិនឈ្នះ? តែបើចិនឈ្នះចិនក៏មិនយកដែរព្រោះចិនមិនទទួល
ស្គាល់នូវយុត្តាធិការនៃតុលាការនោះ ។

សម្តេចតេជោបន្តថា ទោះបីជាប្រទេសតូច និងក្រ តែកម្ពុជាមិនធ្វើនយោបាយ
ការប្រទេសទាំងឯងតែងតែលំនោះទេ។ រឿងតុលាការ ទុកឲ្យគេដោះស្រាយគ្នាគេទៅ
មិនមែនជារឿងអាស៊ានទេ ។ រឿងសមុទ្រចិនខាងត្បូងមិនមែនជារឿងរបស់អាស៊ាន
ចិនទេ គឺជារឿងរបស់ប្រទេសដែលពាក់ព័ន្ធទាមទារអធិបតេយ្យ សូមអញ្ជើញដោះ-
ស្រាយជាមួយគ្នាទៅ ។ កាលកម្ពុជាឈ្លានពានជាមួយថៃ គេមានមកជួយគាំទ្រយើង
ទេ? ខ្ញុំក៏មិនបានទៅស្នើអាស៊ានឲ្យគាំទ្រសេចក្តីសម្រេចសាលដីការតុលាការឡើយ
ដែរ។ ហេតុអ្វីបានជាគេមកបង្ខំយើងហើយទម្លាក់កំហុសឲ្យយើង។ ខ្ញុំទទួលយកមិន
បានទេ ។

សម្តេចតេជោបានទាញហេតុផលខ្លះមកពន្យល់ថា បញ្ហាសមុទ្រខាងត្បូងនេះ
ប្រទេសវៀតណាមនិងចិននឹងមិនវាយប្រហារគ្នានោះទេដោយសារថាប្រទេសទាំង
ពីរនេះធ្លាប់បានដោះស្រាយបញ្ហាព្រំដែនគោកជាមួយគ្នាហើយ។ ដូចនេះគេនៅ
តែស្រុះស្រួលគ្នា ហើយទំហំពាណិជ្ជកម្មចិននិងវៀតណាមមានទំហំធំណាស់រហូត
ដល់ទៅ៣០ ពាន់លានដុល្លារក្នុងមួយឆ្នាំ កាលពីប៉ុន្មានឆ្នាំមុន។ សម្តេចតេជោក៏បាន
បង្ហាញក្តីសង្ឃឹមដែរថា ប្រធានាធិបតីថ្មីរបស់ហ្វីលីពីនក៏ពុំពុំស្រុះស្រួលស្វែងរក
ការចរចាជាមួយចិនដែរ ។

* ព្រឹត្តិទិវា ២២ ខែមិថុនា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបណ្ឌិតសភា
ទេសចរណ៍អឺរ៉ុបប្រគល់មេដាយជាសមាជិកកិត្តិយសនៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប

សម្តេចក្រឡាហោម ស ខេង សំណូមពរឱ្យលើកកម្ពស់វិស័យអប់រំ ឱ្យកាន់តែមានប្រសិទ្ធភាព និងរីកចម្រើន



សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសិក្សា
១ ខ្នង នៅវិទ្យាល័យរស្មីសាមគ្គីពាមជរ ស្ថិតនៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង

ព្រឹកថ្ងៃទី១៦ ខែមិថុនា សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើជាអធិបតីនៅក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសិក្សា ១ ខ្នងកម្ពស់២ជាន់មាន២០បន្ទប់នៅវិទ្យាល័យរស្មីសាមគ្គីពាមជរ ស្ថិតក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ។

សម្តេចក្រឡាហោមបានមានប្រសាសន៍ថា ដើម្បីលើកកម្ពស់វិស័យអប់រំសិក្សាឱ្យកាន់តែមានប្រសិទ្ធភាព និងការរីកចម្រើន សូមថ្នាក់ដឹកនាំសាលារៀនគ្រប់កម្រិតត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ ដោយត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យការងារធ្វើជាគំរូល្អសម្រាប់សិស្សានុសិស្សរៀនសូត្រ ។ ជាមួយគ្នានោះត្រូវលើកកម្ពស់ការយល់ដឹងរបស់ខ្លួនជាប់ជាប្រចាំ ព្រមទាំងអប់រំសិស្សានុសិស្សឱ្យស្រឡាញ់ការសិក្សា ឱ្យស្ថាប័នព្យាយាមក្នុងការរៀនសូត្រ ត្រូវរាំងស្តាត់នូវការជះឥទ្ធិពលអាក្រក់ពីមជ្ឈដ្ឋានខាងក្រៅ ។

សម្តេចក្រឡាហោម **ស ខេង** បានសំណូមពរដល់មាតាបិតា និងអាណាព្យាបាល ត្រូវរាំងស្តាត់កូនចៅធ្វើយ៉ាងណាឱ្យនៅឆ្ងាយពីក្រុមក្មេងទំនើងក្រុមញៀនថ្នាំក្រុមល្បែងស៊ីសងជាដើម ។ អាជ្ញាធរមូលដ្ឋានត្រូវចូល

រួមចំណែកដល់ការពង្រឹងវិស័យអប់រំនៅក្នុងមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដោយត្រូវចាត់ចែងការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់ ព្រមទាំងខិតខំជួយដោះស្រាយតាមសមត្ថកិច្ចនៅរាល់សំណូមពរនានារបស់សាលា ។

ស្រុកពាមជរមានសាលារៀន ៤៤ កន្លែង ក្នុងនោះ វិទ្យាល័យមាន ៣ កន្លែង, អនុវិទ្យាល័យ ៥ កន្លែង និងសាលាបឋមសិក្សា ៣៦ មានអគារ ៧៣ ខ្នង បន្ទប់រៀនចំនួន ៣២០ បន្ទប់ លោកគ្រូអ្នកគ្រូ ៣៣៨ នាក់ ស្រី ៧៧ នាក់ សិស្សានុសិស្សសរុប ១៥ ១១៣ នាក់ ស្រីចំនួន ៧.៣៣២ នាក់ ។

វិទ្យាល័យរស្មីសាមគ្គីពាមជរ ត្រូវបានកសាងឡើងនៅក្នុងអំឡុងឆ្នាំ ១៩៨៩ លើផ្ទៃដីចំនួន ២២.៩៨០ ម៉ែត្រក្រឡា មានអគារសិក្សាចំនួន ៤ ខ្នង ក្នុងនោះ ៣ ខ្នងស្មើនឹង ២០ បន្ទប់ សម្រាប់សិស្សានុសិស្សសិក្សារៀនសូត្រ និង១ ខ្នងទៀតមាន៧បន្ទប់ជាទីចាត់ការ ។ ក្រោយពីសម្តេចដាក់ឱ្យប្រើប្រាស់ក្នុងអំឡុងឆ្នាំ ១៩៩១ វិទ្យាល័យនេះមានសិស្សានុសិស្សមកសិក្សារៀនសូត្រយ៉ាងច្រើនកុះករ ។ ដោយពិនិត្យឃើញថាអគារមានសភាពចាស់ទុរុទ្ទទ្រោមខ្លាំងអាចប្រឈមនឹងការបាក់ស្រុត ទើបរដ្ឋបាលស្រុក រួមជាមួយអង្គភាពអប់រំ បានសម្រេចលែងឱ្យសិស្សានុសិស្សរៀននៅអគារនេះទៀត ។

ដែលជាសមាជិកនៃបណ្តិតសភាអង្គការសហប្រជាជាតិ (United Nations Academic Initiative) ។ ពិធីនេះបានប្រារព្ធឡើងមានសន្តិភាពដោយធ្វើឡើងស្របគ្នាជាមួយនឹងការប្រគល់ពានរង្វាន់ " កម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុតសម្រាប់ឆ្នាំ ២០១៦ " ពីក្រុមប្រឹក្សាសហភាពអឺរ៉ុបសម្រាប់ទេសចរណ៍ និងពាណិជ្ជកម្ម ។

លោកបណ្ឌិត **ម៉ែរសៀ ខនស្តង់ទីនេស្កូ** (Mircea Constantinescu) ប្រធានបណ្ឌិតសភាទេសចរណ៍អឺរ៉ុបបានថ្លែងក្នុងពិធីនេះថា " ខ្ញុំមកទីនេះដើម្បីផ្តល់ជូនរង្វាន់ដល់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ជាសមាជិកកិត្តិយសនៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប ដែលជាសមាជិកនៃបណ្ឌិតសភាអង្គការសហប្រជាជាតិ ។ សម្រាប់ខ្ញុំ ការថ្លែងកោតសរសើរនេះ គឺជាឱកាសដ៏ពិសេស និង ប្រាសច្រៅបំផុត " ។

លោកបណ្ឌិតបានថ្លែងពីជីវិត និងសកម្មភាពរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីថាជាបុគ្គលិកលក្ខណៈដ៏អស្ចារ្យម្នាក់ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ ដែលសម្គាល់ឃើញថាមានភាពមិនចេះរលុប ទាំងក្នុងអតីតកាល និងបច្ចុប្បន្នរបស់កម្ពុជា ហើយនឹងបន្តផ្តល់ជាគំរូឱ្យមានភាពថ្កុំថ្កើនដល់អនាគតរបស់កម្ពុជា និងជោគវាសនារបស់សកលលោកទាំងមូលផងដែរ ។ ភាពរស់រវើក និងសកម្មភាពយ៉ាងអស្ចារ្យរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានរីកសាយជិត ៥ ទសវត្សរ៍ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងប្រវត្តិសាស្ត្ររបស់ប្រជាជាតិកម្ពុជា និងការតស៊ូ

ភាពគង់វង្សបិតបេរីនិងក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា ។ ក្នុងអំឡុងពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាគឺជាអ្នកតស៊ូដ៏រឹងមាំ អ្នកការទូតទន់ភ្លន់ អ្នកដឹកនាំដែលមានអានុភាព និងចក្ខុវិស័យវែងឆ្ងាយ ដែលដើរតួនាទីសំខាន់មិនធ្លាប់មានពីមុននៅលើនាករជាតិ និងអន្តរជាតិ ។ ដូចនេះបានសបញ្ជាក់យ៉ាងច្បាស់តាំងពីដំបូងថារង្វាន់សម្រាប់បុគ្គលិកលក្ខណៈដែលលេចធ្លោបែបនេះ ស័ក្តិសមបំផុតទៅនឹងសកម្មភាពទាំងអស់របស់សម្តេច ។

ចំណែកសម្តេចតេជោ **ហ៊ុន សែន** បានមានប្រសាសន៍ថា " ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំពិតជាមានមោទនភាពដែលព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសរើសជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ ២០១៦ និងត្រូវបានប្រកាសជាកម្ពុជាជាគោលដៅវប្បធម៌ពេញនិយមក្នុងឆ្នាំ ២០១៦ នេះ ។ លទ្ធផលនេះពិតជាបានឆ្លុះបញ្ចាំងយ៉ាងប្រក្សត្រាពីសភាពការណ៍ពិតរបស់កម្ពុជា នាពេលបច្ចុប្បន្ន និងអនាគតនៃកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌និងធម្មជាតិ ហើយបានកំពុងក្លាយជាបេះដូង និងជាគោលដៅទេសចរណ៍ថ្មីមួយនៃតំបន់អាស៊ី និងអាស៊ីអាគ្នេយ៍ ដែលជាតំបន់កំពុងមាននិរន្តរភាពលក់លាស់ខ្លាំងខាងផ្នែកទេសចរណ៍ដោយផ្អែកលើសក្តានុពលវប្បធម៌ប្រវត្តិសាស្ត្រធម្មជាតិហើយកម្ពុជាបាននិងកំពុងដើរតួនាទីជាគន្លឹះ ក្នុងការតភ្ជាប់ខ្សែទស្សនកិច្ចទេសចរណ៍តំបន់ប្រកបដោយភាពទាក់ទាញខ្ពស់មួយ ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៦ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យភូមិសាស្ត្រ និងក្លាបសកាតការណ៍ ព្រមទាំងជួបសំណេះសំណាលសួរ សុខទុក្ខមន្ត្រីរាជការ អាជ្ញាធរ យុវជនយុវនារី នៅសាលាស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី បានជម្រាបជូនអំពីបច្ចុប្បន្នភាព និងសកាតការណ៍រួមរបស់ប្រទេសជាតិ និងបានផ្តល់អនុ- សាសន៍ឲ្យអាជ្ញាធរ និងមន្ត្រីគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើការងារសំខាន់ៗមួយចំនួនរួម មាន ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានកាន់តែល្អ យកចិត្តទុកដាក់ផ្តល់សេវាសាធារណៈបម្រើ ប្រជាជនឲ្យបានល្អ ខិតខំកាត់បន្ថយភាពអសកម្មដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាជន ។ បន្តអប់រំប្រជា- ជនឲ្យប្រកបនូវមុខរបរដែលត្រឹមត្រូវតាមច្បាប់ ។ យកចិត្តទុកដាក់ចំពោះការគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និង សម្បត្តិវប្បធម៌ដែលមាននៅក្នុងមូលដ្ឋាន ។

ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម **ទួល ឃ្លីល** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណ- បក្សប្រជាជនកម្ពុជា អនុប្រធានទី ២ រដ្ឋសភា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ បានអញ្ជើញជួប សំណេះសំណាលសួរសុខទុក្ខជាមួយលោកគតា លោកយាយ បងប្អូនប្រជាពលរដ្ឋចំនួន ១០០ គ្រួសាររស់នៅក្នុងភូមិ ត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបាយ័ន ខេត្តកំពង់ធំ ។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតបានផ្តល់ជូនប្រជាជនទាំង ១០០ គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២០ គីឡូក្រាម និងទឹកស៊ីស្ទ័រ ០១ កេស ។



ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៦ លោកជំទាវ **ម៉ែន សំអែន** សមា- ជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិ- ការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ខេត្ត ស្វាយរៀង ។ មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ក្រោមការដឹកនាំដ៏ ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យ ប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍ មានសិទ្ធិសេរីភាព ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជា- ពលរដ្ឋត្រូវបានលើកកម្ពស់ ។



ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិតសភាចារ្យ **សុខ លាន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិ- ការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ អមដំណើរដោយឯកឧត្តមបណ្ឌិត **ស៊ី អ៊ិន្ទូ** សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារសេនាធិការនៃ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញចុះពិនិត្យស្ថានភាពទំនប់ទឹកខ្ពស់ត្របែក ក្នុងឃុំអូរសាហាយ និងឃុំត្រពាំងក្រញូង ស្រុកត្រាំកក ខេត្តតាកែវដែលជាប្រភពទឹកដ៏សំខាន់មួយរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ និង បណ្តាឃុំជុំវិញ ។

ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត **អ៊ុក វ៉ាន់ផុន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញពិនិត្យផ្លូវ DBST ប្រវែង ៨ ៦០០ ម ទទឹង ៥ ម តភ្ជាប់ពីរមណីយដ្ឋាន ទឹកធ្លាក់សុករមិត្ត ទៅកាន់រមណីយដ្ឋាន អន្លង់ផ្សោត ឃុំ ព្រះវិគិត ស្រុកថាឡាបរីវាត់ ខេត្តស្ទឹងត្រែង ។



ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៦ នៅក្នុងបរិវេណវិទ្យាល័យតាំងក្រសាំង ឯកឧត្តម **ជា ចាន់គូ** សមាជិកគណៈ អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទេសាភិបាលធនាគារជាតិនៃកម្ពុជា ប្រធានក្រុមការ- ងារថ្នាក់ជាតិចុះស្រុកសន្ទុក និងលោកជំទាវ **ខៀវ សំផន** អនុប្រធានកិត្តិយសសាខាការបាទក្រហមកម្ពុជាខេត្ត កំពង់ធំរួមដំណើរដោយលោកស្រី យ៉ឹម ផែលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បាន ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ទៅពិនិត្យព្យាបាលជំងឺដោយឥត គិតថ្លៃ ជូនប្រជាពលរដ្ឋប្រមាណ ២.៤០០ នាក់ នៅស្រុកសន្ទុក ខេត្តកំពង់ធំ ។

សកម្មភាពសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី០៩ ខែមិថុនា ២០១៦ ឯកឧត្តម **ស៊ុន ចាន់ថុល** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីនៃសាលាបឋមសិក្សាពិជ័យសាគរ មានកម្ពស់ពីរជាន់ មាន ៨ បន្ទប់ ស្ថិតក្នុងបរិវេណវត្តពិជ័យសាគរ ឃុំពោធិបាទ ស្រុកកោះធំ ខេត្តកណ្តាល ដោយចំណាយថវិកាអស់ប្រមាណ ៦ ម៉ឺនដុល្លារ ។

ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១៦ គណៈប្រតិភូក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា-សាឡាវី ដឹកនាំដោយឯកឧត្តម **ជ័យ ជេន្ទ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មការទី ២ ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាព បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការអណ្តូងទឹកស្អាត ដែលជាអំណោយរបស់វិទ្យាស្ថានសន្ទនាមេតង្គ (MDI) តាមរយៈ ឯកឧត្តម **ជ័យ ជេន្ទ** ជូនដល់ប្រជាពលរដ្ឋដែលកំពុងខ្វះទឹកស្អាតប្រើប្រាស់ ស្ថិតក្នុងភូមិចំរើន ឃុំទួលស្នួល ស្រុកព្រៃឆ្នារ ខេត្តត្បូងឃ្មុំ ។



ក្នុងខែមិថុនានេះ ឯកឧត្តមបណ្ឌិត **ម៉ុង ឫត្នី** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មការទី ៣ ព្រឹទ្ធសភា បានអញ្ជើញពិនិត្យសកម្មភាពសាងសង់បន្ទប់ទឹក និងបង្គន់អនាម័យ ដែលជាអំណោយផ្ទាល់របស់ឯកឧត្តមជូនដល់មន្ត្រីពេទ្យគ្រូបង្ហាញសម្រាប់ជួយសម្រួលដល់ប្រជាជនដែលនាំកូនចៅមកទទួលសេវាសុខភាពពីមន្ទីរពេទ្យ ។ គួរបញ្ជាក់ថា ជារៀងរាល់ថ្ងៃមានអ្នកជំងឺប្រមាណពី ១.០០០ ទៅ ២.០០០ នាក់មកទទួលសេវាព្យាបាលដូច្នេះហើយពួកគាត់ត្រូវមករង់ចាំយកលេខចាប់ពីម៉ោង ១២ យប់ក៏មានដែរ ។ ចំពោះបង កៅអី ដែលបានយកមកដាក់ចំនួន ១០ កាលពីកន្លងទៅក៏មិនគ្រប់គ្រូវការ ហេតុនេះ ឯកឧត្តមនឹងបន្ថែម ១០ ទៀត នៅចុងសប្តាហ៍ក្រោយ ដើម្បីបំពេញតាមសំណូមពរប្រជាជន និងកុមារសម្រាប់ជ្រកនៅពេលដែលមករង់ចាំទទួលសេវាព្យាបាល ។

ថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៦ លោកជំទាវ **ស៊ុន សារឿន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រមណ្ឌលក្រចេះ អមដំណើរដោយឯកឧត្តម **សារុន ឫត្នា** អនុរដ្ឋលេខាធិការ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនអាជីវករ នៅផ្សារឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ និងអញ្ជើញពិនិត្យស្ថានភាពសិក្សារបស់សិស្សានុសិស្សនៅសាលាបឋមសិក្សានាក់កន្ទោង ស្ថិតក្នុងភូមិឆក់កន្ទោង ឃុំកែកសាមាង ស្រុកឆ្លូង ខេត្តក្រចេះ ។ ក្នុងឱកាសនោះ លោកជំទាវ **ស៊ុន សារឿន** បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដើម្បីបង្កើតការដឹកអណ្តូងក្នុងភូមិ និងបានជូនវត្ថុអនុស្សាវរីយ៍មួយចំនួនដល់អ្នកគ្រូ លោកគ្រូ និងបងប្អូនប្រជាពលរដ្ឋក្នុងភូមិមួយចំនួនផងដែរ ។

ថ្មីៗនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ **គង់ គឹម** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អគ្គលេខាធិការសមាគមអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនយោធិនពិការ និងនិវត្តន៍ជន ក្នុងមជ្ឈមណ្ឌលចំនួន ៤០០នាក់ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ភ្នំព័ទ្ធ ។ នាឱកាសនោះក្នុងនាមសម្តេចតេជោឯកឧត្តមនាយឧត្តមសេនីយ៍**គង់ គឹម**បានឧបត្ថម្ភបងប្អូនក្នុងឆ្នាំៗ ៥ ម៉ឺនរៀល ។



ថ្ងៃទី ១០ ខែមិថុនាឆ្នាំ ២០១៦ គណៈប្រតិភូជាសមាជិកាព្រឹទ្ធសភានិងជាសមាជិកាគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកជំទាវ **ហាន សំណែន** រួមដំណើរដោយលោកជំទាវ **ឡាន់ អូន** លោកជំទាវ **ឈុកឈឹម** និងលោកជំទាវ **ជិន សុខីម** បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋចាស់ជរាត្រីចំនួន ៥១ គ្រួសារ នៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដែលមួយគ្រួសារទទួលបានអង្ករចំនួន ២៥ គីឡូ មី ១ កេស ត្រីខកន្លះឡ ប៊ីចេងកន្លះគីឡូ សារ៉ុង ១ ថ្នាំពេទ្យ ១ កញ្ចប់ និងថវិកា ២ ម៉ឺនរៀល ។



សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



សាធារណរដ្ឋប្រជាមានិតចិន និងបានឧទ្ទេសនាមប្រធានបទស្តីពី "ការបណ្តុះបណ្តាលកម្មាភិបាលវ័យក្មេងរបស់គណបក្ស និងវិធីសាស្ត្ររបស់បក្សកុម្មុយនីស្តចិនក្នុងការគោរពវិន័យបក្សឱ្យបានម៉ឺងម៉ាត់" និង "វិធីសាស្ត្រក្នុងការជួយសម្រួលដល់យុវជនក្នុងការចាប់ផ្តើមអាជីវកម្ម និងការងារ" ជូនដល់យុវជនគណបក្សប្រជាជនកម្ពុជានៅស្នាក់ការកណ្តាលគណបក្ស ។

នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត **ហ៊ុន ម៉ាណែត** អនុប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាល ចុះខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំទទួលបន្ទុកការងារយុវជន បានចូលរួមជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ សមាសភាពក្រុមការងារយុវជនគណបក្សស្រុក សកម្មជនយុវជនគណបក្ស យុវជនគណបក្សវិទ្យាល័យ អនុវិទ្យាល័យ ឃុំ និងភូមិចំនួន ៥៧២ នាក់ ក្នុងស្រុកពញាឮក្រែក ខេត្តត្បូងឃ្មុំ ។



ថ្ងៃទី ១២-១៣ ខែមិថុនា ឆ្នាំ ២០១៦ ក្រុមការងារទទួលបន្ទុកក្នុងតំបន់១នៃក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយឯកឧត្តម **គឹម វិធី** ប្រធានក្រុមការងារទទួលបន្ទុកបានរៀបចំកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍ការងារជាមួយគណៈកម្មាធិការបក្សខេត្ត ក្រុមការងារយុវជនបក្សខេត្ត ក្រុង ស្រុក នៅខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងព្រះវិហារ ។



ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១៦ ក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល បានទទួលជួបគណៈប្រតិភូមូលនិធិដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃសាធារណរដ្ឋប្រជាមានិតចិន ដែលក្នុងជំនួបនេះគឺផ្តោតសំខាន់លើគម្រោងសាងសង់មជ្ឈមណ្ឌលពហុបំណងសម្រាប់បណ្តុះបណ្តាលយុវជនកម្ពុជា ។



រដ្ឋាភិបាល និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការថែរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ។

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយ ឯកឧត្តម **កែ ប៊ុនឡុង** បានទទួលជួបស្នាមគមន៍គណៈប្រតិភូបក្សកុម្មុយនីស្តចិន ដឹកនាំដោយ លោក LuiJingbei សមាជិកគណៈកម្មាធិការប្រតិបត្តិ និងជាប្រធាននាយកដ្ឋានបណ្ឌិតសភាPudong

នៅថ្ងៃ១២ ខែមិថុនា ២០១៦ ក្រុមការងារទទួលបន្ទុកតំបន់៣នៃក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាលដឹកនាំដោយឯកឧត្តម **ជាម ច័ន្ទសោភ័ណ** និងអនុប្រធាន សមាជិក សមាជិកា បានរៀបចំកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍ជាមួយគណៈកម្មាធិការបក្សខេត្ត ក្រុមការងារយុវជនគណបក្សខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន ។



ថ្ងៃទី០១ខែមិថុនាឆ្នាំ២០១៥ពិធីបោះឆ្នោតជ្រើសរើសវាគ្មិនសកម្មជនយុវជនគណបក្សសង្កាត់មន្ទីរអង្គភាពស្ថិតនៅក្នុងក្រុងព្រៃវែងក្រោមអធិភាព ឯកឧត្តម **ឆិន បាណាល់** ប្រធានក្រុមការងារយុវជនខេត្តព្រៃវែង និងឯកឧត្តម **អ៊ុំប៊ុនឡុង** អនុប្រធានប្រចាំការ គណៈកម្មាធិការគណបក្សខេត្ត។

កាលពីព្រឹកថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត **គ្រួស ថេរវ៉ាត** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាសាធារណៈ ដោយមានការចូលរួមពីលោកអភិបាលស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក លោកអធិការស្រុក ព្រមទាំងការិយាល័យជំនាញជុំវិញស្រុក ដោយមានប្រជាពលរដ្ឋចូលរួមចំនួន ៣៥០ នាក់ ។ ជាមួយគ្នានោះឯកឧត្តមបណ្ឌិតក៏បានលើកឡើងពីការអភិវឌ្ឍន៍សមិទ្ធផលរបស់រាជរដ្ឋាភិបាល និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការថែរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ នៅស្នាក់ការគណបក្សស្រុកកំពង់ស្វាយ មានរៀបចំពិធីប្រកាសទទួលស្គាល់សកម្មជនយុវជនគណបក្សស្រុក ឃុំ និងភូមិ ក្រោមអធិបតីភាព ឯកឧត្តម **សុខ លូ** អនុប្រធានគណបក្សខេត្ត សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត ឯកឧត្តម **ដូន សុផាតិ** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយ ឯកឧត្តម **កែវ បូរេន្ទ្រ** ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់ស្វាយ ។ ស្រុកកំពង់ស្វាយមានចំនួន ១១ ឃុំ និង ៩៨ ភូមិ ដែលមានយុវជនភូមិ ឃុំសរុបដែលកើតចេញពីការបោះឆ្នោតចំនួន ៥៧៨ នាក់ នារីចំនួន ២៥០ នាក់។ រីឯយុវជនស្រុកមានចំនួន ៣២ រូប នារី ១០ រូប។



នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ នៅស្នាក់ការគណៈកម្មាធិការគណបក្សសង្កាត់ព្រែកថ្មី បានរៀបចំពិធីបោះឆ្នោតជ្រើសរើសសកម្មជនយុវជននៅថ្នាក់ភូមិព្រែកថ្មីទី ១ សង្កាត់ព្រែកថ្មី ក្រោមអធិបតីភាព លោក **អ៊ាង ស៊ីផាន** ប្រធានគណៈកម្មាធិការគណបក្សខណ្ឌច្បារអំពៅ និងឯកឧត្តម យស ជានីត្តា សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ។



នាព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៦ ក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង សហការជាមួយគណៈកម្មាធិការគណបក្សស្រុកកំពង់ត្របែក និងក្រុមការងារយុវជនគណបក្សស្រុក បានរៀបចំពិធីបោះឆ្នោតជ្រើសរើសសកម្មជនយុវជនគណបក្សភូមិ និងឃុំ ក្នុងទូទាំងស្រុក ។



នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៦ ក្រុមការងារយុវជនគណបក្សខេត្តសៀមរាប បានរៀបចំពិធីប្រកាសសុពលភាពក្រុមការងារយុវជនស្រុកត្រពាំងឈូកខេត្តសៀមរាប និងវគ្គអប់រំនយោបាយ ក្រោមអធិបតីភាពឯកឧត្តម **ឈឹម ម៉ា** អនុប្រធាន ក្រុមការងាររបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាចុះខេត្តសៀមរាប អ្នកចូលរួមសរុបចំនួន ១៦៥ នាក់ ស្រី ៦៥ នាក់ ។



នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០១៦ ក្រុមការងារយុវជនគណបក្សខេត្តសៀមរាប បានសហការជាមួយគណៈយោសាណអប់រំគណបក្សខេត្តបានរៀបចំកម្មវិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សខេត្តសៀមរាបជំនាន់ទី ៣ ក្រោមអធិបតីភាព ឯកឧត្តម **អ៊ឹង ហៀង** ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ។ សិក្ខាកាមចូលរួមមានចំនួន ២៤៦ រូប ស្រី ២៩ រូប មកពីអង្គភាពនានាជុំវិញខេត្ត និងតាមបណ្តាក្រុង-ស្រុកទាំង ១២ ។



នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នេះ លោកជំទាវ **លៀង ស្រីមុល** អនុប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រៃវែងដោយបានទទួលការឧបត្ថម្ភពីឯកឧត្តមបណ្ឌិត **ជិន បាណាស់** ប្រធានក្រុមការងារយុវជនគណបក្ស បានចូលរួមដឹកនាំកម្មវិធីវិវត្តន៍សកម្មជនយុវជនគណបក្សគ្រប់ឃុំ នៅក្នុងស្រុក ព្រះស្តេចក្នុងគោលបំណងចំបងចង់ឲ្យគ្រាប់ពូជយុវជនរបស់យើងពង្រឹង និងពង្រីកនូវចំណេះដឹងដើម្បីបម្រើសង្គមជាតិយើង ។



ថ្ងៃទី ០៤ ដល់ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០១៦ គណៈយោសាណអប់រំក្រុមការងារយុវជនគណបក្សខេត្ត ស្រុក បានសហការជាមួយនឹងគណៈកម្មាធិការគណបក្សស្រុកសៀមបាំង បានរៀបចំវគ្គអប់រំនយោបាយលើកទី ២ សម្រាប់សមាជិកគណបក្សស្រុក ឃុំ និងសកម្មជនយុវជនគណបក្សស្រុក-ឃុំ និងភូមិដែលបានជ្រើសរើសចេញពីបោះឆ្នោតកន្លងមក ។

ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៦ គណៈកម្មាធិការគណបក្សស្រុកព្រៃឈរ សហការជាមួយក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បានរៀបចំពិធីបិទវគ្គបំប៉នសមត្ថភាពវគ្គទី ៤ ជូនសកម្មជនយុវជនគណបក្សស្រុក ឃុំ ភូមិ សាលា-រៀនដែលមានសិក្ខាកាមចូលរួមជាង ១០០ នាក់ ។

ចំណាត់ការបង្កាន់ក្នុងការដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋ ខណៈកម្ពុជាជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរម៉ឺន



សកម្មភាពម៉ាស៊ីនបូមទឹករបស់ក្រសួងធនធានទឹក និងឧតុនិយមកំពុងអនុវត្តបូមទឹកជូនប្រជាពលរដ្ឋ ក្នុងខណៈដែលតំបន់មួយចំនួនទទួលរងគ្រោះរាំងស្ងួតកាលពីកន្លងទៅ



ប្រឡាយមេខាងត្បូង និងខាងជើងនៃទំនប់ទឹកលាំងព្រៃ ខេត្តកំពង់ស្ពឺ មានលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពការដាំដុះស្រូវដើមរដូវស្រូវវស្សា និងដំណាំផ្សេងៗរបស់ប្រជាកសិករ

បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ក្នុងនោះកំណែទម្រង់វិស័យធនធានទឹក កាន់តែបង្ហាញតួនាទីដ៏សំខាន់ក្នុងការបម្រើសុខភាពប្រជាជន ដែលបច្ចុប្បន្ននេះការផ្គត់ផ្គង់សេវាទឹកជូនដល់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ ។

ជាក់ស្តែង រដូវប្រាំងឆ្នាំនេះ អាសាសនាគុក្តៅខ្លាំងហួតហែង ធ្វើឲ្យស្រះទឹក អណ្តូងទឹក បឹង ត្រពាំង នៅតាមតំបន់មួយចំនួនត្រូវរីងស្ងួតអស់ ប្រជាពលរដ្ឋត្រូវប្រឈមនឹងការលំបាកយ៉ាងខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ ទឹកគឺជាតម្រូវការសំខាន់បំផុតសម្រាប់មនុស្ស សត្វ និងរុក្ខជាតិ ហើយនៅពេលខ្លះទឹក មនុស្ស និងសត្វត្រូវប្រឈមនឹងបញ្ហាសុខភាព ហើយរុក្ខជាតិក៏ត្រូវស្ងួតស្រពោនមិនផ្តល់ផ្លែផ្កាតាមតម្រូវការរបស់មនុស្សដែរ ។

ការដោះស្រាយបញ្ហាទឹកប្រើប្រាស់ គឺជាបញ្ហាសំខាន់មួយសម្រាប់ប្រទេសកម្ពុជា ហើយការដែលប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចតាមខេត្តនានាយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋដែលខ្វះទឹកប្រើប្រាស់នៅពេលនេះគឺជាទឹកចិត្តដ៏ល្អ បង្ហាញពីប្រពៃណីសាមគ្គីភាពរបស់គណបក្សប្រជាជនកម្ពុជា ។ ទន្ទឹមនេះ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជួយដល់ប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់ ។ សម្តេចបានអំពាវនាវឲ្យមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់បណ្តាខេត្ត ដែលប្រជាពលរដ្ឋប្រឈមនឹងការខ្វះទឹក ត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការជួយដល់ប្រជាពលរដ្ឋ ស្របតាមភាពជាក់ស្តែង ដើម្បីឲ្យប្រជាពលរដ្ឋផុតឧក្រិដ្ឋក្នុងគ្រានេះ ខណៈដែលសព្វថ្ងៃជួបបញ្ហាប្រឈមដោយសារអាកាសធាតុក្តៅនៅទូទាំងប្រទេស ។ សម្តេចតេជោ **ហ៊ុន សែន** បានមានប្រសាសន៍ថា "ចំណាត់ការចែកចាយ និងផ្គត់ផ្គង់ទឹកគឺនៅបន្តផ្តល់ជូនបងប្អូនប្រជាពលរដ្ឋនៅតាមតំបន់ដែលកំពុងខ្វះខាតទឹក។ រីឯចំណាត់ការចុះដឹក និងស្ដារអណ្តូង ស្រះទឹក គឺនៅបន្តធ្វើដោយគ្មានការធ្វេសប្រហែសបានឡើយ។

ទោះបីក្នុងកាលៈទេសៈបែបណាក៏ដោយ ក៏មិនត្រូវឱ្យបងប្អូនប្រជាពលរដ្ឋអត់ទឹកទទួលបានដាច់ខាត ។ អាជ្ញាធរមានសមត្ថកិច្ចត្រូវដោះស្រាយឱ្យបានទាន់សភាពការណ៍ ។ សម្តេចតេជោបានសម្តែងអំណរគុណដល់សប្បុរសជន និងក្មួយៗយុវជនស្ម័គ្រចិត្តទាំងអស់ ព្រមទាំងអាជ្ញាធរខេត្តដែលយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ហើយសូមបន្តជួយបងប្អូនយើងទម្រាំមានភ្លៀងធ្លាក់មកគ្រប់គ្រាន់។ រយៈពេលកន្លងទៅនេះ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ បាត់ដំបង និងកំពត ជាដើម បានដឹកជញ្ជូនទឹកយកទៅចែកជូនប្រជាពលរដ្ឋប្រើប្រាស់តាមសេចក្តីត្រូវការចាំបាច់។ ទង្វើបែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋត្រេកអរយ៉ាងខ្លាំង ហើយគោរពស្រឡាញ់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចដោយមិនអាចយកអ្វីមកប្រៀបធៀបបានឡើយ ។ មានន័យថា ការយកចិត្តទុកដាក់របស់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចតាមមូលដ្ឋានចំពោះប្រជាពលរដ្ឋដែលកំពុងខ្វះទឹកប្រើប្រាស់ និងកំពុងប្រឈមការលំបាកសព្វបែបយ៉ាង គឺជាការទទួលខុសត្រូវដ៏ធំគួរឲ្យកោតសរសើរ ។ ទន្ទឹមនេះ ក្រសួងធនធានទឹក និងឧតុនិយមបានចាត់វិធានការបង្កើនទឹកពីអាងកំពង់ពួយ ដើម្បីចែកជូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យប្រើប្រាស់ ដើម្បីជួយឲ្យប្រជាពលរដ្ឋរាប់ពាន់ រាប់ម៉ឺនគ្រួសារ រួចផុតពីឧក្រិដ្ឋក្នុងការ ។ ក្រសួង និងស្ថាប័នពាក់ព័ន្ធបានចាត់វិធានការជួយដឹកស្រះទឹកធំៗជ្រៅៗក្នុងមូលដ្ឋានរបស់ប្រជាជន ដើម្បីស្តុកទឹកទុកប្រើប្រាស់សម្រាប់រដូវប្រាំងក្រោយ ។ សកម្មភាពបែបនេះបានកើតឡើងក្រោយពេលទឹកអូរទឹកស្ទឹងទឹកព្រែកដែលពួកគាត់ធ្លាប់ប្រើប្រាស់មិនចេះរីងស្ងួត តាំងពីដូនតាមកនោះ នៅរដូវប្រាំងឆ្នាំនេះត្រូវរីងស្ងួតអស់គ្មានសល់ ។ ការផ្តល់ប្រព័ន្ធធារាសាស្ត្រឡើងវិញនៅគ្រប់បណ្តាខេត្តទូទាំងប្រទេស គឺជារឿងសំខាន់បំផុត ដើម្បីបម្រើសេចក្តីត្រូវការផ្នែកកសិកម្ម ក៏ដូចជាតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋទៅក្នុងជីវភាពប្រចាំថ្ងៃ ។ ប្រជាពលរដ្ឋតាមបណ្តាភូមិមួយចំនួននៅឃុំឃ្លីម ស្រុកស្គាល ខេត្តក្រចេះ បានឲ្យដឹងថា អណ្តូងទឹកជ្រៅៗរបស់ពួកគាត់ ដែលមានជម្រៅចាប់ពី ៥ ដល់ ១០ ម៉ែត្រ ត្រូវរីងស្ងួតអស់ហើយ អណ្តូងស្អប់នៅសល់



បឹងទឹកស្អាត នៅតំបន់អភិវឌ្ឍន៍ភូមិអន្លង់ព្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តក្រចេះ

ទឹកតិចតួចអាចទាញយកមកប្រើប្រាស់បាន ។ ចំណែកប្រជាពលរដ្ឋនៅ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងបានឲ្យដឹងថា ដោយសារតែអាកាសធាតុ ក្តៅហួតហែងពេក ធ្វើឲ្យគោក្របីរបស់ពួកគាត់ជាច្រើនក្បាលត្រូវងាប់ជា បន្តបន្ទាប់ ។ លើសនេះទៅទៀត ចម្ការម្រេច និងចម្ការដំណាំជាច្រើន នៅ ក្នុងខេត្តក្រចេះ ក្រចេះ រតនគិរី និងមណ្ឌលគិរី ជាដើម កំពុងប្រឈមនឹង បញ្ហាខ្វះទឹកស្រោចស្រពហើយអាចខូចខាតមួយផ្នែកផងដែរ ។ រយៈពេល កន្លងមកនេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជាមន្ត្រី អាជ្ញាធរ និង សមត្ថកិច្ចតាមបណ្តាខេត្តនានា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាក្នុងការស្តារ ប្រព័ន្ធធារាសាស្ត្រ ដើម្បីចែកចាយទឹកជូនប្រជាពលរដ្ឋប្រើប្រាស់តាម សេចក្តីត្រូវការ ។ ប៉ុន្តែដោយសារអាកាសធាតុស្ងួតហួតហែងខ្លាំងពេកតំបន់ ដែលប្រឈមនឹងការខ្វះខាតទឹកមានកាន់តែច្រើន ។ លោកវេជ្ជបណ្ឌិត ម៉ៅ សារ៉ាយ ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទក្រសួងធនធានទឹក និងឧតុ- និយមបានឲ្យដឹងកាលពីថ្ងៃទី ២៣ ខែមេសាថា ដោយសារអាកាសធាតុ មានកម្ដៅខ្លាំងបណ្តាលឲ្យខេត្តមួយចំនួនដូចជាខេត្តកំពង់ស្ពឺកំពង់ធំ ឧត្តរ- មានជ័យ បាត់ដំបង កំពង់ចាម ព្រៃវែង និងខេត្តស្វាយរៀង កំពុងប្រឈមនូវ កង្វះខាតទឹកស្អាតប្រើប្រាស់យ៉ាងខ្លាំង ។

លោកបន្តថា នៅពេលនេះក្រសួងធនធានទឹក និងឧតុនិយម បាននិង កំពុងសហការជាមួយអង្គការនានា ពិសេសអង្គការយូនីសេហ្វ និងដៃគូ ពាក់ព័ន្ធនានា ដើម្បីត្រៀមដោះស្រាយទឹកជូនប្រជាពលរដ្ឋដែលកំពុងខ្វះ ខាតទឹកនៅតាមខេត្តនានាដែលសរុបទាំងអស់មានអណ្តូងចំនួនជាង ១ ពាន់អណ្តូង ។ ក្នុងចំនួននោះ ១.៣% ត្រូវបានរឹងស្ទួត ។ ក្រសួងទទួលថវិកា ពីរាជរដ្ឋាភិបាលសម្រាប់ប្រចាំឆ្នាំ ២០១៦ ចំនួន ៤ ៦០០ លានរៀល សម្រាប់ជួសជុលអណ្តូង និងដឹកអណ្តូងថ្មី ។ ដូចនេះឲ្យតែមានសំណើ របស់ខេត្ត រាជធានី ទាំង ២៥ ក្រសួងនឹងចាត់ចែងជូនទៅតាមតំបន់ជាក់- ស្តែងដែលប្រជាពលរដ្ឋខ្វះខាតទឹក ។ លោកក៏បានអំពាវនាវដល់ប្រជាពល រដ្ឋផងដែរ ក្នុងការប្រើប្រាស់ទឹកត្រូវចេះសន្សំសំចៃចាប់ពីតម្លៃទៅកន្លែង- ខ្លាយ ។ លោកបញ្ជាក់ថា នេះជាមេរៀនដែលប្រជាពលរដ្ឋស្ទើរទូទាំងខេត្ត បានជួបបញ្ហាខ្វះខាតទឹក ពិសេសបងប្អូនរស់នៅជនបទ ។ លោកវេជ្ជ- បណ្ឌិត ម៉ៅ សារ៉ាយ ថ្លែងបន្តថា នេះជាមេរៀនជាបទពិសោធន៍ក្នុងឆ្នាំ ២០១៦ នេះ ហើយឆ្នាំក្រោយប្រជាពលរដ្ឋត្រូវចេះត្រៀមលក្ខណៈបង្ការ

ទឹកទុក ត្រូវមានពាង អាង ស្រះ ត្រៀមទុកជាមុននៅពេលអស់រដូវភ្លៀង ។ លោកប៉ុល សារ៉េន អនុប្រធាននាយកដ្ឋានធារាសាស្ត្របានឲ្យដឹងថា ក្រសួង ធនធានទឹកតែងតែជួយដោះស្រាយបញ្ហាខ្វះទឹកនៅរដូវប្រាំងនេះ ជូន ប្រជាជន ដូចជាធ្វើអាងទឹក និងប្រព័ន្ធស្រោចស្រពជាដើម ដើម្បីដោះ- ស្រាយបញ្ហាកង្វះខាតទឹកពីមួយឆ្នាំទៅមួយឆ្នាំ និងពង្រីកការប្រើប្រាស់ទឹក របស់ប្រជាពលរដ្ឋ មានប្រព័ន្ធប្រឡាយស្រោចស្រពចំនួន ២៧៩២ ប្រព័ន្ធ នៅទូទាំងប្រទេសក្នុងនោះបានជួសជុលស្តារប្រឡាយចាស់ៗបន្ថែមទៀត ។ ក្រៅពីនេះ ក្រសួងក៏បានជូនដំណឹងជាបន្តបន្ទាប់អំពីអាកាសធាតុក្តៅរាំង ស្ងួតនេះផងដែរ ឲ្យប្រជាជនមានការប្រុងប្រយ័ត្ន ។ នាយកដ្ឋានធារា- សាស្ត្រកសិកម្ម ក៏បានចូលរួមអន្តរាគមន៍រកប្រភពទឹកផ្គត់ផ្គង់ សម្រាប់ការ ប្រើប្រាស់របស់ប្រជាពលរដ្ឋ ហើយពេលនេះកំពុងបន្តជួយនៅខេត្ត កំពង់ចាម និងបន្ទាយមានជ័យ ដែលមន្ទីរធនធានទឹកគ្រប់ខេត្តទាំងអស់ កំពុងយកចិត្តទុកដាក់ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៃបម្រែ- បម្រួលអាកាសធាតុនេះ ។ បញ្ហាខ្វះខាតនេះ ក្រសួងកំពុងមានវិធានចុះ ជួយដោយសហការជាមួយដៃគូអភិវឌ្ឍន៍នានា មានអង្គការ NGO អង្គការ យូនីសេហ្វ និងអង្គការអន្តរជាតិនានា ។ ជាមួយនេះដែរ រាជរដ្ឋាភិបាល និង ដៃគូអភិវឌ្ឍន៍ រួមមានធនាគារអភិវឌ្ឍន៍អាស៊ី ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD គ្រោងចំណាយថវិកាជាង ៥០ លានដុល្លារ ដើម្បីផ្គត់ផ្គង់កម្រៃការទឹក ស្អាតឲ្យបាន ១០០ % ជូនប្រជាពលរដ្ឋនៅក្នុងខេត្តគោលដៅចំនួន ១១ ដែលនឹងសម្រេចឲ្យបានឆ្នាំ ២០២១ ខាងមុខ ដើម្បីឆ្លើយតបកម្រៃការ ទឹកប្រើប្រាស់ ។

សូមបញ្ជាក់ថា គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតឲ្យបាន ១០០% នៅខេត្តចំនួន ១១ នេះ មានដូចជាខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ ធំ ស្ទឹងត្រែង កំពង់ចាម ស្វាយរៀង មណ្ឌលគិរី និងខេត្តមួយចំនួនទៀត ដោយគ្រោងចំណាយថវិកាជាង ៥០ លានដុល្លារ ក្នុងនោះចំនួន ១៤ លាន ដុល្លារបានមកពីធនាគារអភិវឌ្ឍន៍អាស៊ី និងថវិកាចន្លោះពី ២០ លាន ទៅ ៤០ លានដុល្លារ បានមកពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD ។ ឯកឧត្តម



សកម្មភាពគ្រឿងចក្រកំពុងដាក់អណ្តូងទឹកស្អាត ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន



សកម្មភាពគ្រឿងចក្រកំពុងដឹកស្រះទឹក សម្រាប់បម្រើតម្រូវការជូនប្រជាពលរដ្ឋនៅភូមិទទឹងថ្ងៃ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

ប្រព័ន្ធទឹកស្អាត និងទឹកស្អុយ កាលពីពេលថ្មីៗនេះថា គម្រោងនេះនឹងអនុវត្តដោយភ្នាក់ងាររដ្ឋាករទឹកសាធារណៈក្នុងខេត្តទាំង១១ឲ្យមានសមត្ថភាពផ្តល់សេវាបស់ខ្លួនប្រកបដោយគុណភាពឲ្យបាន ១០០ % ខណៈបច្ចុប្បន្នខេត្តទាំងនោះមានសមត្ថភាពផ្គត់ផ្គង់ចន្លោះពីជាង៤០ % ទៅ ដល់ ៦០ % ប៉ុណ្ណោះ ។ ឯកឧត្តម **ឯក សុខចាន់** បានអះអាងទៀតថា នៅពេលដែលអនុវត្តគម្រោងនេះទទួលបានជោគជ័យ វាមិនត្រឹមតែជួយដល់កម្ពុជាឲ្យសម្រេចបានគោលដៅអភិវឌ្ឍសហស្សវត្សរ៍ប៉ុណ្ណោះទេ វាថែមទាំងជួយដោះស្រាយបានយ៉ាងល្អប្រសើរ នូវនិរន្តរភាពប្រើប្រាស់ទឹកក្នុងជីវភាពប្រចាំថ្ងៃ បើទោះបីជួបគ្រោះរាំងស្ងួតដូចពេលបច្ចុប្បន្នក៏ដោយ។ ឯកឧត្តមបញ្ជាក់ថា ការធានាបាននិរន្តរភាពនៃការប្រើប្រាស់ទឹកនេះនឹងត្រូវបង្កើតឡើងក្រោមកិច្ចសហការរួមគ្នារវាងក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងឧស្សាហកម្មនិងសិប្បកម្មក្នុងការរៀបចំការពារនិងគ្រប់គ្រងប្រព័ន្ធប្រភពទឹក និងការកសាងបណ្តាញចែកចាយប្រភពទឹក។ លោក Jannar Hakim តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ADB បានបញ្ជាក់ថា ការបង្កើនការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យនេះវាជាការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងជំរុញកំណើនផលិតកម្ម និងអភិវឌ្ឍវិស័យសេដ្ឋកិច្ចទៀតផង។ លោកបញ្ជាក់ថា ការដោះស្រាយបាននូវទឹកស្អាតវានឹងជួយកាត់បន្ថយការចំណាយថវិកាដើម្បីទិញទឹក និងលទ្ធភាពអភិវឌ្ឍនៅទីក្រុង ។

សូមរំលឹកថា ឆ្នាំ ២០១៦ នេះ ជាឆ្នាំដែលប្រទេសកម្ពុជាទទួលរងបាតុភូតរលកកម្ដៅ El Nino ដ៏ខ្លាំង បង្កឲ្យកើតមានគ្រោះរាំងស្ងួត និងឡើង



សកម្មភាពគ្រឿងចក្រកំពុងខ្វែងអណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋ

សីតុណ្ហភាពខ្ពស់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ លោក ចាន់ យុត្តា អ្នកនាំពាក្យក្រសួងធនធានទឹកបានឲ្យដឹងថា ឆ្នាំ ២០១៦ នេះ ជាឆ្នាំដែលកម្ពុជាបានទទួលកម្ដៅខ្លាំងបំផុតមិនធ្លាប់ជួបក្នុងរយៈពេល ៣០-៤០ ឆ្នាំចុងក្រោយនេះ។ លោកបន្ថែមថា តាមការកត់ត្រាកាលពីឆ្នាំ ២០១០ កម្ពុជាមានអាកាសធាតុក្ដៅខ្លាំងជាងគេក្នុងរង្វង់ ៣៩,៥ អង្សាសេ។ ប៉ុន្តែនៅឆ្នាំ ២០១៦ នេះ កម្ពុជាមានអាកាសធាតុក្ដៅខ្លាំងជាងកាលពីឆ្នាំ ២០១០ ទៅទៀត ។



ក្រសួងអភិវឌ្ឍន៍ជនបទផ្តល់អណ្តូងទឹកស្អាតសម្រាប់បម្រើតម្រូវការជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ កាន់តែមានការរីកចម្រើន និងទទួលបានប្រាក់ចំណេញច្រើន



អគារថ្មីនៃទីស្តីការគ្រួសារប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលកំពុងសាងសង់ជិតរួចរាល់



ឯកឧត្តម ត្រាំ អ៊ឹមតិក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងនិយោជិតនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពត នាថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៦

រាជរដ្ឋាភិបាលអាណត្តិទី៥ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ដែលជាវិស័យអាទិភាព និងជាឆ្លើយតបសម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍវិស័យដទៃទៀត។ វិស័យប្រៃសណីយ៍កម្ពុជាមានភារកិច្ចចម្បងលើការអនុវត្តកម្មវិធីកំណែទម្រង់ ដើម្បីរួមចំណែកធ្វើទំនើបកម្មអាជីវកម្មសេវាកម្មប្រៃសណីយ៍ទូទាំងប្រទេស ។

សកម្មភាពកំណែទម្រង់វិស័យប្រៃសណីយ៍កម្ពុជាដែលបានអនុវត្តនៅពេលនេះបានបង្ហាញចេញនូវលទ្ធផលប្រសើរជាច្រើន ។ ចាប់តាំងពីការបង្កើតរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីមក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានធ្វើកំណែទម្រង់មួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមជាច្រើនដែលក្នុងនោះរួមមានបញ្ហាគម្លាតឌីជីថលការកើនឡើងបទល្មើសទូរគមនាគមន៍ កង្វះក្របខណ្ឌគតិយុត្ត កង្វះធនធានមនុស្ស កង្វះគោលនយោបាយដើម្បីជំរុញវិស័យទូរគមនាគមន៍។ ជាតំណែងថ្មីកន្លងមកនេះ ក្រុមហ៊ុនឯកជនពីប្រទេសចិនបានបោះទុនចំនួន ៦៩.៧ លានដុល្លារអាមេរិក ក្នុងការវិនិយោគសាងសង់ខ្សែកាបអុបទិកបាតសមុទ្រនៅកម្ពុជាភ្ជាប់ទៅកាន់បណ្តាញពិភពលោក ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន HyalRoute Group បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើការវិនិយោគនេះកាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០១៦ នៅរាជធានីភ្នំពេញ ។ នេះជាគម្រោងវិនិយោគប្រតិបត្តិការអាជីវកម្មផ្ទេរសិទ្ធិ (BOT) ក្រោមការសម្បទានរបស់រាជរដ្ឋាភិបាលកម្ពុជារយៈពេល២៥ឆ្នាំគិតចាប់ពីខែមីនា ឆ្នាំ ២០១៦ ។

ឯកឧត្តម កាន ប័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឲ្យដឹងថា តាមកិច្ចព្រមព្រៀង គឺក្រុមហ៊ុនត្រូវសាងសង់បណ្តាញខ្សែបញ្ជូនក្នុងរយៈពេល ២ ឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខា ។ ឯកឧត្តម កាន ប័ន្ទមេត្តា ថ្លែងថា "ក្រុមហ៊ុន HyalRoute Group នឹងស្ថាបនាលើហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធខ្សែកាបអុបទិកក្រោមបាតសមុទ្រ ដែលទទួលបានសិទ្ធិពីក្រុមហ៊ុនAAE1 (AsiaAfricaEurope1) នៅក្នុងការស្ថាបនាស្ថានីយតភ្ជាប់នៅកម្ពុជា ជាមួយនឹងការស្ថាបនាខ្សែកាបអុបទិកក្រោមបាតសមុទ្រ ដែលភ្ជាប់បណ្តាញជាមួយប្រទេសចំនួន ១៩ ក្នុងតំបន់អាស៊ី



ឯកឧត្តម កាន ប័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងវិទ្យាស្ថានជាតិ NIPTICT និងទីភ្នាក់ងារជាតិព័ត៌មានសង្គម NIA កូរ៉េ ដើម្បីសាងសង់មជ្ឈមណ្ឌលប្រើប្រាស់អ៊ីនធឺណិត នៅទីស្តីការគ្រួសារ (ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦)

អាហ្វ្រិក និងអឺរ៉ុប ។ ឯកឧត្តមបានឲ្យដឹងបន្ថែមថា គិតមកទល់បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនចំនួន ៣ ដែលវិនិយោគលើខ្សែកាបបណ្តាញអុបទិក ប៉ុន្តែមានតែក្រុមហ៊ុនចំនួន ២ ប៉ុណ្ណោះដែលទទួលបានសិទ្ធិសម្បទានវិនិយោគ។ ការពង្រីកលើខ្សែកាបបណ្តាញអុបទិកបាតសមុទ្រគឺឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ លោក Chen wen Quan តំណាងក្រុមហ៊ុន CFCNC (Cambodia Fiber Optic Communication Network) ដែលជាក្រុមហ៊ុនទទួលសិទ្ធិវិនិយោគ លើការសាងសង់ខ្សែបណ្តាញកាបអុបទិកនៅកម្ពុជាបានឲ្យដឹងថា ជំហានដំបូងនឹងត្រូវសាងសង់ស្ថានីយបញ្ជូននៅខេត្តព្រះសីហនុ ។ លោក Chen wen Quan បញ្ជាក់ទៀតថា ខ្សែបណ្តាញនេះនឹងជំរុញនូវផែនការសកម្មភាពសម្រាប់វិស័យទូរគមនាគមន៍ និងកិច្ចអភិវឌ្ឍន៍បច្ចេកវិទ្យាទូរគមនាគមន៍របស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក ។ លោកថ្លែងថា យើងនឹងភ្ជាប់ខ្សែបណ្តាញដែលជាកាបអុបទិកបាតសមុទ្រប្រវែង ១០.២៤៨ គីឡូម៉ែត្រ ពីកម្ពុជាភ្ជាប់ទៅកាន់ប្រទេសថៃ



សកម្មភាពចុះពិនិត្យគម្រោងកសាងបណ្តាញទូរគមនាគមន៍ អុបទឹក

ឡាវ វៀតណាម មីយ៉ាន់ម៉ា ចិន ហុងកុង ឥណ្ឌា ប៉ាគីស្ថាន បារាំង អាស្ត្រីម៉ង់ ជាដើម "។ នេះជាលើកទី ២ ហើយ បន្ទាប់ពីវាជារដ្ឋាភិបាលកម្ពុជាកាលពី ឆ្នាំ ២០១៣ បានចុះហត្ថលេខាផ្តល់សិទ្ធិវិនិយោគប្រព័ន្ធខ្សែកាបអុបទឹក ក្រោមបាតសមុទ្រលើផ្នែកផ្តល់សេវាអ៊ីនធឺណិតរវាងក្រុមហ៊ុន Telcotech LTD ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន EZECOM ជាមួយក្រុមហ៊ុន Telekom Malaysia Berhad (TM) ដែលជាក្រុមហ៊ុនផ្តល់សេវាសារគមនាគមន៍ ឈានមុខគេនៅប្រទេសម៉ាឡេស៊ី ។ ក្រុមហ៊ុនទាំងពីរនោះ បានរួមគ្នាជា សម្ព័ន្ធមួយដើម្បីបង្កើតប្រព័ន្ធខ្សែកាបបាតសមុទ្រថ្មីមួយ មានឈ្មោះថា ប្រព័ន្ធខ្សែកាបម៉ាឡេស៊ី កម្ពុជា ថៃ (MCT) ក្នុងទំហំទឹកប្រាក់ ៨០ លាន ដុល្លារអាមេរិក ក្នុងការសាងសង់ប្រព័ន្ធខ្សែកាប MCT ដែលលាតសន្ធឹង ចម្ងាយប្រមាណ ១.៤២៥ គីឡូម៉ែត្រ ពីប្រទេសកម្ពុជាទៅកាន់ច្រកទ្វារនៃ តំបន់ឥណ្ឌូចិននិងប្រព័ន្ធខ្សែកាបបាតសមុទ្រមានចម្ងាយ២០.០០០ គីឡូ- ម៉ែត្រ តភ្ជាប់តំបន់អាស៊ីអាគ្នេយ៍ជាមួយនឹងសហរដ្ឋអាមេរិក ។

គិតត្រឹមដំណាច់ឆ្នាំ ២០១៥ ក្រុមហ៊ុនដែលវិនិយោគលើបណ្តាញទូរ- សព្ទចល័តបានលក់ស៊ុមកាតសរុបជាង ២១ លានស៊ុមស្នើជិត ១៤០ ភាគ- រយ នៃចំនួនប្រជាជនកម្ពុជាជាង ១៥ លាននាក់ ដោយជាប់ចំណាត់ថ្នាក់ លេខ ២ បន្ទាប់ពីប្រទេសសិង្ហបុរី នៃសមាជិកអាស៊ាន ។ ឯកឧត្តម **កាន ច័ន្ទមេសា**បានឲ្យដឹងទៀតថាអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតមានប្រមាណ ៦.៥ លាននាក់ស្មើនឹង ៤៥ % នៃចំនួនប្រជាជនសរុប ដោយកើនឡើង ២៥ % បើធៀបនឹងឆ្នាំ ២០១៤ ដែលមានចំនួន ៥ លាននាក់ ។ តាមរបាយ- ការណ៍របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឲ្យដឹងថា មាន ក្រុមហ៊ុនចំនួន ១៣ កំពុងផ្តល់សេវាអ៊ីនធឺណិតចល័ត និងអចល័តនៅក្នុង ប្រទេសកម្ពុជា ហើយភាគច្រើននៃអ្នកប្រើប្រាស់ទទួលបាននៅលើបណ្តាញ តាមរយៈទូរសព្ទទំនើបនិងកុំព្យូទ័រ។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឲ្យដឹងទៀតថា នៅទូទាំងប្រទេសកម្ពុជា អ្នកប្រើប្រាស់ទូរសព្ទដៃមាន ប្រមាណជាង ២០ លានគ្រឿង ជាមួយក្រុមហ៊ុនផ្តល់រលកសេវាទូរសព្ទ ចល័តចំនួន ៧ ក្រុមហ៊ុន។ ជាមួយគ្នានេះ នៅត្រឹមឆ្នាំ ២០២០ នឹងមានអ្នក ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតកើនឡើងដល់ ៨០ % នៃចំនួនប្រជាជនសរុប។

ឯកឧត្តម **លោក ម៉ូរ៉ា** អគ្គនាយកប្រៃសណីយ៍កម្ពុជាបានឲ្យដឹងថា គិត ចាប់ពីឆ្នាំ២០១០ រហូតមកដល់ឆ្នាំ ២០១៥ កន្លងមកនេះ ប្រៃសណីយ៍ កម្ពុជាអាចរកប្រាក់ចំណូលបានរហូតដល់ចំនួនប្រមាណជាង ៥,៤ លាន-

ដុល្លារអាមេរិកជាមួយនឹងអត្រាកំណើនដែលមានជារៀងរាល់ឆ្នាំ។ នៅក្នុង ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៥ និងលើកទិស ដៅការងារបន្តសម្រាប់ឆ្នាំ ២០១៦ របស់ប្រៃសណីយ៍កម្ពុជាកាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៦ ឯកឧត្តម **លោក ម៉ូរ៉ា** បានឲ្យដឹងថា ឆ្លងតាមការ ធ្វើអាជីវកម្មរយៈពេល ៥ ឆ្នាំកន្លងមកនេះ ប្រៃសណីយ៍កម្ពុជាបានបង្កើន ប្រាក់ចំណូលពីចំនួន ២១៦ ៤០០ ០ ដុល្លារអាមេរិក កាលពីឆ្នាំ ២០១០ រហូតដល់ចំនួន ៥៤៥ ៧៥០ ៧ ដុល្លារអាមេរិក នៅឆ្នាំ ២០១៥ ពោលគឺក្នុង ចំនួននេះ យើងទទួលបានប្រាក់ចំណេញជារៀងរាល់ឆ្នាំ។ គិតនៅក្នុងរយៈ ពេល៥ឆ្នាំកន្លងមកនេះ ប្រៃសណីយ៍កម្ពុជាអាចរកប្រាក់ចំណេញលើវិស័យ ប្រៃសណីយ៍បានចំនួន ១៥១ ៨០៦ ៩ ដុល្លារអាមេរិក ដោយពុំទាន់គិតពី ប្រាក់ចំណេញ ៥ % ដែលបានមកពីការចូលហ៊ុនជាមួយធនាគារកាណាឌី យ៉ា ដែលកាលពីឆ្នាំ ២០១៥ ធនាគារនេះរកប្រាក់ចំណេញបានរហូតដល់ ចំនួន ៤១៦ ០០០ ០ ដុល្លារអាមេរិកនោះនៅឡើយទេ ។ ដោយឡែក បើ គិតនៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ សម្រាប់ប្រាក់ចំណូលដែលប្រៃ- សណីយ៍កម្ពុជារកបានវិញនោះ ឯកឧត្តម **លោក ម៉ូរ៉ា** ក៏បានបង្ហាញឲ្យដឹង ដែរថា មានអត្រាកំណើនចំនួន ៤,៩៨ % ពោលគឺកើនពីចំនួន ៥១៩ ៨៥០ ៧ ដុល្លារអាមេរិកកាលពីឆ្នាំ ២០១៤ ដល់ចំនួន ៥៤៥ ៧៥០ ៧ ដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១៥ ។

ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនិយោជិតនៃមន្ទីរប្រៃស- ណីយ៍ និងគមនាគមន៍ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៦ ឯកឧត្តម **ស្រី អ៊ុំធីតា** រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនា- គមន៍ដែលទើបកាន់ដំណែងថ្មីបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានឱ្យធ្វើប្រទេសជាតិមានការរីកចម្រើនគ្រប់វិស័យ ពិសេសការរីក ចម្រើនលើវិស័យទូរគមនាគមន៍នេះប្រទេសកម្ពុជាក៏មិនចាញ់ប្រទេសជិត ខាងដែរ ។ ដូច្នេះដើម្បីឱ្យវិស័យទូរគមនាគមន៍និងប្រៃសណីយ៍កាន់តែ មានភាពរីកចម្រើនថែមទៀត ទាមទារឱ្យអ្នកគ្រប់គ្រងអ្នកដឹកនាំ និងអ្នក ជំនាញរបស់យើងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញការងារ។ ឯកឧត្តម **ស្រី អ៊ុំធីតា** ក៏បានណែនាំដល់ថ្នាក់ដឹកនាំត្រូវយកចិត្តទុកដាក់ បណ្តុះបណ្តាលធនធានមនុស្ស ពិសេសមន្ត្រីវ័យក្មេងដែលមានសមត្ថភាព ជំនាញខាងទូរគមនាគមន៍ មកធ្វើការនៅក្នុងក្របខ័ណ្ឌការងារជំនួសមន្ត្រី ចាស់ៗដែលចូលនិវត្តន៍ ។



ពិធីបញ្ចុះបឋមសិលាសាងសង់អគារបច្ចេកទេស និងអាជីវកម្មនៃគម្រោងកសាង បណ្តាញទូរគមនាគមន៍ អុបទឹក

វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍមុខរបរ និងការងារជូនប្រជាពលរដ្ឋ



ឯកឧត្តមបណ្ឌិត **អ៊ុន សំហេង** រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងសុន្ទរកថាក្នុងសិក្ខាសាលាត្រីភាគីថ្នាក់ជាតិស្តីពីការអនុម័តលើកម្មវិធីការងារ សមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ ២០១៦-២០១៨ និងការត្រួតពិនិត្យលើការអនុវត្ត កម្មវិធីក្នុងឆ្នាំ ២០១៥

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិ-បណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើគ្រប់វិស័យជាពិសេសការអភិវឌ្ឍវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារបង្កើនឱកាសការងារបង្កើតបរិយាកាសការងារ ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈនិងពង្រឹងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឲ្យសមស្របតាមតម្រូវការទីផ្សារការងារដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ដូចដែលបានរំលេចឡើងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជាបន្តរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៥ នៃរដ្ឋសភា ។

តាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅឆ្នាំ ២០១៥ កន្លងទៅនេះ ក្រសួងសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន។

សមិទ្ធផលដ៏សំខាន់ទាំងនោះគឺការអភិវឌ្ឍមុខរបរ និងការងារជូនប្រជាពលរដ្ឋ ដោយបានផ្តល់សេវាមុខរបរ និងរកការងារជូនប្រជាពលរដ្ឋបានចំនួន ៩៩.៧០៨ នាក់ ក្នុងនោះស្រីមានចំនួន ៦៦.៥០៨ នាក់។ ការងារនៅក្នុងប្រទេសបានចំនួន ៧៣.៤០៨ នាក់ ក្នុងនោះស្រីមានចំនួន ៥៦.៥៣០ នាក់។ ការងារនៅក្រៅប្រទេសបានចំនួន ២៦.៣០០ នាក់ ក្នុងនោះស្រីមានចំនួន ៩.៩៧៨ នាក់។ ក្នុងចំណោមនោះមានអ្នកធ្វើការនៅប្រទេសថៃចំនួន ១៦.១៦៣ នាក់ ស្រីចំនួន ៩.៥៣៧ នាក់ នៅប្រទេសកូរ៉េខាងត្បូងចំនួន ៧.៨៣២ នាក់ស្រីមានចំនួន ១.៨៤២ នាក់នៅប្រទេសជប៉ុនមានចំនួន ១.៣៩៩ នាក់ស្រីមានចំនួន ៩១៥ នាក់នៅប្រទេសម៉ាឡេស៊ីមានចំនួន ៨០៧ នាក់ស្រីមានចំនួន ៥៨៥ នាក់និងនៅប្រទេសសិង្ហបុរីមានចំនួន ៩៩ នាក់ស្រីមានចំនួន ៩៩ នាក់។ ស្ថានភាពពលករកម្ពុជាដែលកំពុងធ្វើការនៅបរទេសបច្ចុប្បន្នមានចំនួន ៦១៩.៣៥៩ នាក់ ក្នុងនោះប្រទេសថៃចំនួន ៥៣៣.៧០៧ នាក់ ប្រទេសម៉ាឡេស៊ី ៣៨.៦៣៣ នាក់ ប្រទេសកូរ៉េខាងត្បូង ៤៤.៣៣០ នាក់ជប៉ុន ២.២៨៨ នាក់ សិង្ហបុរី ៤០១ នាក់ដែលក្នុងនោះចំណូលជាមធ្យមក្នុងមួយឆ្នាំប្រមាណជាង ១.០០០ លានដុល្លារ ។

ជាមួយគ្នានេះបានផ្សព្វផ្សាយព័ត៌មានជ្រើសរើសកម្លាំងពលកម្មចំនួន ៤៩.៤៨៣ នាក់ រៀបចំវេទិកាពិព័រណ៍ និងសិក្ខាសាលាការងារថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន ដោយមានអ្នកចូលរួមចំនួន ៤០.៣០៧ នាក់ ព្រមទាំងផ្តល់សេវាណែនាំដល់អ្នកស្វែងរកការងារចំនួន ៣១.៧៣៣ នាក់។ ព្រមទាំងបានផ្តល់បណ្ណ និងសៀវភៅការងារដល់កម្មករនិយោជិតខ្មែរចំនួន ២០០.៩៧៤ នាក់មានការកើនឡើង២១% ផ្តល់បណ្ណផ្តល់សៀវភៅការងារនិងពន្យារសៀវភៅការងារដល់ជនបរទេសមកពី ១០៣ ប្រទេស បានចំនួន ៣៥.៩១២ នាក់ មានកើនឡើង ១១២% ។

ចំណែកការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈវិញ បានចុះបញ្ជីគ្រឹះស្ថានក្រោមឱវាទក្រសួងសរុប ១០៦ កើនឡើង ១៦,៥% ក្នុងនោះគ្រឹះស្ថានសាធារណៈមានចំនួន ៣៩ ដែលក្នុងនោះមានគ្រឹះស្ថានចំនួន ១២ ទទួលបានវិញ្ញាបនបត្រ ISO ៩០០១ ពីស្ថាប័នអន្តរជាតិលើការគ្រប់គ្រង។ ធ្វើការបណ្តុះបណ្តាលកម្រិតឧត្តមមធ្យម និងបឋមលើជំនាញឧស្សាហកម្មបច្ចេកទេសសិប្បកម្មសេវាកម្មទេសចរណ៍ និងកសិកម្មដល់សិស្សនិស្សិត និងសិក្សាកាមសរុបចំនួន ៤៣.១៩៥ នាក់កើនឡើង៨៩%។ រៀបចំស្តង់ដារជាតិ និងកម្មវិធីសិក្សាផ្នែកលើសមត្ថភាពកម្រិត ២,៣,៤



ឆ្នាំ ២០១៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសិក្សាសម្របសម្រួល និងសហការជាមួយអង្គការអន្តរជាតិ ខាងការងារ(ILO)ភាគីកម្មករនិយោជិត និងភាគីនិយោជកពិភាក្សា និងកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយតម្លៃកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ ២០១៦ ពីចំនួន ១២៨ ដុល្លារ ទៅ ១៤០ ដុល្លារ កើនឡើង ៩,៤% ហើយបើកទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗកម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ចំណូលរហូតដល់ពី១៥៧ដុល្លារទៅ១៦៨ដុល្លារក្នុងមួយខែ



កម្មករ កម្មករិនិរន្តរ៍រោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែងក្នុងរាជធានីភ្នំពេញ

សម្រាប់ ៦៣ មុខរបរក្នុងវិស័យ Business ICT សំណង់ និងមេកានិច ព្រមទាំងបានបណ្តុះបណ្តាលគ្រូបច្ចេកទេសដើម្បីដំណើរការកម្មវិធីសិក្សាផ្នែកលើសមត្ថភាព(CBT) ចំនួន ២៣៧ នាក់។ បានរៀបចំ និងចូលរួមការប្រកួតប្រជែងជំនាញថ្នាក់ជាតិ ដែលមានបេក្ខជនចំនួន ៨០ នាក់ និងថ្នាក់អន្តរជាតិដោយមានបេក្ខជនចំនួន២១នាក់។បានធ្វើយុទ្ធនាការផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនិងការតម្រង់ទិសដៅដល់អ្នកចូលរួម និងសិស្សចំនួន ១.១០០ នាក់។ បានធ្វើការហ្វឹកហ្វឺន និងធ្វើតេស្តកូដជាងចំនួន ១៣.៥៦០ កើនឡើង ២១,៦% ។

ដោយឡែកចំពោះការអភិវឌ្ឍរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយណាដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ក៏ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានពង្រីកវិសាលភាពបេឡាជាតិរបបសន្តិសុខសង្គមនៅទូទាំង ២៥ រាជធានីខេត្ត ដោយមានសហគ្រាសគ្រឹះស្ថានចុះបញ្ជីកាចំនួន ៧.៧៩៦ កើនឡើង ១១% និងមានកម្មករនិយោជិតចំនួន ១.០៧៧.០៧៩ នាក់ កើនឡើង ៥ % ។

លោកអ៊ុក សមរិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គមបានឲ្យដឹងថាបេឡាជាតិរបបសន្តិសុខសង្គមហៅកាត់ថាប.ស.សផ្នែកថែទាំសុខភាពនឹងបើកឲ្យដំណើរការនៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០១៦ ខាងមុខនេះ ។ លោកអ៊ុក សមរិទ្យា បានឲ្យដឹងទៀតថាកម្មករ និងកម្មករិនិរន្តរ៍ទទួលបានអត្ថប្រយោជន៍សំខាន់ៗ៥ចំណុចរួមមានផ្នែកហានិភ័យការងារផ្នែកថែទាំសុខភាព ឬធានារ៉ាប់រងសុខភាពសង្គម, ប្រាក់សោធន៍, និកម្មវេលា និងតារាលិកត្រួសារ ។ ដោយឡែករាជរដ្ឋាភិបាលកម្ពុជាបានអនុលោមជាធរមានប្រព័ន្ធសន្តិសុខសង្គមសម្រាប់ជនស្ថិតក្រោមច្បាប់ការងារ ត្រឹមតែចំណុចទី ៣ ខាងដើមប៉ុណ្ណោះ។ នេះជាជំហានទី ២ ហើយនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលជំហានទី ១ គឺការអនុវត្តផ្នែកហានិភ័យការងារដែលបានដាក់ដំណើរការចាប់តាំងពីឆ្នាំ ២០០៨ មក ។

នៅក្នុងឆ្នាំ២០១៥កន្លងទៅនេះដែរក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានសិក្សាសម្របសម្រួល និងសហការជាមួយអង្គការអន្តរជាតិខាងការងារ(ILO)ភាគីកម្មករនិយោជិត និងភាគីនិយោជកពិភាក្សា និងកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ ២០១៦ ពីចំនួន ១២៨ ដុល្លារ ទៅ ១៤០ ដុល្លារ កើនឡើង ៩,៤% ហើយបើគិតទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗកម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ចំណូលរហូតដល់ពី១៥៧ដុល្លារទៅ១៦៨ដុល្លារក្នុងមួយខែ ។

នៅក្នុងឆ្នាំ ២០១៦ នេះដើម្បីចូលរួមអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី ៥ នៃរដ្ឋសភា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ដែលពាក់ព័ន្ធ និងវិស័យការងារ និងបណ្តុះ

បណ្តាលវិជ្ជាជីវៈ និងជាឆ្នាំទី ៣ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០១៤-២០១៨ នោះ ក្រសួងបានជំរុញការអនុម័តគោលនយោបាយជាតិស្តីពីបុរេបរ និងការងារឆ្នាំ ២០១៥-២០២៥។បន្តជំរុញកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់កម្លាំងពលកម្មជាមួយបណ្តាប្រទេសដៃគូ ដើម្បីបង្កើតឱកាសការងារបន្ថែមធានានូវលក្ខខណ្ឌការងារការការពារសិទ្ធិ និងភាពស្របច្បាប់របស់ពលកម្មកម្ពុជានៅក្រៅប្រទេស ។ ពង្រឹងការផ្តល់បណ្តាភារពលកម្មកម្ពុជាទៅធ្វើការនៅក្រៅប្រទេស និងរៀបចំគ្រប់គ្រងពលករទេសន្តប្រវេសន៍តាមប្រព័ន្ធអេឡិចត្រូនិច ដោយសហការជាមួយប្រទេសទទួល។ អនុវត្តកម្មវិធីសិក្សានិងពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៧សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងតាមលក្ខណវិនិច្ឆ័យយន្តការ និងកាលវិភាគដែលបានកំណត់ ។ សិក្សារៀបចំច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ។ បន្តពង្រឹង និងពង្រីកគុណភាពកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងរយៈពេលខ្លី និងរយៈពេលវែងឲ្យស្របទៅតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគតឲ្យបានទូលំទូលាយរហូតដល់តំបន់ដាច់ស្រយាលទូទាំង ២៥ រាជធានីខេត្ត ។ បង្កើតមជ្ឈមណ្ឌលថ្នាក់ជាតិសម្រាប់ធ្វើតេស្តបញ្ជាក់សមត្ថភាព និងប្រកួតប្រជែងជំនាញថ្នាក់ជាតិឲ្យស្របទៅនឹងក្របខ័ណ្ឌគុណវុឌ្ឍិជាតិ និងស្តង់ដាជាតិ សមត្ថភាព និងកម្មវិធីសិក្សាក្នុងតំបន់ ។ ព្រមទាំងបន្តលើកកម្ពស់ការផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព ដោយពង្រីកយន្តការវេទិកាការងារឲ្យដល់មូលដ្ឋាន ។ បង្កើតមជ្ឈមណ្ឌលការងារបន្ថែមចំនួន ២ ទៀត និងជំរុញការអនុម័ត និងដាក់ឲ្យអនុវត្តច្បាប់ស្តីពីសហជីព ។



មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ

វិស័យសុខាភិបាល សម្រេចបានមុនការកំណត់លើសេវាបង្ការ និងគុណភាព នៃការព្យាបាលថែទាំអ្នកជំងឺអេដស៍ របេង និងអ្នកកើតជំងឺគ្រុនចាញ់



ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីក្របខណ្ឌផែនការសកម្មភាពទប់ស្កាត់ជំងឺគ្រុនចាញ់ ឆ្នាំ ២០១៦-២០២០

អាណត្តិទី ៥ នៃរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី បាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ក្នុងនោះ កំណែទម្រង់វិស័យសុខាភិបាលដែលមានតួនាទីសំខាន់ក្នុងការបម្រើសុខភាពប្រជាជន បាននិងកំពុងពង្រីកការងារតាមទីជនបទ ក្នុងការផ្គត់ផ្គង់សេវាសុខភាពជូនដល់ប្រជាពលរដ្ឋការថែទាំសុខភាពមាតាទារកនិងកុមាររួមទាំងការកាត់បន្ថយអត្រាជំងឺឆ្លងនិងជំងឺផ្សេងៗជាច្រើនទៀត។ ទន្ទឹមនោះរាជរដ្ឋាភិបាលសម្រេចបានជោគជ័យនូវសូចនាករគោលដៅសហស្សវត្សលើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនានា មានដូចជាជំងឺអេដស៍គ្រុនចាញ់ និងរបេងមុនការកំណត់។ ការគ្របដណ្តប់នៃសេវាបង្ការ និងគុណភាពនៃការព្យាបាលថែទាំ អ្នកជំងឺអេដស៍របេង និងអ្នកកើតជំងឺគ្រុនចាញ់ កាន់តែប្រសើរឡើង។

របាយការណ៍ស្តីពីវឌ្ឍនភាពវិស័យសុខាភិបាលឆ្នាំ ២០១៥ បានបង្ហាញថា អត្រានៃការព្យាបាលដោយប្រើឱសថប្រឆាំងមេរោគអេដស៍បានកើនលើសពី ៩០ ភាគរយ នៃអ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍ឆ្នាំ ២០១៥ ហើយអត្រាសំរានមានជីវិត ក្រោយការព្យាបាល ១២ ខែខ្ពស់លើសពី ៩០ % ។ ដោយឡែក ការព្យាបាលជំងឺរបេងជាសះស្បើយ មានការកើនឡើងខ្ពស់លើសពី ៩០ % ។ ការព្យាបាលតាមវិធីសាស្ត្រសង្កេតផ្ទាល់ (ដូតស៍) បានអនុវត្តគ្រប់មូលដ្ឋានសុខាភិបាល និងពង្រីកនៅតាមសហគមន៍ផងដែរ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានស្រាវជ្រាវ

ជំងឺរបេងបានចំនួន ៣៧.០០០ ករណីក្នុងនោះកុមារ ៤២ នាក់បានស្លាប់។ ដោយឡែកក្រុមឆ្លើយតបរបស់ និងការផ្ទុះឡើងនៃជំងឺឆ្លងបានដំណើរការតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ស្រុកមានមន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាព ហើយក្រុមការងារអន្តរក្រសួងទាក់ទងនឹងជំងឺឆ្លងពីសកម្មភាពមនុស្សកំពុងដំណើរការយ៉ាងសកម្មផងដែរ។ របាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថាចំពោះការងារត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែនត្រូវបានពង្រឹងជាប្រចាំដោយបានត្រួតពិនិត្យនាវាសាឡាងចេញចូលបានចំនួន ៥.៩០៥៤ គ្រឿងនាវិក-និយោជិកចេញចូលបានចំនួន ១០៧.៨៤៥ នាក់។ ដោយឡែក អ្នកដំណើរចេញចូលតាមច្រកនាវាមានចំនួន ៧៤២.៣៧ នាក់និងអ្នកដំណើរចេញចូលតាមអាកាសយានដ្ឋានអន្តរជាតិនិងច្រកផ្សេងៗទៀតមានចំនួន ២២៧៤.៣៦២ នាក់។ ក្រសួងសុខាភិបាលមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ក្នុងការកសាងសមត្ថភាពស្នូលដែលជាកត្តាតម្រូវការនៃនិយតកម្មសុខភាពអន្តរជាតិ មានជាអាទិ៍ការតាមដានជំងឺឆ្លងជំងឺឆ្លងពីសកម្មភាពមនុស្សនិងពង្រឹងសមត្ថភាពមន្ទីរពិសោធន៍។ ប៉ុន្តែបញ្ហាប្រឈមនៅតែមាន ដូចជាសមត្ថភាពស្នូលផ្នែកមន្ទីរពិសោធន៍និងប្រព័ន្ធត្រួតពិនិត្យតាមដានភាពស៊ាំនឹងឱសថ ដោយពពួកមីក្រូបប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ និងពង្រឹងសុវត្ថិភាព ជីវសាស្ត្រមន្ទីរពិសោធន៍ ការត្រៀមរៀបចំទុកជាមុន និងឧបទ្វីបហេតុផ្នែកគីមី និងវិទ្យាសាស្ត្រជាដើម។

ក្នុងឆ្នាំ ២០១៥ កន្លងទៅ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេស បានទទួលពិនិត្យព្យាបាលជំងឺទឹកនោមផ្អែមពិគ្រោះ និងសម្រាកព្យាបាលមានចំនួន ២៩.៧៣០ នាក់។ ប៉ុន្តែទោះយ៉ាងណាក៏ដោយក្រសួងសុខាភិបាលទទួលស្គាល់ថា ការផ្តល់សេវាជំងឺ មិនឆ្លង ពិសេសជំងឺទឹកនោមផ្អែមនៅតាមមណ្ឌលសុខភាពនៅមានកម្រិតនៅឡើយ។ របាយការណ៍របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា វិធីប្រយុទ្ធនឹងមិនឆ្លង និងបញ្ហាសុខភាពសាធារណៈគឺបានផ្តល់សេវាជំងឺមិនឆ្លង នៅតាមមណ្ឌលសុខភាពនៅមានកម្រិតនៅឡើយ។ សេវាព្យាបាលជំងឺទឹកនោមផ្អែម មិនទាន់ដំណើរការនៅគ្រប់មន្ទីរពេទ្យបង្អែកទូទាំងប្រទេសនៅឡើយទេ។ ឯសេវាស្រាវជ្រាវធ្វើរោគវិនិច្ឆ័យនិងផ្តល់ការព្យាបាលនិងថែទាំអ្នកជំងឺមហារីកនៅមន្ទីរពេទ្យបង្អែកក៏នៅមានកម្រិតដូចគ្នាដែរ។ យ៉ាងណាក៏ដោយមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀតត្រូវបានបំពាក់ដោយឧបករណ៍ ព្យាបាល



អគារព្រះសីហនុរាជ មណ្ឌលព្យាបាលមនុស្សចាស់ ស្ថិតក្នុងមន្ទីរពេទ្យរុស្ស៊ី



វេជ្ជបណ្ឌិត កំពុងពិនិត្យ និងព្យាបាលអ្នកជំងឺរបេង



មណ្ឌលសុខភាពទឹកថ្លា នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ



ម៉ាស៊ីនស្ថែនដ៏ទំនើបកំពុងត្រូវបានប្រើប្រាស់បម្រើឲ្យវិស័យសុខាភិបាល

ជំងឺមហារីក ឯមន្ទីរពេទ្យកាលម៉ែតកក់ពុំរលាយសង់មជ្ឈមណ្ឌលជំងឺមហារីកផងដែរ ។ ក្នុងឆ្នាំ ២០១៥ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេសបានទទួលពិនិត្យព្យាបាលជំងឺ ដូចជា ជំងឺទឹកនោមផ្អែម ពិគ្រោះ និងសម្រាកព្យាបាលមានចំនួន ២៩.៧៣០ នាក់ ជំងឺមហារីកគ្រប់សណ្ឋានដែលសម្រាកពេទ្យមានចំនួន ៣.០៣៩ នាក់ ជំងឺបេះដូងសរសៃឈាមមានចំនួន ២០.៧៩៤ នាក់ និងការរក្សាជំងឺភ្នែកបានចំនួន ៤៤.១៦៦ ករណី ក្នុងនោះ រក្សាជំងឺភ្នែកឡើងបាយ បានចំនួន ៣០.២៧៩ ករណី ។ ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំលើកទី ៣៧ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៥ និងលើកទិសដៅសម្រាប់ ឆ្នាំ ២០១៦ របស់ក្រសួងសុខាភិបាលសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានសម្តែងពីក្តីបារម្ភចំពោះការផ្ទុះឡើងនៃជំងឺមិនឆ្លង មានដូចជា ជំងឺបេះដូង ទឹកនោមផ្អែម លើសឈាមជាដើមដែលជំងឺទាំងនេះបានក្លាយជាបញ្ហាគំរាមកំហែងមួយដល់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លងទាំងនេះគឺទាមទារចាំបាច់ត្រូវការកែប្រែនិងសម្រួលស្ថាប័នក្នុងការឆ្លើយតបទៅបញ្ហាទាំងនេះ។ សម្តេចតេជោ **ហ៊ុន សែន** បានដាស់តឿនរំលឹកសារជាថ្មីទៀតដល់គ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ឲ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ពេទ្យ និងមិនត្រូវគិតលុយជាដំណើរព្យាបាលអ្នកជំងឺនោះទេ ។ មន្ទីរពេទ្យទាំងអស់មិនត្រូវមើលស្រាលអ្នកជំងឺ ជាពិសេសអ្នកជំងឺដែលមានជីវភាពខ្វះខាតត្រូវតែជួយសង្គ្រោះ ។ សម្តេចក៏បានអំពាវនាវឲ្យគ្រូពេទ្យទាំងអស់ត្រូវជួយកែតម្រូវទៅវិញទៅមក ដើម្បីកុំឲ្យគ្រូពេទ្យមួយចំនួនតូចបំផ្លាញកេរ្តិ៍ឈ្មោះគ្រូពេទ្យផ្សេងៗទៀត។ សម្តេចតេជោ **ហ៊ុន សែន** ក៏បានមានប្រសាសន៍ផងដែរថា៖ ស្ថិតក្នុងបរិការណ៍នៃកំណើន វិស័យសុខាភិបាលនៅតែដើរតួនាទីសំខាន់ ក្នុងការរក្សានូវសុខុមាលភាព និងចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា។ ក្នុងន័យនេះយើងត្រូវធ្វើឲ្យប្រាកដនូវគោលដៅនៃកិច្ចអភិវឌ្ឍវិស័យសុខាភិបាល ដើម្បីច្បាស់យកកាលានុវត្តភាពសម្រាប់បន្តការរីកចម្រើនរបស់កម្ពុជាពិសេសការពង្រីកវិសាលភាពគ្របដណ្តប់ការបន្តពង្រឹងគុណភាព និងការធានាថ្លៃសមរម្យនៃសេវាសុខភាពដែលប្រការទាំងអស់នេះនៅតែបន្តជាកង្វល់ចម្បងដែលយើងត្រូវយកចិត្តទុកដាក់ដោះស្រាយ ។ សម្តេចតេជោ **ហ៊ុន សែន** ក៏បានផ្តល់គំនិតជាមូលដ្ឋានមួយចំនួនឲ្យមន្ត្រីសុខាភិបាលយកចិត្តទុកដាក់ខ្ពស់សម្រាប់អនុវត្តក្នុងនោះ រួមមាន ៖ ការជំរុញឲ្យមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់

មូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់លើកម្ពស់សេវាសុខភាពឲ្យប្រកបដោយគុណភាព, ភាពជឿជាក់, សុវត្ថិភាព ភាពសក្តិសិទ្ធិ និងប្រកបដោយសមធម៌ ។ សម្រេចមុខងារគន្លឹះនៃប្រព័ន្ធសុខាភិបាលពោលគឺត្រូវធានាឲ្យសេវាសុខភាពគ្រប់គ្រាន់ឆ្លើយតបទៅតម្រូវការផ្នែកសុខភាពរបស់ប្រជាជនហើយសេវាសុខភាពទាំងនោះ ត្រូវត្រៀមបម្រុងរួចជាស្រេចសម្រាប់ការប្រើប្រាស់នៅពេលប្រជាពលរដ្ឋមានបញ្ហាសុខភាព ។ ក្នុងនោះបញ្ហាគុណភាពត្រូវធានាក្នុងកម្រិតស្តង់ដារមួយ ដែលប្រជាជនអាចទទួលយកបាន។ មន្ទីរពេទ្យរបស់រដ្ឋទាំងអស់ត្រូវធានាថាប្រជាជនទាំងអស់ដែលមកទទួលសេវាសុខាភិបាល ទោះបីមានបុគ្គលលទ្ធភាពបង់ថ្លៃសេវា និងរស់នៅទីណាក៏ដោយ គឺត្រូវទទួលបានសេវាថែទាំសុខភាពនៅពេលឈឺ ឬមានបញ្ហាសុខភាព។ ត្រូវពង្រីកមូលនិធិសមធម៌ដល់ប្រជាជនក្រីក្រប្រជាជនងាយរងគ្រោះ និងត្រូវផ្តួចផ្តើមការអភិវឌ្ឍប្រព័ន្ធធានារ៉ាប់រងសុខភាពសង្គមមួយមាននិរន្តរភាពសម្រាប់ប្រជាជនស្របតាមលក្ខខណ្ឌសេដ្ឋកិច្ចមូលដ្ឋានគតិយុត្ត និងគោលនយោបាយជាតិគាំពារសន្តិសុខសង្គម ។ ក្រសួងសុខាភិបាលត្រូវពិនិត្យតាមដានវាយតម្លៃឡើងវិញឲ្យបានគត់មត់ចំពោះបណ្តាចំណុចទាំងឡាយ ដែលបានលើកឡើងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ ក្នុងគោលដៅបន្តលើកកម្ពស់គុណភាពសេវាសុខាភិបាល ។



ម្តាយនាំទារក និងកុមារទៅពិនិត្យសុខភាពនៅតាមមណ្ឌលសុខភាពនានា



ជំហានវិវត្តន៍នៃវិស័យភាពយន្តខ្មែរ




ខ្សែភាពយន្តខ្មែរក្នុងអំឡុងទសវត្សរ៍ ១៩៥០ និងដើមទសវត្សរ៍ ១៩៦០

តាមការស្រាវជ្រាវ ឯកសារប្រវត្តិសាស្ត្រ បានបញ្ជាក់ថា វិស័យភាពយន្ត ដែលហៅថា សិល្បៈទី ៧ បានមកដល់ប្រទេសកម្ពុជាដំបូងគឺ ក្នុងអំឡុងដើមទសវត្សរ៍ ១៩២០ ដែលផលិតជា ភាពយន្តឯកសារដោយជនបរទេស និងមានការ ជ្រើសរើសកូនខ្មែរមួយចំនួនតូច រួមការងារជា សហការី ។

ក្រោយមកក្នុងអំឡុងទសវត្សរ៍ ១៩៥០ និ ស្សិតខ្មែរមួយចំនួនដែលបានបញ្ចប់ការសិក្សាជំ នាញភាពយន្តនៅឯបរទេស ក៏ផ្ដើមអនុវត្តចិត្ត សាច់រឿងភាពយន្តខ្មែរជាបន្តបន្ទាប់ និងបាន បង្ហាញស្នាដៃជាម្ចាស់ផលិតកម្មរៀងៗខ្លួន។ ដើម ទសវត្សរ៍ ១៩៦០ រោងភាពយន្តខ្មែរត្រូវបាន សាងសង់ជាបន្តបន្ទាប់ក្នុងទីក្រុង និងបណ្ដាទីរួម ខេត្តនានា ផលិតកម្មភាពយន្តនានាក៏ផ្ដើមបង្កើត។ ភាពយន្តខ្មែរ ត្រូវបានចែកទាំងរឿងព្រេងនិទាន រឿងប្រវត្តិសាស្ត្រ និងរឿងសម័យ ដើម្បីដាក់បញ្ចូល នៅតាមរោងភាពយន្តជាបន្តបន្ទាប់ និងជារឿង រាល់ថ្ងៃ ។ នាអំឡុងសម័យកាលនេះគេអាច និយាយបានថាជា យុគមាស នៃវិស័យភាពយន្ត ខ្មែរ ។ ឧស្សាហកម្មភាពយន្តនៅកម្ពុជាបានដួល រលំសូន្យលែងដំណើរការបានចាប់ពីថ្ងៃ ១៧ មេសា ឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមគ្រប់គ្រង អំណាចនៅកម្ពុជា ។ ក្រោយរបបយាតករប៉ុល ពត ដួលរលំនាថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ប្រទេសជាតិ ត្រូវបានដោះរំលោភសេរីភាពហើយ នោះ វិស័យភាពយន្តខ្មែរក៏ពុំទាន់មានលទ្ធភាព ផលិតវិញបានឡើយ ដោយសារផលិតករភាព- យន្ត និងតារាភាពយន្តត្រូវបានខ្មែរក្រហមសម្លាប់ ស្ទើរទាំងអស់ សម្ភារៈ គ្រឿងផលិតភាពយន្តត្រូវ បានបំផ្លាញគ្មានសល់ ដែលមានជាអាទិ៍ ម៉ាស៊ីន

ថត ម៉ាស៊ីនកាត់ត ម៉ាស៊ីនបញ្ចាំងជាដើម ។ ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ ដឹកនាំរដ្ឋាភិបាលចំពោះប្រជាជន កាលនោះក៏ តម្រូវឲ្យនាំមកនូវភាពយន្តពីប្រទេសជាមិត្តមួយ ចំនួនដូចជាភាពយន្តសហភាពសូវៀតភាពយន្ត វៀតណាម ភាពយន្តអឺរ៉ុបខាងកើត និងភាពយន្ត ឥណ្ឌាជាដើម ដើម្បីបម្រើអារម្មណ៍ប្រជាជន ។ មកដល់ឆ្នាំ១៩៨៧ទើបមានផលិតកម្មភាពយន្ត ខ្មែរចាប់ផ្ដើមកើតឡើងវិញជាបន្តបន្ទាប់ រហូត ដល់មានផលិតកម្មភាពយន្តយ៉ាងច្រើន ប្រហែល ជិត២០០ផលិតកម្មប្រកួតប្រជែងគ្នាប៉ុន្តែផលិត កម្មមួយចំនួន បានដួលរលំទៅវិញក្នុងអំឡុងឆ្នាំ ១៩៩៤ ដោយសារតែគុណភាពភាពយន្តទាំង នោះមិនអាចប្រកួតប្រជែងនឹងភាពយន្តដែលនាំ ចូលពីបរទេស ។ ផលិតកម្មខ្លះក៏បែរមកផលិត ជាចម្រៀងខាវអូខេវិញ ។

អំឡុងឆ្នាំ ២០០០ វិស័យភាពយន្តខ្មែរក៏ផ្ដើម កម្រើកឡើងវិញជាបណ្ដើរៗ រហូតមកដល់សព្វ ថ្ងៃ ទាំងភាពយន្តខ្មែរ និងភាពយន្តបរទេស ដែល មកចិតក្នុងស្រុកខ្មែរហាក់រីកដុះជាល គួរឲ្យកត់ សម្គាល់ ។ ក្នុងនោះភាពយន្តដែលផលិតដោយ ផលិតករជនជាតិខ្មែរមួយចំនួន អាចឈានទៅ ចូលរួមប្រកួតយកពានរង្វាន់លំដាប់ពិភពលោក មានឱកាស បានទទួលជយលាភីពានរង្វាន់ លំដាប់ពិភពលោក និងមានឱកាសបានទទួល ជយលាភី ពានរង្វាន់មហាស្រពភាពយន្តអន្តរ- ជាតិមួយចំនួនផងដែរ ។ កាន់តែប្រសើរថែម ទៀតនោះថ្មីៗនេះរាជរដ្ឋាភិបាលតាមរយៈក្រសួង ព័ត៌មាន បានកំណត់ឲ្យស្ថានីយ៍ទូរទស្សន៍ក្នុង ស្រុកទាំងអស់ចាក់បញ្ចាំងភាពយន្តខ្មែរនៅម៉ោង សំខាន់ និងកាត់បន្ថយការចាក់បញ្ចាំងភាពយន្ត បរទេស ។ សកម្មភាពនេះជាការជំរុញ និងលើក ទឹកចិត្តឲ្យមានការផលិតភាពយន្តខ្មែរ ឲ្យបាន ច្រើនបន្ថែមទៀត ដើម្បីបម្រើសេចក្ដីត្រូវការ របស់ប្រជាជនខ្មែរទូទៅ ។ អ្វីដែលកាន់តែគួរឲ្យ កត់សម្គាល់ថែមទៀតនោះ គឺបច្ចុប្បន្នផលិតកម្ម ភាពយន្តបរទេសល្បីៗជាច្រើនកំពុងមានវត្តមាន មកចិតនៅក្នុងប្រទេសកម្ពុជា ។ ជាក់ស្ដែង ក្នុង ឆ្នាំនេះ តារាភាពយន្តអាមេរិកដ៏ល្បីល្បាញ និង ជាផលិតករផងនោះគឺលោកស្រីអែនដាលីណា ចូលីបានមកចិតខ្សែភាពយន្តរបស់ខ្លួននៅលើទឹក ដីព្រះរាជាណាចក្រកម្ពុជា ។ សកម្មភាព និង ព្រឹត្តិការណ៍នេះគឺបានឆ្លុះបញ្ចាំងពីគោលនយោ- បាយជាតិស្តីពីវិស័យវប្បធម៌ ដែលជំរុញកម្ពុជា ឲ្យក្លាយជាមជ្ឈមណ្ឌលផ្សព្វផ្សាយសិល្បៈទស្សនីយភាពផលិតផលវប្បធម៌ និងជាដែនដីនៃការ ចិតភាពយន្តជាតិ និងអន្តរជាតិ ក្នុងទិសដៅប្រើ- ប្រាស់សក្តានុពលវប្បធម៌ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ជាតិ ។ គោលការណ៍នេះជាកម្លាំងថាមពល ជួយជំរុញវិស័យភាពយន្តនៅកម្ពុជា ឲ្យបោះ ជំហានទៅមុខជានិច្ច ដើម្បីជាពន្លឺនៃក្តីសង្ឃឹម ទៅអនាគត ។



ទិដ្ឋភាពនៃការចិតខ្សែភាពយន្តរឿង ហ្លួងព្រះស្តេចកន (ឆ្នាំ ២០១៦)



សេដ្ឋកិច្ចពិភពលោក បញ្ហាប្រឈម និងវិធានការដោះស្រាយ



ទីក្រុងដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេដ្ឋកិច្ចដ៏សំខាន់នៃសាធារណរដ្ឋប្រជាមានិតចិន

នៅក្នុងពេលដែលសេដ្ឋកិច្ចសកលត្រូវបានគេប៉ាន់ប្រមាណថានៅតែមានកំណើនយឺតយ៉ាវ សេដ្ឋកិច្ចក្នុងបណ្តាប្រទេស តំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសចិន និងឥណ្ឌាផង កំពុងតែផ្តល់នូវសញ្ញានៃកំណើនសេដ្ឋកិច្ច ដ៏គួរឲ្យយកចិត្តទុកដាក់។ របាយការណ៍ថ្មីចុងក្រោយបំផុតដែលចេញផ្សាយនៅទីក្រុងហាណូយ ដោយអង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ ២០១៦ នេះ បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចពិភពប្រាកដ នៅប្រទេសអាស៊ីអាគ្នេយ៍នឹងកើនឡើងក្នុងរង្វង់ ៤,៩% ក្នុងឆ្នាំ ២០១៦ និង ៥,៣% នៅឆ្នាំ ២០១៧ ។ សេដ្ឋកិច្ចរបស់ឥណ្ឌានឹងមានកំណើន ៧,៤% ឯចំណែកប្រទេសចិននឹងមានកំណើន ៦,៥% នៅឆ្នាំ ២០១៦ របាយការណ៍ដដែលនេះបានបញ្ជាក់ទៀតថា មូលហេតុសំខាន់ដែលជះឥទ្ធិពលទៅ ដល់សកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់គឺការធ្លាក់ចុះតម្លៃប្រើប្រាស់ផលិតផលកំណើនសេដ្ឋកិច្ចយឺតយ៉ាវចំនួន ដោយសារតែវិស័យអចលនទ្រព្យ និងផលិតកម្មដែលជាសសរនៃសេដ្ឋកិច្ចរបស់ចិន គ្មានលំនឹងទីផ្សារហិរញ្ញវត្ថុមានអស្ថិរភាព។ លើសពីនេះទៅទៀត ការផ្លាស់ប្តូរអាកាសធាតុ ដោយសារបាតុភូត EI Nino បានបង្កើតឲ្យមានគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ក៏ប៉ះពាល់ទៅដល់ផលិតកម្មកសិកម្មផងដែរ ។

នៅពេលដែលបណ្តាប្រទេសមួយចំនួន ក្នុងតំបន់ ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងបណ្តាប្រទេសអាស៊ានដទៃទៀតរំពឹងថាសេដ្ឋកិច្ចរបស់ខ្លួនស្ថិតក្នុងស្ថានភាពខ្ពស់ដដែល ឬក៏មានស្ថិរភាពនោះ

ភាពនោះ សេដ្ឋកិច្ចរបស់វៀតណាមទំនងជានៅតែមានកំណើនយឺតយ៉ាវដែល ព្រោះប្រទេសនេះជួបនឹងគ្រោះធម្មជាតិ ដែលប៉ះពាល់ទៅដល់តម្លៃផលិតផលកសិកម្ម ។ តាមរបាយការណ៍របស់ធនាគារពិភពលោកបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចប្រទេសថៃមានចំនួន ២% នៅឆ្នាំ ២០១៦ ហើយរំពឹងថា នឹងកើនឡើង ២,៧% នៅឆ្នាំ ២០១៧ ។ ប្រទេសវៀតណាមត្រូវបានព្យាករណ៍ថាមានចំនួន ៦,៦% នៅ ឆ្នាំ២០១៦ ប៉ុន្តែនឹងធ្លាក់មកត្រឹម ៦,៣% នៅឆ្នាំ ២០១៧ និង ៦% នៅឆ្នាំ ២០១៨ ។ មីយ៉ាន់ម៉ា នឹងបន្តកើនឡើង ៧,៨% សម្រាប់ឆ្នាំ ២០១៦ និង ៨,៥% នៅឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ ។

ដោយឡែក កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានប៉ាន់ស្មានថា កើនឡើងក្នុងរង្វង់៧% ក្នុងរយៈពេល៣ឆ្នាំជាប់គ្នាទៅមុខទៀត។ សេដ្ឋកិច្ចកម្ពុជាអាចប៉ះពាល់ ដោយសារតម្លៃផលិតផលកសិកម្មធ្លាក់ចុះ ឯទិន្នផលកសិកម្មក៏ធ្លាក់ចុះ ដោយសារលក្ខខណ្ឌអាកាសធាតុមិនល្អអត្រាប្តូរប្រាក់ប្រែប្រួល ចំណែកវិស័យទេសចរណ៍មិនសូវមានសន្ទុះខ្លាំង។ លោក មីហ្គុល អែដូ សានឆេហ្សូ ម៉ាទីន សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានផ្តល់យោបល់ថាបណ្តាប្រទេសក្រីក្រត្រូវបង្កើតនូវភាពធន់ទៅនឹងចរន្តនៃការប្រែប្រួលសេដ្ឋកិច្ចសកល ដើម្បីជួយការពារប្រជាជនក្រីក្រដែលងាយរងគ្រោះ។ លោកថា ប្រទេសក្រីក្រត្រូវមានយុទ្ធសាស្ត្រកំណែទម្រង់លើវិស័យអភិបាលកិច្ច និងលក្ខខណ្ឌពាណិជ្ជកម្ម ។ សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចលោកតេង ដ៏លុច បាននិយាយថាវិស័យ

ទេសចរណ៍ ដែលជាឆ្លើងខ្ពង់សំខាន់មួយរបស់សេដ្ឋកិច្ចកម្ពុជាត្រូវពង្រឹងបន្ថែម ។ ការផ្សព្វផ្សាយពីទិសដៅទេសចរណ៍ មានសារៈសំខាន់សម្រាប់កម្ពុជាដើម្បីពង្រឹងសេដ្ឋកិច្ច ។ កំណើនទេសចរ ទាមទារឲ្យកម្ពុជាធ្វើពិពិធកម្មលើវិស័យទេសចរណ៍ ។ ចំណុចសំខាន់ក្នុងវិស័យទេសចរណ៍របស់យើង គឺត្រូវធ្វើឲ្យមានភាពប្រសើរឡើងនូវការផ្តល់សេវាកម្ម និងផលិតកម្ម ។

ក្នុងឆ្នាំ ២០១៦ នេះ កំណើនសេដ្ឋកិច្ចពិភពលោក នឹងអាស្រ័យលើគោលការណ៍ក្នុងបណ្តាប្រទេសមានចំណូលខ្ពស់, ស្ថិរភាពនៃតម្លៃរបស់ប្រើប្រាស់ និងដំណើរឆ្ពោះទៅមុខរបស់ចិន លើការប្រើប្រាស់ទំនិញបន្ថែមទៀត និងការរីកចម្រើនផ្នែកលើសេវាកម្ម។ របាយការណ៍ថ្មីរបស់ធនាគារពិភពលោកបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៅតែមានភាពរឹងមាំ និងត្រូវបានគេរំពឹងថាថយចុះបន្តិចបន្តួចប៉ុណ្ណោះនៅអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ បើទោះបីជាពិភពលោកកំពុងជួបបញ្ហាប្រឈម ។ ហេតុនេះ ប្រទេសជាច្រើនត្រូវតែបន្តកំណត់អាទិភាពលើគោលនយោបាយរូបិយវត្ថុ និងគោលនយោបាយសារពើពន្ធ ដែលធនាគារពិភពលោកអះអាងថានឹងជួយកាត់បន្ថយនូវភាពងាយរងគ្រោះ និងពង្រឹងភាពជឿជាក់ ខណៈដែលកំពុងតែធ្វើកំណែទម្រង់រចនាសម្ព័ន្ធ ដែលមានលក្ខណៈស៊ីជម្រៅ ។

របាយការណ៍របស់ធនាគារពិភពលោកដែលមានចំណងជើងថា "បច្ចុប្បន្នភាពសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក" បានស្នើឲ្យមានការគិតគូរជាបន្តលើម៉ាក្រូសេដ្ឋកិច្ច និងស្នើឲ្យមានការធ្វើកំណែទម្រង់ប្រកបដោយនិរន្តរភាព។ របាយការណ៍នេះក៏បានជំរុញផងដែរឲ្យធ្វើការផ្លាស់ប្តូរចំណាយសាធារណៈពីហេដ្ឋារចនាសម្ព័ន្ធទៅជាសេវាសាធារណៈ ដូចជាវិស័យអប់រំ សុខភាព និងជំនួយសង្គមកិច្ច ព្រមទាំងការការពារបរិស្ថាន។ ក្នុងរយៈពេលវែងធនាគារពិភពលោកក៏បានស្នើឲ្យរដ្ឋាភិបាលនានាបង្កើនតម្លាភាព និងពង្រឹងគុណភាពគណនេយ្យភាពផងដែរ។ ប្រទេសនានា ក៏ត្រូវកាត់បន្ថយរបាំងពាណិជ្ជកម្មក្នុងតំបន់ដូចជាការអត់យកពន្ធ និងរបាំងនៃបទបញ្ជារួម ទាំងការធ្វើពាណិជ្ជកម្មផ្នែកសេវាកម្ម។ របាយការណ៍នេះសង្កត់ធ្ងន់ថាអត្ថប្រយោជន៍ដែលទទួលបានពីការធ្វើបដិវត្តន៍ជីវចល និងត្រូវបានពង្រីក តាមរយៈការបង្កើតប្រព័ន្ធបទបញ្ជាដែលគាំទ្រឲ្យមានការប្រកួតប្រជែង និងតាមរយៈការជួយដល់កម្មករ ទទួលយកនូវជំនាញរបស់ពួកគេឲ្យស្របទៅតាមតម្រូវការ នៃសេដ្ឋកិច្ចក្នុងយុគសម័យថ្មីនេះ ។



វិធីដ៏មានប្រសិទ្ធភាពបំផុត ១០ ចំណុច ដើម្បីជួយឱ្យបៀសផុតពីជំងឺទឹកនោមផ្អែម



វេជ្ជបណ្ឌិត អ្នកផ្តល់ការថែទាំបឋម អ្នកអប់រំគិលានុប្បដ្ឋាកថែទាំជំងឺទឹកនោមផ្អែម អ្នកឯកទេសផ្នែករបបអាហារ ជួយអ្នកឱ្យយល់ដឹងបន្ថែម នូវមូលដ្ឋាននៃជំងឺទឹកនោមផ្អែម និងផ្តល់ការគាំទ្រក្នុងរយៈពេលពេញពេល

ការថែទាំជំងឺទឹកនោមផ្អែម គឺជាទំនួលខុសត្រូវពេញមួយជីវិត ហេតុដូច្នេះសូមពិចារណាដល់យុទ្ធសាស្ត្រសំខាន់ ដើម្បីការពារកុំឱ្យមានភាពស្មុគស្មាញនៃជំងឺទឹកនោមផ្អែម ។ ជំងឺទឹកនោមផ្អែម គឺជាជំងឺមួយប្រភេទដ៏ធ្ងន់ធ្ងរ ។ ការអនុវត្តនូវគម្រោងការព្យាបាល នៃជំងឺទឹកនោមផ្អែមរបស់អ្នក គឺទាមទារការយកចិត្តទុកដាក់ខ្លាំងបំផុត ប៉ុន្តែការព្យាយាមរបស់អ្នកពិតជាមិនឥតប្រយោជន៍ទេ ។ ការថែទាំជំងឺទឹកនោមផ្អែមដោយការយកចិត្តទុកដាក់អាចកាត់បន្ថយគ្រោះថ្នាក់នៃបញ្ហាធ្ងន់ធ្ងរ ឬសូម្បីតែបញ្ហាដែលគំរាមកំហែងដល់អាយុជីវិត ។ ខាងក្រោមនេះ គឺជាវិធី ១០ យ៉ាង ដើម្បីអនុវត្តនូវតួនាទីដ៏សកម្ម ក្នុងការថែទាំអ្នកជំងឺទឹកនោមផ្អែម និងរីករាយជាមួយនឹងការរស់នៅប្រកបដោយសុខភាពល្អនាពេលអនាគត ៖

១. យកចិត្តទុកដាក់ខ្លាំងបំផុត ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់អ្នក ៖
សមាជិក នៃក្រុមថែទាំជំងឺទឹកនោមផ្អែម

របស់អ្នកមានជាអាទិ៍វេជ្ជបណ្ឌិតអ្នកផ្តល់ការថែទាំបឋម អ្នកអប់រំគិលានុប្បដ្ឋាកថែទាំជំងឺទឹកនោមផ្អែមអ្នកឯកទេសផ្នែករបបអាហារជួយអ្នកឱ្យយល់ដឹងបន្ថែម នូវមូលដ្ឋាននៃជំងឺទឹកនោមផ្អែម និងផ្តល់ការគាំទ្រក្នុងរយៈពេលពេញពេល ។ ប៉ុន្តែវាអាស្រ័យទៅលើការគ្រប់គ្រងអាការៈជាក់ស្តែងរបស់អ្នកផងដែរ ។ ចូរហាត់រៀនឱ្យបានយល់ដឹងបន្ថែមអំពីជំងឺទឹកនោមផ្អែម តាមដែលអ្នកអាចធ្វើបាន ។ សូមបង្កើតឱ្យមានទម្លាប់ទទួលទានអាហារដើម្បីសុខភាពនិងបង្កើនសកម្មភាពរាងកាយឱ្យក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់អ្នក ។ រក្សាទម្ងន់រាងកាយ ឱ្យបានសមស្របសម្រាប់សុខភាព ធ្វើការត្រួតពិនិត្យកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នក និងអនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិត ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នក ។ ធ្វើការសុំជំនួយពីសមាជិកក្រុមផ្តល់ការព្យាបាលជំងឺទឹកនោមផ្អែមរបស់អ្នកនៅពេលដែលអ្នកត្រូវការ ។

២. កុំជក់បារី ៖

ការជក់បារីធ្វើឱ្យកើនឡើងគ្រោះថ្នាក់ នៃជំងឺទឹកនោមផ្អែមផ្សេងៗរួមមានដូចជា ៖
-ធ្វើឱ្យថយចុះលំហូរឈាម ទៅកាន់ជើងដែលអាចដឹកនាំទៅរកការឆ្លងរោគជំពៅ និងការដាច់ដោចផ្នែកណាមួយនៃរាងកាយ ដោយសារ


ជាតិស្ករ ។
- កើតឡើងជំងឺបេះដូង
- ជាប់សរសៃឈាមក្នុងខួរក្បាល
- ជំងឺភ្នែក ដែលអាចនាំឱ្យពិការភ្នែក
- ខូចសរសៃប្រសាទ
- និងជំងឺតម្រងនោម
សូមធ្វើការប្រឹក្សា ជាមួយវេជ្ជបណ្ឌិតរបស់អ្នក អំពីវិធីដើម្បីជួយអ្នកឱ្យយល់ជាក់ប្រាកដ ឬប្រើប្រាស់ប្រភេទថ្នាំជក់ដទៃទៀត ។

៣. រក្សាសម្ពាធឈាម និងកូឡេស្តេរ៉ូលរបស់អ្នកឱ្យស្ថិតនៅក្រោមការគ្រប់គ្រង ៖

ប្រភេទជំងឺដូចជា ជំងឺទឹកនោមផ្អែម និងជំងឺសម្ពាធឈាមនេះ ធ្វើឱ្យខូចនូវសរសៃឈាមរបស់អ្នក ។ ម៉្យាងទៀតជាតិកូឡេស្តេរ៉ូលក៏ជាបញ្ហាដែលគួរឱ្យព្រួយបារម្ភដែរ ពីព្រោះការខូចសរសៃឈាមនេះគឺតែងតែរីករាលដាលធ្ងន់ធ្ងរ នៅពេលអ្នកមានជំងឺទឹកនោមផ្អែម ។ នៅពេលបញ្ហាទាំងនេះប្រមូលផ្តុំគ្នាឡើង វាអាចដឹកនាំទៅរកការស្លាប់សរសៃឈាមបេះដូងជាប់សរសៃ



ពិសាបារី និងគ្រឿងស្រវឹង ជាផ្នែកមួយដែលនាំទៅដល់ការកើតឡើងជំងឺបេះដូង ជាប់សរសៃឈាមក្នុងខួរក្បាល ជំងឺភ្នែក ដែលអាចនាំឱ្យពិការភ្នែក ខូចសរសៃប្រសាទ និងជំងឺតម្រងនោម



ជំងឺសរសៃឈាមបាត់ភ្នែកនៃអ្នកជំងឺទឹកនោមផ្អែម សរសៃឈាមក្នុងខួរក្បាល ឬបញ្ហាដទៃដែលគំរាមកំហែងដល់អាយុជីវិត ។

ការពិសាអាហារមិនសម្បូរជាតិខ្លាញ់ និងការហាត់ប្រាណជាងទៀងទាត់ គឺអាចបំពេញនូវការគ្រប់គ្រងការឡើងសម្ពាធឈាម និងកូឡេស្តេរ៉ូល ។ វេជ្ជបណ្ឌិតរបស់អ្នក ក៏អាចណែនាំអ្នកឱ្យពិសាថ្នាំតាមវេជ្ជបញ្ជាផងដែរ ។

២. កំណត់កាលបរិច្ឆេទ ដើម្បីទៅពិនិត្យភ្នែក និងរាងកាយឱ្យបានទៀងទាត់ ៖

សូមកំណត់កាលបរិច្ឆេទ ដើម្បីត្រួតពិនិត្យមើលពីស្ថានភាពជំងឺទឹកនោមផ្អែមឱ្យបាន ២ ទៅ ៣ ដង ក្នុងមួយឆ្នាំ ក្រៅពីការពិនិត្យភ្នែក និងរាងកាយមួយដងក្នុងមួយឆ្នាំ ។ អំឡុងពេលធ្វើការត្រួតពិនិត្យរាងកាយ វេជ្ជបណ្ឌិតនឹងសាកសួរអ្នកអំពីកម្រិតអាហារូបត្ថម្ភ និងសកម្មភាពរបស់អ្នក និងរកមើលបញ្ហាទាក់ទងនឹងជំងឺទឹកនោមផ្អែម ដូចជា សញ្ញានៃការខូចតម្រងនោម ការខូចសរសៃប្រសាទ និងជំងឺបេះដូង ព្រមទាំងឆ្លុះរកមើលបញ្ហាវេជ្ជសាស្ត្រដទៃទៀត ។ ម្យ៉ាងទៀតអ្នកឯកទេសថែទាំភ្នែករបស់អ្នក នឹងត្រួតពិនិត្យ រកមើលសញ្ញានៃការខូចវិទ្យុភ្នែក ជំងឺបាយភ្នែក ជំងឺទឹកដក់ក្នុងភ្នែក ។

៥. នទូលវ៉ាក់សាំងដែលមិនហួសកាលបរិច្ឆេទ ៖

កម្រិតជាតិស្ករនៅក្នុងឈាមខ្ពស់អាចធ្វើឱ្យប្រព័ន្ធស៊ាំរបស់រាងកាយចុះខ្សោយ ដែលទាមទារឱ្យទទួលការចាក់វ៉ាក់សាំងជាចាំបាច់ ជាងពេលធម្មតា ។ សូមធ្វើការសាកសួរវេជ្ជបណ្ឌិតរបស់អ្នកអំពី ៖

- វ៉ាក់សាំងជំងឺផ្តាសាយ ៖ ការចាក់វ៉ាក់សាំងក្នុងមួយឆ្នាំអាចជួយអ្នក ឱ្យមានសុខភាពល្អក្នុងអំឡុងរដូវត្រូវផ្តាសាយ ព្រមទាំងការការពារបញ្ហាធ្ងន់ធ្ងរពីជំងឺផ្តាសាយផងដែរ ។
- វ៉ាក់សាំងការពារជំងឺរលាកសួត ៖ ជូនកាលវ៉ាក់សាំងការពារជំងឺរលាកសួត គឺតម្រូវឱ្យចាក់ត្រឹមមួយម្តងប៉ុណ្ណោះ ។ ប្រសិនបើអ្នកមានបញ្ហាពីជំងឺទឹកនោមផ្អែម ឬក៏អ្នកមានអាយុ ៦៥ ឆ្នាំ ឬច្រើនជាងនេះ អាចត្រូវចាក់វ៉ាក់សាំងមួយម្តងដែលមានប្រសិទ្ធភាពការពាររយៈពេល ៥ ឆ្នាំ ។
- វ៉ាក់សាំងការពារជំងឺថ្លើមប្រភេទបេ ៖ មជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺណែនាំនូវវ៉ាក់

សាំងការពារជំងឺថ្លើមប្រភេទបេ សម្រាប់មនុស្សចាស់ផ្ទុកជំងឺទឹកនោមផ្អែម ដែលពីមុនមិនធ្លាប់ទទួលវ៉ាក់សាំង និងមានអាយុតិចជាង ៦០ ឆ្នាំ ។ ប្រសិនបើអ្នកមានអាយុ ៦០ ឆ្នាំ ឬច្រើនជាងនេះ ហើយមិនធ្លាប់បានទទួលវ៉ាក់សាំង ការពារជំងឺថ្លើមប្រភេទបេពីមុនមកទេ សូមធ្វើការប្រឹក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកថាតើវ៉ាក់សាំងនេះសមស្របសម្រាប់អ្នកឬទេ ។

- វ៉ាក់សាំងដទៃទៀត ៖ សូមទទួលការចាក់វ៉ាក់សាំងការពារជំងឺតេតាណូស ដែលមិនហួសកាលបរិច្ឆេទ ហើយវេជ្ជបណ្ឌិតរបស់អ្នកណែនាំអ្នកអំពីវ៉ាក់សាំងដទៃទៀត ។

៦. ថែទាំធ្មេញរបស់អ្នក ៖ សូមដុសធ្មេញរបស់អ្នកឱ្យបានយ៉ាងតិចពីរដងក្នុងមួយថ្ងៃប្រើអំបោះសម្អាតធ្មេញឱ្យបានម្តងក្នុងមួយថ្ងៃ និងកំណត់កាលបរិច្ឆេទពិនិត្យធ្មេញ យ៉ាងតិចឱ្យបានម្តងក្នុងមួយឆ្នាំ ។ សូមសួរទៅទទួលបណ្ឌិតរបស់ប្រសិនបើអញ្ជាញរបស់អ្នកហូរឈាម ឡើងក្រហម និងហើម ។

៧. យកចិត្តទុកដាក់ចំពោះជើងរបស់អ្នក ៖

ជាតិស្ករនៅក្នុងឈាមខ្ពស់ អាចបន្ថយលំហូរឈាម និងអាចធ្វើឱ្យខូចកោសិកានៅក្នុងជើង ។ ប្រសិនបើទុកចោលមិនបានព្យាបាលការដាច់រយៈ និងពងទឹកអាចនាំឱ្យឆ្លងរោគធ្ងន់ធ្ងរ ។ ជំងឺទឹកនោមផ្អែមអាចនាំទៅរកការឈឺចាប់ ចាប់ខ្លោកៗ និងស្លឹកជើងលែងដឹង ។ វិធីដើម្បីការពារបញ្ហាជើងរបស់អ្នក ៖

- លាងសម្អាតជើងរបស់អ្នកជាប្រចាំរាល់ថ្ងៃនៅក្នុងទឹកក្តៅខ្សោយ ។ ចៀសវាងត្រង់ជើងរបស់អ្នកពីព្រោះការត្រាំជើង ដូច្នេះអាចនាំឱ្យស្បែកស្ងួត ។
- ដូតសម្អាតជើងរបស់អ្នកថ្មីៗ ជាពិសេសត្រង់ចន្លោះម្រាមជើង ។
- បន្លើមជើង និងករជើងរបស់អ្នកដោយឡូសិន ឬដែលប្រេង ។ សូមកុំដាក់ប្រេង ឬក្រែម

ត្រង់ចន្លោះម្រាមជើងរបស់អ្នក ព្រោះការសើមជ្រុលអាចនាំឱ្យឆ្លងរោគ ឬរលាក ។

- ត្រួតពិនិត្យជើងរបស់អ្នករាល់ថ្ងៃ ដើម្បីរកស្បែកក្រិនពងទឹកជំងឺភាពក្រហមនិងការហើម ។
- ធ្វើការប្រឹក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានដំបៅ ឬបញ្ហាជើងដទៃទៀតដែលមិនអាចចាប់ផ្តើមជាសះស្បើយ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ។

៨. ពិចារណាដល់ការប្រើប្រាស់ថ្នាំ Aspirin

ប្រចាំថ្ងៃ ៖ ការពិសាថ្នាំ Aspirin ក្នុងកម្រិតតិចរាល់ថ្ងៃ អាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺស្ទះសរសៃឈាមបេះដូង និងជំងឺជាប់សរសៃឈាមក្នុងខួរក្បាល ។ សូមធ្វើការប្រឹក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកថា តើការព្យាបាលដោយ Aspirin រាល់ថ្ងៃសមស្របសម្រាប់អ្នក ឬក៏អត់ រួមទាំងកម្លាំងនៃថ្នាំ Aspirin ដែលមានប្រសិទ្ធភាពផងដែរ ។

៩. បើអ្នកពិសាគ្រឿងស្រវឹង សូមពិសាដោយការទទួលខុសត្រូវ ៖

គ្រឿងស្រវឹង អាចបណ្តាលឱ្យជាតិស្ករនៅក្នុងឈាមឡើងខ្ពស់ ឬចុះទាប ដោយអាស្រ័យទៅលើកម្រិតតិចច្រើន ដែលអ្នកទទួលបាន និងថា តើអ្នកពិសាអាហារក្នុងពេលជាមួយគ្នា ឬយ៉ាងណា ។ ប្រសិនបើអ្នកសម្រេចថាទទួលបានគ្រឿងស្រវឹងហើយ សូមទទួលបានក្នុងកម្រិតល្មមបានហើយនិងត្រូវពិសាអាហារជាមួយផង ។

១០. គ្រប់គ្រងភាពតានតឹងរបស់អ្នក ៖

ប្រសិនបើអ្នកមានអារម្មណ៍តានតឹង អ្នកងាយនឹងមើលរំលងនូវទម្លាប់ថែទាំជំងឺទឹកនោមផ្អែមរបស់អ្នកណាស់ ។ អ័កម៉ូន ដែលរាងកាយអ្នកផលិតបាន ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងយូរពេក អាចរាំងខ្ទប់នូវអាំងស៊ុយលីន ពីការធ្វើដំណើរការជាប្រក្រតី ដែលធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ ។ ដើម្បីគ្រប់គ្រងឱ្យបាន គឺត្រូវកំណត់ព្រំដែននៃស្តេស ហាត់រៀនទិចនិចសម្រាក និងទទួលបានដំណេកឱ្យបានគ្រប់គ្រាន់ ។



ការហាត់ប្រាណ នាំឱ្យយើងមានសុខភាពល្អប្រសើរ



មានគណបក្សប្រជាជនកម្ពុជា គឺមានក្តីសង្ឃឹម មានសុខសន្តិភាព និងការអភិវឌ្ឍ

ក្នុងរយៈពេល ៦៥ ឆ្នាំ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជាដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរបានបង្កើតស្នាដៃធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើន ។ សមិទ្ធផលដ៏ធំធេងទាំងនេះបានឆ្លុះបញ្ចាំងឲ្យឃើញការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្ស និងការចូលរួមយ៉ាងសកម្មរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ជាមួយគណបក្ស ដោយបានឆ្លងកាត់នូវដំណាក់កាលបត់បែនជាច្រើន និងឧបសគ្គរាប់ម៉ឺនដំណាក់ ។ ក្នុងឱកាសដែលប្រជាជនកម្ពុជាទូទាំងប្រទេសសប្បាយរីករាយចូលរួមអបអរសាទរឧបអនុស្សាវរីយ៍លើកទី ៦៥ ថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា (ថ្ងៃ២៨ ខែមិថុនា ឆ្នាំ១៩៥១-ថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០១៦) ឥស្សរាវដ្តីប្រជាជន សូមលើកយកនូវចំណាប់អារម្មណ៍មួយចំនួនរបស់ប្រជាជនមកផ្សាយជូនដូចខាងក្រោម ៖



ព្រះគ្រូប្រាសាទអង្គរវត្តសាសនា **ឡាច លាង** ព្រះអនុគណក្រុងសៀមរាប ខេត្តសៀមរាប បានមានសង្ឃដឹកនាំ ៖ អាត្មាភាពមានទឹកព្រះទ័យសប្បាយរីករាយយ៉ាងខ្លាំង ដោយបានឃើញប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ ។ ជាក់ស្តែងនៅខេត្តសៀមរាប យើងឃើញភ្ញៀវទេសចរណ៍មកទស្សនាប្រាសាទនានា និងតំបន់ទេសចរណ៍ជាច្រើនទៀតក្នុងមួយឆ្នាំៗមានចំនួនរាប់លាននាក់ ។ ទាំងនេះសបញ្ជាក់ឲ្យឃើញពីការដឹកនាំប្រកបដោយភាពល្អសម្រាប់របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល កម្ពុជាដែលមានសម្តេចតេជោ **ហ៊ុន សែន** ជាប្រមុខ ។

គ្មានការបង្ខិតបង្ខំ ព្រោះយល់ឃើញថា មានតែគណបក្សប្រជាជនតែមួយគត់ដែលបានជួយសង្គ្រោះប្រជាពលរដ្ឋឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ។ បើគ្មានការជួយសង្គ្រោះទាន់ពេលវេលាទេ គឺពេលនេះគ្មានវត្តមានរបស់រូបខ្ញុំ ដែលកំពុងរស់នៅនាបច្ចុប្បន្នឡើយ ។ គណបក្សប្រជាជនបានរំដោះប្រជាពលរដ្ឋទូទាំងប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតក្នុងនោះក៏មានក្រុមគ្រួសាររបស់ខ្ញុំ ដែលមានឪពុក និងម្តាយជាទីស្រឡាញ់បានបង្កើតរូបខ្ញុំឲ្យបានរស់រានមានជីវិតមកដល់ពេលនេះក៏អាស្រ័យទៅលើការជួយសង្គ្រោះពីគណបក្សប្រជាជន ។ ក្នុងនាមខ្ញុំជាយុវជន ខ្ញុំសូមប្តេជ្ញាចិត្តគាំទ្រគណបក្សប្រជាជនកម្ពុជាជារៀងរហូតដោយពុំងាករេ ទោះបីជាគណបក្សដទៃមកឃោសនាបំភ្លៃអ្នកសាធារណៈយុវជនឲ្យចូលរួមប្រើនិទ្ទាការនយោបាយរបស់ពួកគេក៏ដោយ ក៏រូបខ្ញុំប្តេជ្ញាប្រើគណបក្សប្រជាជនជារៀងរហូត ។



ក្នុងស្រី **កែម ច័ន្ទមាស** អាយុ ២៧ ឆ្នាំ រស់នៅភូមិប៉ាយបា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បច្ចុប្បន្នជាអាជីវករ បានមានប្រសាសន៍ថា ៖ រំលឹកដល់ខួបកំណើតគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យខ្ញុំនឹកឃើញដល់រឿងអតីតកាលជាច្រើន ដែលដំណាលដោយឱកក្តាយ និងអ៊ុំចាស់ៗអំពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បើកុំតែគណបក្សប្រជាជនជួយរំដោះទាន់ ម៉្លេះយើងទាំងអស់គ្នាស្លាប់បាត់ទៅហើយ ។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យជាតិមាតុភូមិរស់រានមានជីវិត និងរីកចម្រើនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ ។ សមិទ្ធផលនានាដ៏ដុះដាលដូចផ្សិត ដើម្បីបម្រើឲ្យក្តីប្រយោជន៍ និងបំណងប្រាថ្នាពិតៗរបស់ប្រជាជននៅទូទាំងប្រទេស ជាពិសេសការដឹកនាំធ្វើឲ្យមានសន្តិភាពគឺជាមូលដ្ឋានគ្រឹះអំណោយផលដល់ការអភិវឌ្ឍប្រទេស ទាំងវិស័យព្រះពុទ្ធក្រិះ និងវិស័យអាណាចក្រ ។ ខ្ញុំមានឱកាសបានសិក្សារៀន សូត្រយកតម្រិះវិជ្ជាមកប្រកបមុខរបរចិញ្ចឹមជីវិត ។ បើប្រៀបធៀបពីអតីតកាលជាមួយនឹងបច្ចុប្បន្ន គឺមានសភាពខុសគ្នាដូចមេឃ និងដី ដែលយើងទាំងអស់គ្នាមិននឹកស្មានដល់ ព្រោះប្រទេសជាតិមានការអភិវឌ្ឍលឿនណាស់ ។ ទាំងនេះមកពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមានគោលនយោបាយដឹកនាំប្រទេសបានត្រឹមត្រូវ ស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន ។

លោក **សាន វិឡែម** រស់នៅទីរួមខេត្តកំពង់ធំបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតាំងពីថ្ងៃរំដោះ៧មករាមកដល់បច្ចុប្បន្នមានរយៈពេល ៣៧ឆ្នាំហើយ ។ នោះគឺជារយៈពេល៣៧ឆ្នាំនៃការខិតខំប្រឹងប្រែងពុះពារការលំបាកសព្វបែបយ៉ាងក្នុងការធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ឯកភាពជាតិ ការបង្រួបបង្រួមជាតិ និងអភិវឌ្ឍ ។ នៅសេសសល់បញ្ហាប្រឈមទៀត នៅក្នុងដំណើរការនៃការអភិវឌ្ឍប្រទេស ប៉ុន្តែខ្ញុំជឿជាក់យ៉ាងមុតមាំថា មានគណបក្សប្រជាជនកម្ពុជាដឹកនាំ យើងនឹង ជម្នះបាននូវរាល់ឧបសគ្គទាំងនោះដើម្បីដំណើរយកជោគជ័យធំៗថ្មីទៀតយ៉ាងពិតប្រាកដ ។



លោក **ចាន់ សុវណ្ណមុនី** អាយុ ៤១ ឆ្នាំ មានស្រុកកំណើតនៅស្រុកដង្កោ រាជធានីភ្នំពេញ បច្ចុប្បន្នប្រកបមុខរបរតាមដានផ្លូវនៅរាជធានីភ្នំពេញ បានធ្វើការអះអាងថា ខ្ញុំគោរពស្រឡាញ់និងគាំទ្រគណបក្សប្រជាជនកម្ពុជា ១០០ ភាគរយ ដោយយល់ឃើញថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារយៈកាលកន្លងមក ទោះបីមានការរារាំងបង្កជាឧបសគ្គពីសំណាក់ក្រុម អតីតមួយក្តាប់តូចយ៉ាងណាក្តី ក៏ដំណើរការសាងអភិវឌ្ឍប្រទេសនៅតែបោះជំហានទៅមុខឥតឈប់ឈរ ធានាបាននិរន្តរភាពលើគ្រប់វិស័យ ដើម្បីបម្រើប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ប្រជាជន ។ ពាក់ព័ន្ធទៅនឹងស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន លោកបានបញ្ចេញទស្សនៈថា វាគ្មានវិបត្តិនយោបាយ ឬកម្តៅនយោបាយអ្វីឡើយ គឺកម្ពុជាកំពុងធ្វើដំណើរក្នុងបរិបទជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ។ បញ្ហាដែលកំពុងកើតឡើងនាពេលនេះ គឺជារឿងបុគ្គលសុទ្ធសាពេលដែលត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន ។

លោក **សាត ចាន់សាក់មុនី** អាយុ ៣៧ ឆ្នាំ មានស្រុកកំណើតនៅស្រុកត្រពាំងឆ្មារ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នមកប្រកបមុខរបររត់ម៉ូតូ កង់បីនៅរាជធានីភ្នំពេញបានមានចំណាប់អារម្មណ៍ចាប់ពីដំបូងជាប្រជាជននៅទូទាំងប្រទេសក្នុង មួយជីវិតម្នាក់ៗត្រូវការតែម្យ៉ាង គឺគិតការរស់នៅប្រកបដោយសុភមង្គល សុខសន្តិភាព និងមានជីវភាពធូរធារ សម្បូរសប្បាយ ។ ពេលនេះក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជានាយៈពេល ៣៧ ឆ្នាំ បន្ទាប់ពីក្រោយថ្ងៃរំដោះប្រទេសជាតិចេញផុតពីរបបវាលពិឃាដនាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ មកនេះប្រជាជនកម្ពុជាទទួលបាននូវអ្វីៗគ្រប់យ៉ាងទាំងអស់ រាប់តាំងពីសុខសន្តិភាព ស្ថិរភាពនយោបាយ សិទ្ធិសេរីភាព ជំនឿសាសនាការសិក្សារៀនសូត្រនៅគ្រប់កម្រិតសិក្សា។ សមិទ្ធិទាំងនេះតើអ្នកណាជាអ្នកផ្តល់ឲ្យយើងជាការពិតគឺបានមកដោយ ការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ប្រធានគណបក្ស ប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ក្រោមមូលហេតុសត្យានុម័តនេះហើយ ទើបប្តូរខ្ញុំនិងក្រុមគ្រួសារ បន្ត គាំទ្រដោយគ្មានលក្ខខណ្ឌចំពោះគណបក្សប្រជាជនកម្ពុជា ដែលប្រៀបបានស្មើនឹងឪពុកម្តាយដ៏មានគុណធំធេងបំផុតនៅក្នុងជីវិត ប្រជាជនកម្ពុជាទូទាំងប្រទេស ។ ជាមួយនឹងការប្រកបមុខរបរច្រើនថ្ងៃរបស់ខ្លួន លោក **សាត ចាន់សាក់មុនី** បានរំលឹកដល់បងប្អូនអ្នក បើកបរទាំងឡាយ សូមបើកបរដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ដើម្បីរួមគ្នាគាំទ្រគ្រោះថ្នាក់ចរាចរណ៍ ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ដែលបានលើកឡើងថា " ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ " ។



លោកស្រី **ញ៉ែប សារ៉េន** អាយុ ៦៦ ឆ្នាំ រស់នៅភូមិប៉ាយប៉ា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអតីតគ្រូ បង្រៀន នៅសាលាបឋមសិក្សាទួលគោក បច្ចុប្បន្នចូលនិវត្តន៍ បានឲ្យដឹងថា ៖ គណបក្សប្រជាជនកម្ពុជាមានគុណបំណាច់ធំធេង ណាស់នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ។ គណបក្សនេះបានដឹកនាំការសង្គ្រោះប្រជាជនដឹកនាំឲ្យមានសុខសន្តិភាព បង្រួបបង្រួម ជាតិ ឯកភាពជាតិ និងការអភិវឌ្ឍន៍ដ៏ធំធេង ។ មកដល់ពេលនេះ ទើបយើងមើលឃើញច្បាស់ថា បើគ្មានគណបក្សប្រជាជនកម្ពុជា ដឹកនាំទេ ប្រហែលជាយើងមិនបានមើលឃើញពន្លឺអភិវឌ្ឍន៍បែបនេះទេ ។ គណបក្សដទៃឲ្យការសន្យា ភូតកុហកសព្វបែបយ៉ាង ទាំងអស់ ។ ពួកគេយកការសន្យា និងការភូតកុហកមកធ្វើជាទុននយោបាយ ដើម្បីបោកប្រាស់ប្រជាជនតែប៉ុណ្ណោះ ។ រូបខ្ញុំផ្ទាល់ ក៏ដូចជាប្រជាជនដែលមានសុភវិនិច្ឆ័យ សូមគាំទ្រ និងនៅតែបន្តគាំទ្រ គណបក្សប្រជាជនដើម្បីដឹកនាំប្រទេសជាទៀងរហូត ។

លោក **ហែម សុផិន** ប្រធានភូមិ ០៤ ឃុំជប់ស្រុក-ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា យើង ខ្ញុំដែលបានរស់នៅក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពិតជាទទួលបាន នូវសេចក្តីសុខនិងសុភមង្គលមែនទែន ។ ក្រោយឆ្លងកាត់ភ្លើងសង្គ្រាមនិងឆ្លងកាត់ច្រើន របបសង្គមមុនៗយើងផ្អែកផ្តល់នឹងភាពលំបាកវេទនាការនិរាសប្រាសនិងការបាត់ បង់អាយុជីវិតមនុស្សយ៉ាងច្រើនឥតគណនា ។ ឥឡូវនេះ មានជនអតីតខ្លះប៉ុនប៉ងបង្កើតចលាចលដើម្បីផ្តល់រំលឹកគណបក្សប្រជា- ជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាដើម្បីនាំយកសង្គ្រាមមកបញ្ឆេះសារជាថ្មីម្តងទៀតនៅលើទឹកដីកម្ពុជា ។ ខ្ញុំប្រឆាំងជាដាច់ខាត នូវរាល់ទង្វើទាំងនេះ និងសូមគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការចាត់វិធានការ ការពារសុខសន្តិភាពជូនប្រជាជន ។



អ្នកស្រី **ហាយ ចំនួមុនីរ័ម្យ** មេភូមិបឹងជួនប៉ា សង្កាត់ស្នួលក្រោម ក្រុងសៀមរាប ខេត្តសៀមរាប បានមានប្រសាសន៍ថា ៖ នាងខ្ញុំសូម ចូលរួមនិងគាំទ្រឥតលក្ខខណ្ឌចំពោះគណបក្សប្រជាជនកម្ពុជាពីព្រោះថាគណបក្សមានគុណបំណាច់ធំធេងណាស់ចំពោះជាតិមាតុ- ភូមិ ។ គណបក្សបានសង្គ្រោះអាយុជីវិតប្រជាជនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ និងបាន ដឹកនាំប្រទេសជាតិដោយបង្កើតបានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍគ្រប់ទិសទី ។ គណបក្សប្រជាជនហ៊ាននិយាយគឺ ហ៊ានធ្វើ ហ៊ានទទួលខុស ត្រូវមិនសន្យាខ្យល់ សន្យាបែបប្រដាក់ចិត្តដូចគណបក្សដទៃនោះទេ ។ បច្ចុប្បន្ននេះ គណបក្សប្រជាជន កម្ពុជាការពារបានរឹងមាំសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សង្គម មិនអនុញ្ញាតឲ្យជនអតីតណាមួយ មកបំផ្លិច បំផ្លាញបង្កើតចលាចលនៅក្នុងប្រទេសឡើយ ។

ប្អូនប្រុស **ហាក់ គឹមសេង** អាយុ ២០ ឆ្នាំ មានស្រុកកំណើតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងរៀន ផ្នែកអគ្គិសនីឆ្នាំទី ១ នៃវិទ្យាស្ថានព្រះកុសុមៈ ទឹកថ្លា រាជធានីភ្នំពេញ បច្ចុប្បន្នកំពុងស្នាក់នៅក្នុងខេត្ត ១១ ត្រូវបានរាជធានីភ្នំពេញបានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃសុខសន្តិភាព ប្រជាធិបតេយ្យ បូរណភាពទឹកដី ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ ។ គណបក្សមានតួនាទីធំធេងណាស់ក្នុងការដឹកនាំការសង្គ្រោះជាតិរហូតធ្វើឲ្យមានការអភិវឌ្ឍដល់សព្វថ្ងៃ ។ នេះជាសច្ចៈធម៌ប្រវត្តិ- សាស្ត្រ ។ ហេតុនេះទើបប្រជាជនភាគច្រើនលើសលប់នៅតែបន្តគោរពស្រឡាញ់ និងគាំទ្រសម្តេចជាថ្នាក់ដឹកនាំកំពូល បន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមករហូតដល់បច្ចុប្បន្ននេះ។ សម្រាប់រូបខ្ញុំផ្ទាល់ នៅតែចង់ចាំជានិច្ចនូវស្នាដៃដឹកនាំរបស់ សម្តេចតេជោ **ហ៊ុន សែន** ដឹកនាំប្រទេស ធ្វើឲ្យកម្ពុជាប្រមុខមាត់ថ្មី រីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ។ ក្នុងឱកាសខួប កំណើតគណបក្សទី ៦៥ នាពេលនេះ ខ្ញុំសូមបង្ហាញពីអារម្មណ៍របស់ខ្ញុំយ៉ាងច្បាស់ថាខ្ញុំ នៅតែគាំទ្រគណបក្សប្រជាជនកម្ពុជានៅគ្រប់អាណត្តិ ។



លោក **សម្បត្តិ សីហា** រស់នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានមុខរបរជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលា EDC បានឲ្យដឹងថា ៖ ក្នុងឱកាសខួបលើកទី ៦៥ ថ្ងៃ បង្កើតគណបក្សប្រជាជនកម្ពុជា រូបខ្ញុំទាញផ្ទាល់ដែលគាំទ្រជានិច្ចកាលចំពោះ គណបក្ស សូមជូនពរដល់សម្តេចតេជោ **ហ៊ុន សែន** ប្រធានគណបក្ស និងថ្នាក់ដឹកនាំទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ច ។ គ្មានជនអតីតណា ឬកម្លាំងប្រតិកិរិយាណាមួយមកបំផ្លិចបំផ្លាញបានឡើយ ។ ប្រជាជនកម្ពុជាពិតជាមានសុភវិនិច្ឆ័យគ្រប់គ្រាន់ ក្នុងការគាំទ្រ និងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យដឹកនាំប្រទេសក្នុងអាណត្តិខាងមុខៗទៀត ។

លោក **ស៊ី វណ្ណៈ** អាយុ ៣៤ ឆ្នាំ រស់នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចាប់អារម្មណ៍ថា ៖ ខ្ញុំសូមចូលរួមអរសាទរខួបលើកទី ៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាប្រជាជនមួយរូប ខ្ញុំពិតជាមានសេចក្តីរីករាយរីករាយ ឥតឧបហេតុ ខ្ញុំស្រឡាញ់ ខ្ញុំគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំឲ្យប្រទេសជាតិមានសុខសន្តិភាព បានធ្វើឲ្យប្រជាជននៅទូទាំងប្រទេសបានទទួលផលពីការអភិវឌ្ឍន៍ដ៏ធំធេងនាបច្ចុប្បន្ន ធ្វើឲ្យប្រទេសជាតិមានមោទនភាព មានកិត្តិយសនៅលើឆាកអន្តរជាតិ ។ គ្រប់កាលៈទេសៈទាំងអស់ទាំងក្នុងគ្រាល់បាត់ដំបង ក៏ដូចជានៅក្នុងគ្រាល់ដែលមានសុខសន្តិភាពក្តី គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលបានផ្សារភ្ជាប់ខ្លួនយ៉ាងស្ថិតស្ថិរជាមួយប្រជាជនកម្ពុជា ។ ពេលជួបគ្រោះលំបាក គណបក្ស ជាអ្នកជួយដោះស្រាយបានទាន់ពេលវេលា ។ ខ្ញុំមិនបំភ្លេចនូវគុណបំណាច់អ្នកដែលជួយសង្គ្រោះអាយុជីវិតខ្ញុំ គ្រួសារខ្ញុំ និងប្រជាជនម្តងណាឡើយ ។ ដោយសារតែគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបានល្អត្រឹមត្រូវ ធ្វើឲ្យប្រជាជនរស់នៅក្នុងភាពសុខសាន្ត មានជីវភាពធូរធារ មានការរីកចម្រើនគ្រប់វិស័យ ប្រជាជនមានការងារធ្វើ មានជីវភាពល្អប្រសើរ និងមានសិទ្ធិសេរីភាពពេញបរិបូណ៌ ។ បច្ចុប្បន្នគណបក្សប្រជាជនកម្ពុជា គឺជាស្នូលដឹកនាំដ៏សំខាន់បំផុត ក្នុងការដោះស្រាយបញ្ហាគ្រប់យ៉ាង ជូនប្រទេសជាតិ គឺធ្វើការដោះស្រាយដោយពិតៗ មិនប្រដាក់ថ្លុក មិនភូតកុហក ដូចគណបក្សដទៃទេ ។



កញ្ញា **សោម សារស្តារី** រស់នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានឲ្យដឹងថា ៖ សម្រាប់រូបនាងខ្ញុំផ្ទាល់គណបក្សប្រជាជនកម្ពុជាគឺជាជម្រើសតែមួយគត់ ពីព្រោះថា គណបក្សមានគោលនយោបាយច្បាស់លាស់បម្រើឲ្យផលប្រយោជន៍ប្រជាជន ។ ថ្នាក់ដឹកនាំគណបក្សគឺជាអ្នកស្នេហាជាតិពិតប្រាកដ មិនធ្វើនយោបាយប្រដាក់ថ្លុក ។ យុវជនជំនាន់ក្រោយដូចរូបនាងខ្ញុំជាដើមសូមធ្វើក្តីសង្ឃឹមយ៉ាងមុតមាំ និងជំនឿជាក់ថា ឥតងាករង់ចាំគណបក្សប្រជាជនកម្ពុជា ។

លោក **ប៊ូ សារុន** រស់នៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ៖ មានគណបក្សប្រជាជនកម្ពុជាគឺមានសង្ឃឹមមានសុខសន្តិភាព មានការអភិវឌ្ឍ ។ នេះជាអភិប្រមាណដែលខ្ញុំបានចិញ្ចឹមទុកជានិច្ចនៅក្នុងចិត្តខ្ញុំ និងក្នុងបេះដូងខ្ញុំគ្រប់កាលវេលាទាំងអស់ ។ ការពិតជាក់ស្តែង គឺអញ្ជើងមែន ។ បើគ្មានគណបក្សប្រជាជនជួយសង្គ្រោះទាន់ពេលវេលានៅថ្ងៃមករាតើថ្ងៃនេះយើងទាំងអស់គ្នានៅឯណា ? ប្រទេសជាតិយើងក្លាយជាអ្វីទៅហើយ ? ៣៧ឆ្នាំកន្លងទៅនេះនិងតទៅមុខទៀត គណបក្សប្រជាជនកម្ពុជានៅតែជាបង្អែកជីវិតមាំមួនរបស់ប្រជាជនកម្ពុជា ។



លោក **សុក សារី** អាយុ ៤៤ ឆ្នាំ រស់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បច្ចុប្បន្នជាមេហាសិបខ្នងទី ៥ បានធ្វើចំណាប់អារម្មណ៍ថា ៖ ខ្ញុំនៅចងចាំថា នៅគ្រប់កាលៈទេសៈទាំងអស់ ក្នុងគ្រាល់លំបាកធ្ងន់ធ្ងរ ក៏ដូចជានៅក្នុងគ្រាល់ដែលប្រទេសជាតិមានសុខសន្តិភាពក្តី គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ នៅរួមសុខរួមទុក្ខជាមួយប្រជាជនជាដៀងរហូត ជាអ្នកជួយដោះស្រាយទុក្ខលំបាករបស់ប្រជាជន អាណិតស្រឡាញ់ប្រជាជន មិនរត់ចោលប្រជាជន ។ ខ្ញុំមើលឃើញថា បើគ្មានគណបក្សប្រជាជនកម្ពុជា និងបើគ្មានចលនាសង្គ្រោះជាតិ ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺពិតជាគ្មានថ្ងៃជ័យជម្នះ ៧ មករាឡើយ ។ ខ្ញុំមិនអាចបំភ្លេចនូវគុណបំណាច់ដ៏មហាជំនឿនេះបានទេ ។ រហូតមកដល់ពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់គណបក្សប្រជាជន គណបក្សនេះបានធ្វើឲ្យមានសុខដុមនីយកម្មនៃរាល់សាសនាទាំងអស់ ដែលជាមូលហេតុធ្វើសាសនិកនៃសាសនាទាំងឡាយបានរួមរស់ប្រកបដោយសុភមង្គលជាមួយគ្នា ក្នុងសង្គមកម្ពុជាទាំងមូល បង្កើតឲ្យមានជាខ្សែនងកាកាជាតិ សាមគ្គីជាតិដ៏រឹងមាំបំផុត ។

ប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍផ្តល់ឱកាសដល់ប្រជាជនមានពេលវេលារស់នៅក្នុងក្តីសុខក្សេមក្សាន្ត កូនចៅបានទៅរៀនទៅសូត្របង្កើនសមត្ថភាពគ្រប់ៗក្រុមគ្រួសារ ។ នេះជាសមិទ្ធផលធំណាស់ ដែលគណបក្សប្រជាជនធ្វើបាន ។ ខ្ញុំនៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យ ដឹកនាំប្រទេសនៅគ្រប់ៗអាណត្តិ ។

លោក **លីឧត្តម** ប្រជាជនរស់នៅភូមិសំរោងកណ្តាល ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញមានប្រសាសន៍ថា ៖ សមិទ្ធផលទាំងឡាយដែលបានកើតមានឡើងនៅលើទឹកដីកម្ពុជានាពេលបច្ចុប្បន្ននេះគឺបានមកដោយការខិតខំប្រឹងប្រែងខ្លាំងណាស់ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។ សមិទ្ធផលទាំងនេះជាញឹកញយជាយាមរបស់ប្រជាជនយើងទាំងអស់គ្នា រហូតដល់អ្នកខ្លះបានពលីអាយុជីវិតទៀតផង ។ ហេតុនេះ ប្រជុំផ្ទាល់ក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេស ប្តេជ្ញាដាច់ខាត ការពារឲ្យបាននូវសមិទ្ធផលទាំងអស់នេះ និងបន្តគាំទ្រគណបក្សប្រជាជនឲ្យដឹកនាំប្រទេសជាដៀងរហូត ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសយើងទៅមុខទៀត ។



លោក **វ៉ាន់ សារ៉េន** អាយុ ៤៩ ឆ្នាំ នៅភូមិបំប្រួល ឃុំគោករកា ស្រុកជំរែ រាជធានីភ្នំពេញ បច្ចុប្បន្នប្រកបមុខរបរជាអ្នករត់ម៉ូតូឧបបានមានចំណាប់អារម្មណ៍ថា គណបក្សប្រជាជនកម្ពុជាមានគុណបំណាច់ធំធេងណាស់សម្រាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺពិតជាអ្នកទ្វេសក៏ដ៏ធ្វើរបស់គណបក្សប្រជាជនកម្ពុជា និងរបស់ប្រជាជនកម្ពុជា ។ យើងខ្ញុំនៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាជាដៀងដរាប ។ មានគណបក្សប្រជាជនកម្ពុជាទើបមានសន្តិភាព និងមានការអភិវឌ្ឍ និងជាទីសង្ឃឹមប្រកបដោយភាពកក់ក្តៅដែលមិនអាចខ្វះបានសម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប ។ ដោយសារតែគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបានល្អត្រឹមត្រូវ ធ្វើឲ្យប្រជាជនរស់នៅក្នុងភាពសុខសាន្ត មានជីវភាពធូរធារ មានការរីកចម្រើនគ្រប់វិស័យ ។ ជាក់ស្តែងវិស័យទេសចរណ៍ និងការវិនិយោគ គឺមានក្រុមហ៊ុនទាំងបរទេស ទាំងក្នុងប្រទេស មករកស៊ីបណ្តាក់ទុន ធ្វើឲ្យប្រជាជនមានការងារធ្វើ មានជីវភាពល្អប្រសើរ និងមានសិទ្ធិសេរីភាពពេញបរិបូណ៌ ។ ទាំងនេះសបញ្ជាក់ឲ្យឃើញថាប្រទេសជាតិយើងកំពុងមានសុខសន្តិភាព ទើបផ្តល់ជំនឿទុកចិត្តទៅដល់អ្នកវិនិយោគទាំងឡាយចូលមករកស៊ី ។ ប្រជាជនរស់នៅក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនខ្លាំងក្លាណាស់ កិត្យានុភាពជាតិក៏ត្រូវបានលើកកម្ពស់ឥតឈប់ឈរ ។





របបអនាម័យល្អ ៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា



១. ហុកសិបប្រាំឆ្នាំកន្លងទៅ
ទិវាប្រវត្តិឆ្លងកោះត្រើយ
២. មួយពាន់ប្រាំបួនរយហាមួយ
កម្លាំងស្នេហាជាតិស្មោះស្ម័គ្រ
៣. ថ្ងៃម្ភៃប្រាំបីមិថុនា
ប្រជាគ្រោកឈរឃ្លានជីវិតជន្ម
៤. ស្មារតីអង្គរអាចរួមឆន្ទៈ
លះបង់ឈាមស្រស់ស្មោះចូលច្បាំង
៥. ច្រើនតំណាក់កាលកន្លងទៅ
ដឹកនាំដោះប្រឹងពុះពារ
៦. វាយផ្តួលរំលំសង្គមក្បត់
ធ្វើឲ្យលិក្ខន្ធជ័យថ្លៃ
៧. ប្រាំពីរមករាចិត្តប្រាំបួន
បក្សផ្ដើមការពារកសាងជាតិ
៨. ពិគ្រោះជម្រះក្នុងរដ្ឋបាល
ក្លាយជាហ៊ុំហាមធនធាន
៩. មានសន្តិភាពសេរីភាព
ដោយគោលនយោបាយថ្លៃថ្លា
១០. បក្សប្រជាជនកម្ពុជា
បក្សមានគុណឆ្លងបក្សរួចទាំ

យើងចង់ចាំនៅមិនភ្លេចឡើយ
គឺថ្ងៃនោះហើយកំណើតបក្ស ។
ផ្ដើមពន្លកត្រួយយ៉ាងប្រក្សក្ស
រួមបង្កើតបក្សប្រជាជន ។
ប្រវត្តិពិស្ដារពិតពេកពន់
តស៊ូអត់ធន់រួមកម្លាំង ។
ពុះពារឧបសគ្គស្ម័គ្រគាំទ្រ
ប្រយុទ្ធប្រឆាំងនឹងត្រួតត្រា ។
បក្សផ្សាភ្ជាប់នៅនឹងប្រជា
បង្ក្រាបខ្មាំងមារបានជោគជ័យ ។
របបជួរចត់ពតអប្រិយ៍
ដោយបក្សឈ្លាសវៃដោះជាតិ ។
ជោគជ័យនោះជូនបន្តទៀត
អភិវឌ្ឍន៍តែឆ្លាតជាជំហាន ។
ពីក្រុងជន្មជាបរសំអត់ឃ្លាន
មានវត្តថ្មល់ស្ពានមានសាលា ។
ជឿនលឿនពេញប្រៀបគ្រប់ហេដ្ឋា
មាគារច្បាស់បក្សរឹងមាំ ។
បក្សមហិមាបក្សរឹងមាំ
មានបក្សដឹកនាំជាតិរុងរឿង ។

និពន្ធ : សុខ សុផន

ដបស្រាស្មោះ



ល្ងាចមួយ បានឱកាសអង្គុយជជែក
គ្នា យាយម៉ែតូចត្រូវប្រាប់យាយ ម៉ែ ជា
មិត្ត :
- កាលពីម្សិលមិញ ពេលឮពុកវា
ពោលផ្លូវម្នាក់ឯងថា : សំណងបង
ណាស់ ដែលអូនឯងនៅតែស្អាតស្រស់
បំពេញ ខ្ញុំវិះទ្រាំមិនបានចង់ស្ទុះចូលទៅ
សំពង់គាត់ឲ្យឆ្ងាយដែរម្តង ។

- អេហ៍ យ៉ាងម៉េចហ្នឹង ? គាត់សរសើរយាយឯង " ស្អាត ស្រស់
បំពេញ " គួរតែសប្បាយចិត្តទើបត្រូវ ម៉េចបែរជាម្នាក់ម៉ៅចង់សំពង់គាត់
ទៅវិញ ?

- សរសើរខ្ញុំស្តី ! គឺគាត់និយាយជាមួយដបស្រាស្មោះណាស់ ។

អសមត្ថភាព

នាយ ម៉ាំង ត្រូវបាត់ហើរបុកចំសំណុំវត្ថុបុរាណរហូតដល់សន្លប់
ស្លូតស្តឹងនៅពេលប្រកួតមួយ ។

លុះដឹងខ្លួនឡើងវិញនាយម៉ាំងសួរលោកគ្រូពេទ្យម្នាក់ដែលឈរ
ក្បែរគ្រែ :

- ថ្ងៃក្រោយ តើខ្ញុំអាចលេងបាល់ទាត់ទៀតបានទេ លោកវេជ្ជ-
បណ្ឌិត ?

- មិនបាន តែត្រូវប្តូរក្រុម គឺចូលលេងជាមួយក្រុមនារីវិញ !

- អ្នក. ម៉េចអីចឹង ?

- គឺដើម្បីចៀសវាងអសមត្ថភាពមួយជីវិតហ្នឹងណាស់ !

- អេហ៍. លោកវេជ្ជបណ្ឌិតចង់និយាយពីស្ត្រីខ្ញុំមិនយល់ទេ ?

- ខ្ញុំចង់ប្រាប់ថា លេងបាល់ទាត់ក្នុងក្រុមនារី បើបាត់ហើរបុកចំ
កន្លែងហ្នឹងម្តងទៀត ក៏វាស្រាលល្មមអាចកែកុនបាន តែបើចូលលេង
ក្នុងក្រុមបុរសដដែល លោកត្រូវបាត់ហើរបុកខ្លាំងដូចលើកទីមួយ
នេះអ្វីៗគឺត្រូវចប់ដោយបរិច្ចាគត្រឹមប៉ុណ្ណឹង វានឹងក្លាយជាវត្ថុអស-
មត្ថភាពរហូតហើយ ។

ឈឺដូចលោកដែរ

ពេលដែលនាយ កង អង្គុយទល់មុខហើយ លោកវេជ្ជបណ្ឌិតសួរ
ក្នុងទឹកមុខនឹងន់ :

- ថ្នាំដែលខ្ញុំចេញសំបុត្រឱ្យប្អូនទិញផឹកថ្ងៃមុននោះ តើវាមាន
ប្រសិទ្ធភាពស័ក្តិសិទ្ធិទេ ?

- បាទ. ពិតជាមានប្រសិទ្ធភាពណាស់ !

- មែនឬ ?

- បាទ ពិតមែន !

- អញ្ចឹង ខ្ញុំត្រូវទិញផឹកដែរហើយ !

- ម៉េចលោកវេជ្ជបណ្ឌិត ចាំបាច់ផឹកថ្នាំនោះដែរ ?

- ពីព្រោះខ្ញុំកំពុងមានអាការរោគដូចជំងឺលោកហ្នឹងណាស់ ។

ជាទៀងទាត់

ពេលចុងម៉ោងសិក្សា លោកគ្រូសួរសិស្សខ្លាំងៗ :

- មើល...ក្នុងចំណោមប្អូនទាំងអស់គ្នា តើប្អូនណាធ្លាប់ឃើញគូ
ប្រដាល់បុរស និងស្ត្រីទេ ?

សិស្ស ឡេវ លើកដៃភ្លែត :

- បាទ...ខ្ញុំធ្លាប់ឃើញលោកគ្រូ !

- អើ...បើអីចឹង ប្អូនពណ៌នាពីសភាពការណ៍ប្រដាល់រវាងបុរស
និងនារីនោះ ចែកមិត្តរបស់ប្អូនស្តាប់ផងទៅ ។

- បាទ. មិនបានទេ លោកគ្រូ !

- អ្នក. ម៉េចអីចឹង ?

- បាទ. ពុកខ្ញុំប្រាប់ថា នេះជារឿងអាម៉ាស់របស់គ្រួសារ
មិនត្រូវប្រាប់អ្នកក្រៅដាច់ខាត ។

អ្នកឧបត្ថម្ភ ធម្មនាព្រឹត្តិ ប្រជាជន លេខ ១៨១

១-	លោកជំទាវ ម៉ែន សំអុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	៤០០.០០០ រ
២-	ឯ.ឧ កែវ គឹមយ៉ាង	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះខេត្តបន្ទាយមានជ័យ	១០០ ដុល្លារ
៣-	ឯ.ឧ អ៊ុក វ៉ាប៊ុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ	១០០ ដុល្លារ
៤-	ឯ.ឧ អូន ព័ន្ធមុនីរ័ត្ន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	២០០ ដុល្លារ
៥-	ឯ.ឧ ហ៊ុន ឈន	ប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភា	១០០ ដុល្លារ
៦-	ឯ.ឧ ម៉ិន ឃីន	ទេសរដ្ឋមន្ត្រី និងលោកជំទាវ ខួន ឆុន	១០០ ដុល្លារ
៧-	ឯ.ឧ ថោង ខួន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍	១០០ ដុល្លារ
៨-	ឯ.ឧ គង់ ច័ន្ទល	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១០០ ដុល្លារ
៩-	ឯ.ឧ លន់ លីម៉ែន	ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម	១០០ ដុល្លារ
១០-	ឯ.ឧ អូស្តាន ហាស្សាន់	ប្រធានគណៈចលនាសាសនិកឥស្លាមនៃគណបក្សប្រជាជនកម្ពុជា	១០០ ដុល្លារ
១១-	ឯ.ឧ សរ ច័រ្យ	ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ	១០០ ដុល្លារ
១២-	ឯ.ឧ ធី សុខាភិបទ្យ	ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	១០០ ដុល្លារ
១៣-	ឯ.ឧ ម៉ែន ច័ន្ទល	ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង	១០០ ដុល្លារ
១៤-	ឯ.ឧ ម៉ែម ម៉ុននាង	អនុប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា	១០០ ដុល្លារ
១៥-	ឯ.ឧ យូ គីមេឡូ	អនុប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាល ចុះជួយរាជធានីភ្នំពេញ	១០០ ដុល្លារ
១៦-	គណៈកម្មាធិការគណបក្សខេត្តបាត់ដំបង		១០០ ដុល្លារ
១៧-	គណៈកម្មាធិការគណបក្សខេត្តសៀមរាប		១០០ ដុល្លារ
១៨-	គណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ		១០០ ដុល្លារ
១៩-	គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ		៥០ ដុល្លារ
២០-	គណៈកម្មាធិការគណបក្សក្រសួងកិច្ចការនារី		៥០ ដុល្លារ
២១-	ឯ.ឧ លីម គាន់ហោ	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០០.០០០ រ
២២-	ឯ.ឧ ម៉ែម ម៉ុនហេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល	៥០ ដុល្លារ
២៣-	ឯ.ឧ ថា យ៉ាច	អនុប្រធានគណៈកម្មាធិការគណបក្សធនាគារជាតិនៃកម្ពុជា	២១៣.៤៧០ រ
២៤-	ឯ.ឧ ជូ យ៉ាស៊ីម	រដ្ឋលេខាធិការក្រសួងសុខាភិបាល	៥០ ដុល្លារ
២៥-	ឯ.ឧ អ៊ុក រ្វាថ្មី	រដ្ឋលេខាធិការក្រសួងព័ត៌មាន	២០០.០០០ រ
២៦-	ឯ.ឧ យ៉ម សារីឡូ	ប្រធានគណៈកម្មាធិការគណបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	៥០ ដុល្លារ
២៧-	ឯ.ឧ ធីត ហង់ដាន	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
២៨-	ឯ.ឧ សុ ជុំហុន	ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ	៥០ ដុល្លារ
២៩-	ឯ.ឧ ចាយ បូរិន	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម	៥០ ដុល្លារ
៣០-	ឯ.ឧ សុស យ៉ារ៉ា	អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ	៥០ ដុល្លារ
៣១-	ឯ.ឧ នរៈ រតនៈចម្បុនោ	រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា	២០០.០០០ រ
៣២-	ឯ.ឧ យួន វ៉ាន់ន	រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០ ដុល្លារ
៣៣-	ឯ.ឧ កៅ ខួនដាវ៉ា	អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង	៥០ ដុល្លារ
៣៤-	ឯ.ឧ មាស ច័រ្យ	អគ្គលេខាធិការនៃអង្គជំនាញព្រឹត្តិការណ៍ក្រៅប្រទេស	៥០ ដុល្លារ
៣៥-	ឯ.ឧ ឆាយ បូន្ទីសែន	អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីនគរូបនីយកម្ម និងសំណង់	២០០.០០០ រ
៣៦-	ឯ.ឧ បូន លីមហេង	អនុរដ្ឋលេខាធិការទីភ្នាក់ងារគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៣៧-	ឯ.ឧ សេង ឡេង	ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	២០០.០០០ រ
៣៨-	ឯ.ឧ ម៉ៅ ម៉ុនណារីន	សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា	១០០.០០០ រ
៣៩-	ឯ.ឧ ម៉ែន ស៊ីង	សមាជិកព្រឹទ្ធសភា	១០០.០០០ រ
៤០-	ឯ.ឧ ធីន ម៉ុនឡេង	រដ្ឋលេខាធិការក្រសួងផែនការ	១០០.០០០ រ
៤១-	លោកជំទាវ ស៊ីង ស៊ីយុត		១០០.០០០ រ
៤២-	ឯ.ឧ គឹម ឆា	ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង	១០០.០០០ រ
៤៣-	ឯ.ឧបណ្ឌិត មាស ប៉ូ	អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	១០០.០០០ រ
៤៤-	លោកជំទាវ ធីត្យ ច័ន្ទតារីន	អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៤៥-	ឯ.ឧ ឡេង ថេរ៉ាចាត	ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរីន	១០០.០០០ រ
៤៦-	ឯ.ឧ ម៉ៅ ឡាវ៉ា	អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន	១០០.០០០ រ
៤៧-	លោក អោម ចន	ប្រធាននាយកដ្ឋានច្បាប់ វិវាទ និងស្ថិតិនៃអគ្គនាយកដ្ឋានពន្ធដារ	១០០.០០០ រ
៤៨-	លោក គឹម ប៊ុនឡា	សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តសៀមរាបប្រធានសាខាគណបក្សមន្ទីរសាធារណការ និងដឹកជញ្ជូន	១០០.០០០ រ
៤៩-	ឯ.ឧ. ឧកញ៉ា សង គុសល	អនុប្រធានគណបក្សស្រុកកំពង់សិលា	២០ ដុល្លារ
៥០-	លោកជំទាវ ខេង សំចាដា	រដ្ឋលេខាធិការក្រសួងកិច្ចការនារី	៥០.០០០ រ
៥១-	ឯ.ឧ អ៊ុន ឆាលី	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០ រ
៥២-	ឯ.ឧ ពត ចាន់នី	សមាជិកក្រុមការងារចុះជួយខេត្តកំពង់ចាម	៥០.០០០ រ
៥៣-	ឯ.ឧ ហេង ចន្ទឡា	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៥៤-	ឯ.ឧ ស៊ីង ចាន់	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៥៥-	លោកជំទាវ សៀ ច័ន្ទថា		៥០.០០០ រ
៥៦-	លោក ថា ចន្ទ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៥៧-	កញ្ញា ថាង ឆិតឡើ	មន្ត្រីក្រសួងទេសចរណ៍	៦៦.៦៦៦ រ

អ្នកឧបត្ថម្ភ ឧប្បត្តិ ប្រជាជន លេខ ១៨១

៥៨-	លោក	អ៊ុំ	វាត្រី	ប្រធានគណៈកម្មាធិការគណបក្សក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ	៥០.០០០៛
៥៩-	លោក	ចាម	ឱណា	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ខណ្ឌដូនពេញ ប្រធានគណៈកម្មការផ្សារកណ្តាល	៥០.០០០៛
៦០-	លោក	ហង់	បូ	ប្រធានក្រុមការងារចុះ ហ្វូរវៀង ស្រុកសំរោង ខេត្តតាកែវ	៥០.០០០៛
៦១-	គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាភ្នំពេញ				៤០.០០០៛
៦២-	ឯ.ឧ	ចេច	សាខុន		៤០.០០០៛
៦៣-	លោក	ថេរ	ជេដ្ឋា	រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	៤០.០០០៛
៦៤-	លោក	លី	សារី	អភិបាលរង ខេត្តបន្ទាយមានជ័យ	៤០.០០០៛
៦៥-	លោក	គឹម	សុវណ្ណ	ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ	៤០.០០០៛
៦៦-	ឯ.ឧ	សុខ	ចុន្ទី	សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០៛
៦៧-	ឯ.ឧ	លី	ចន្ទីរិទ្ធ	អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល	៣០.០០០៛
៦៨-	ឯ.ឧ	សារ៉ា	សាវ៉ាត	សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ	៣០.០០០៛
៦៩-	លោក	ម៉ៅ	សុខលីម	អនុប្រធានមជ្ឈមណ្ឌលជាតិវេជ្ជសាស្ត្របូរាណក្រសួងសុខាភិបាល សមាជិកក្រុមការងារចុះខេត្តតាកែវ	៣០.០០០៛
៧០-	លោក	ចាន់	សុវណាត	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០៛
៧១-	លោក	ឃុ	ពៅ	អភិបាលស្រុកស្វាយចេក.....	៣០.០០០៛
៧២-	លោក	ធន	ចិន្ទី	អនុប្រធានគណៈត្រួតពិនិត្យគណបក្សខេត្តព្រះសីហនុ	៣០.០០០៛
៧៣-	កញ្ញា	គេច	សុខាតា	អនុប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី ៤ នៃព្រឹទ្ធសភា	៣០.០០០៛
៧៤-	លោក	គាត	ម៉ុង	ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ	៣០.០០០៛
៧៥-	លោក	ឈា	ម៉ុងរិទ្ធ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០៛
៧៦-	លោក	ម៉ៅ	ហាត	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០៛
៧៧-	លោក	លីម	ចិន្ទី	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០.០០០៛
៧៨-	លោក	លីម	ចេច	សមាជិកក្រុមការងារចុះខេត្តកណ្តាល.....	២០.០០០៛
៧៩-	លោក	ឃ្មោត	សំអាច	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	២០.០០០៛
៨០-	លោក	ម៉ី	ចុន្ទី	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	២០.០០០៛
៨១-	លោក	អ៊ុត	សំអាត	អគ្គនាយករងនៃអធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	២០.០០០៛
៨២-	លោក	ជា	គឹមលីន	ជំនួយការ ឯកឧត្តម ម៉ី ចេច	២០.០០០៛
៨៣-	លោក	ឃីន	សុខសំរើន	ជំនួយការ ឯកឧត្តម ម៉ី ចេច	២០.០០០៛
៨៤-	លោក	គុច	ចាន់ធីត្យ	អាជីវករ ខេត្តបន្ទាយមានជ័យ	២០.០០០៛
៨៥-	លោក	អ៊ុច	សាវ៉ាត	អនុប្រធានមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ	១៥.០០០៛
៨៦-	ឯ.ឧ	សេច	សុមុនី	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា	១០.០០០៛
៨៧-	ឯ.ឧ	ម៉ុង	សេចុះ	អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
៨៨-	លោក	ម៉ី	លីហួត	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	១០.០០០៛
៨៩-	លោក	ជួន	ចន្ទីរិទ្ធ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
៩០-	លោក	ជួន	ពៅជួន	ប្រធាននាយកដ្ឋានទឹកស្អាត ក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
៩១-	លោក	ម៉ីម	ប្រស	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
៩២-	លោក	សៅ	សម្បស្ស	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
៩៣-	លោក	ឆាត	មុយដុច	អនុប្រធានគណៈកម្មាធិការសាខាបក្សមជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យព្រះអង្គឌួង	១០.០០០៛
៩៤-	លោក	ឈុន	ម៉ុងឈឿន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
៩៥-	លោក	ចេច	ម៉ុងតេច	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
៩៦-	លោក	ស្វាយ	សុគន្ធី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
៩៧-	លោក	សុខ	ចំណាន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
៩៨-	លោក	សៅ	សម្ភារ	ប្រធានការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
៩៩-	លោក	ធីត	ចរិយា	ប្រធានការិយាល័យគណនេយ្យនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
១០០-	លោក	សែម	សំណាង	ប្រធានការិយាល័យគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនាយកដ្ឋានធារាសាស្ត្រ កសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
១០១-	លោក	សុខ	តារា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០២-	លោក	សុ	ដំណី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០៣-	លោក	ហួត	ឆាន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០៤-	លោក	ធីម	ចុន្ទីរិ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០៥-	លោក	ឈុច	រៀមធីនី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០៦-	លោក	សារុន	សម្បត្តិ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០៧-	លោក	សរ	ចិចិត្រ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០៨-	លោក	គុច	សុខស្វា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០៩-	លោក	ជុំ	ឧត្តរិ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១១០-	លោក	ឈ្មោច	ម៉ីយ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១១១-	លោក	យស	ធុន	សមាជិកក្រុមការងារចុះស្រុកកំពង់ឆ្នាំង ខេត្តព្រៃវែង	១០.០០០៛
១១២-	លោក	ឡាច	ចន្ទា	សមាជិកក្រុមការងារចុះស្រុកពោធិ៍សាត់ ខេត្តព្រៃវែង	១០.០០០៛
១១៣-	លោក	ឡាច	តិរីត	សមាជិកក្រុមការងារចុះស្រុកបាញ់ ខេត្តព្រៃវែង	១០.០០០៛
១១៤-	លោក	ឈាច	សុវណ្ណារី	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	១០.០០០៛



ទស្សនកិច្ចរបស់ឯកឧត្តម
គ្រាន់ ជាយក្ខា ដើម្បីជ្រើសចំណងមិត្ត
ភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ



សម្តេចតេជោ **ហ៊ុន សែន** អញ្ជើញចូលរួម
វេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ២៥ស្តីពី
អាស៊ាន និងបំពេញទស្សនកិច្ចនៅប្រទេស
ម៉ាឡេស៊ី



សម្តេចតេជោ **ហ៊ុន សែន** បញ្ជាក់
អំពីជំហរផ្លូវការរបស់កម្ពុជាចំពោះ
បញ្ហាសមុទ្រចិនខាងត្បូង

៥

៧

១០



សម្តេចក្រឡាហោម **ស ខេន**
សំណូមពរឲ្យលើកកម្ពស់វិស័យអប់រំ
ឲ្យកាន់តែមានប្រសិទ្ធភាព និងរីកចម្រើន

១៣

និពន្ធនាយក :

លោក តាក ស៊ុនធី

គណៈកម្មការនិពន្ធ

- ១. លោក ខៀវ ណារី
- ២. លោក អ៊ឹម សុន្ទរៈ
- ៣. លោក វង្ស សារុំធី
- ៤. លោក ទាវ សារៈមុនី
- ៥. លោក សុខ សុផន

លេខានិពន្ធ

- ១. លោក ជុំ សម្បត្តិ
- ២. លោក ម៉ក់ ឈិន

អ្នកបកប្រែភាសា

- ១. លោកស្រី ម៉ែន នារីសោភ័ត

អ្នកចម្លង

- ១. លោក សុផាត វិរៈមុនី

វិចិត្រករ

- ១. លោក ធា សារុំធី

អាស័យដ្ឋាន :

លេខ ២០៣

មហាវិថី ព្រះនរោត្តម

ភ្នំពេញ-កម្ពុជា

ទូរស័ព្ទលេខ :

០២៣ ២១៩ ០៦៥

Address :

No 203 Preah

Norodom Bld.

Phnom Penh Cambodia

Tel : 023 219 065

ក្របខ័ណ្ឌ

សមិទ្ធផលសេដ្ឋកិច្ចសង្គម
ក្រោមការដឹកនាំ
របស់គណបក្សប្រជាជនកម្ពុជា

មាតិកា
Contents

វិចារណកថា : គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យសង្គមជាតិមានការផ្លាស់ប្តូរយ៉ាងធំធេង
នៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា

Editorial : *The Cambodian People's Party Brings About Changes in Cambodia's
History*

៣

➡ សកម្មភាពសមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស	១៤
➡ សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស	១៧
➡ ចំណាត់ការបន្ទាន់ក្នុងការដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋ ខណៈកម្ពុជាជួបគ្រោះ រាំងស្ងួតធ្ងន់ធ្ងរជាបំផុត	១៩
➡ វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ កាន់តែមានការរីកចម្រើន និងទទួលបានប្រាក់ចំណេញច្រើន.	២២
➡ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមុខរបរ និងការងារជូនប្រជាពលរដ្ឋ	២៤
➡ វិស័យសុខាភិបាល សម្រេចបានមុនការកំណត់លើសវាបង្ការ និងគុណភាពនៃការព្យាបាល ថែទាំអ្នកជំងឺអេដស៍ របេង និងអ្នកកើតជំងឺគ្រុនចាញ់	២៦
➡ វប្បធម៌ : ជំហានវិវត្តន៍នៃវិស័យភាពយន្តខ្មែរ	២៨
➡ ចំណេះដឹងទូទៅ : សេដ្ឋកិច្ចពិភពលោក បញ្ហាប្រឈម និងវិធានការដោះស្រាយ	២៩
➡ វិទ្យាសាស្ត្រ សុខភាព : វិធីដ៏មានប្រសិទ្ធភាពបំផុត ១០ ចំណុច ដើម្បីជួយឱ្យចៀសផុត ពីជំងឺទឹកនោមផ្អែម	៣០
➡ បទសម្ភាសន៍ : មានគណបក្សប្រជាជនកម្ពុជា គឺមានក្តីសង្ឃឹម មានសុខសន្តិភាព និងការអភិវឌ្ឍ	៣២
➡ កំណាព្យ : អបអរសាទរខួបទី ៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា សំណើច	៣៥



វិស័យកសិកម្ម

ព្រះបាទ

THE PRACHEACHUN MAGAZINE



របបអាណាខ័ណ្ឌ
ខ្យល់ស្រព័ន្ធរំយ៉ៃលើកទី ៦៥
ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

២៨.០៦.១៩៥១ - ២៨.០៦.២០១៦

ឆ្នាំទី១៦ លេខ ១៨១ វិចិត្រ ឆ្នាំ ២០១៦

ទស្សនាវដ្តី ប្រជាជន

ដែលបានចេញផ្សាយឆ្នាំទី ១៥ (២០១៥-២០១៦)

